

※**ကြမ့်·ကြမာဗ်** 年頃の(←「もう年ごろの娘の癖に」というように、非難するのに使用することが多い)。
 ※**ကြမ့်·ဇာတ်** =**ဇာတ်·ကြမ့်**。オールドミス。
 ※**ကြမ့်·ဗြဟ္မဇာတ်** 処女。
 ※**ကြမ့်·သာ** =**ကြမ့်·သာ**。①若い娘。②オールドミス(←少し上品語)。
 ※**ကြမ့်·သာ** =**ကြမ့်·သာ**。
 ※**ကြမ့်·သာ·ဒီ** =**သာ·ဒီ**。オールドミス(←少し上品語)。
 ※**ကိပ်·ကြမ့်** ①若い娘(←**ကြမ့်**だけよりもやや丁寧)。未婚の娘。②クイーン(←トランプの)。③花嫁。新婦。④=**ပု·ကိပ်·ကြမ့်**。人形。
 ※**ကိပ်·ကြမ့်·ဒီ** 黒目。
 ※**ကံ့ချောင်း·ကြမ့်** →**ဒီ·ကံ့ချောင်း·ကြမ့်** 青春期。
 ※**ဇာတ်·ကြမ့်** =**ကြမ့်·ဇာတ်**。
 ※**မင်း·ကြမ့်** (植)ポロポロノキ科, *Anacolosa clarkii* (S)。
 ※**ဒါမ်·ကြမ့်** 若い娘。
 ※**တေ့·ကြမ့်** 完全に青年期に達した。若い盛り。(←女)。
 ※**မင်း·ကြမ့်·စု** 売春婦。
 ※**မိတ်·ကြမ့်** 未婚の若い娘。
ကြမာ် [kro'mam] (形) ①分厚い。②大きくて低い。太って背の低い。 **မာတ်·ကြမာ်** 丸々太った(子供)。
ကြယာ [kro'ya:] (ok, krayā) (cf. t. ကြယာ: kraya:) (名) (王。上品) 食べ物。食事。

※**ကြယာ·ခံကံ** ①裁判の証拠品。②賭け金(←品物でも可)。
 ※**ကြယာ·တိဗ္ဗ** 罰金。
 ※**ကြယာ·ဗြဟ္မဇာတ်** =**ကြယာ·ဗြဟ္မဇာတ်**。(王) 食物。
 ※**ကြယာ·သမ္မာဓိ** (うるち稲)。
 ※**ကြယာ·ဗြဟ္မဇာတ်** =**ကြယာ·ဗြဟ္မဇာတ်**。
 ※**ဗြဟ္မဇာတ်·ကြယာ** 聖体(←キリスト教の)。
 ※**ဗြဟ္မဇာတ်·ကြယာ** (王) 食べる。
ကြယာ် [kro'yaw] (cf. ကြယာ်) (名) 節(←木/板の)。つむじ(←頭の)。
 ※**ကြယာ်·ကွေ့** →**မာတ်·ကြယာ်·ကွေ့** 良い運勢に生れついている(←特に女性が)。
 ※**ကြယာ်·ခွေ** 指紋。
 ※**ကြယာ်·ဗြဟ္မဇာတ်** 節穴。
 ※**ကြယာ်·ဒီ** 節穴。
 ※**ကြယာ်·မေကင်း** 顔を美しくみせる笑くぼ。
ကြလပ် [kro'lap] (cf. t. ကြလပ်: kralap) (動) 隠れる(?)。
ကြလာက် [kro'leak] (လာက်の俗)。
ကြလာဒ် [kro'lad] =**ကြလာဒ်**。
ကြလုက် [kro'lok] =**ကြလုက်**。
ကြလုတ် [kro'luot] (形) 鋭い(叫び声)。
ကြလိတ် [kro'liat] (動) 転がす。回す。(?)。
ကြလျီဒ် [kro'li:an] (<ကြလျီဒ်) (名) ①腿のつけ根。そけい部。②腿のつけ根のリンパ腺。
 ※**မာတ်·ကြလျီဒ်** 女性器。
 ※**မာတ်·ကြလျီဒ်** 腰骨。
 ※**မာတ်·ကြလျီဒ်** 腿のつけ根のぐりぐり(=リンパ線の腫れ)。

〔*ក្រវ៉ាត់* [krə'vət] (エ) → 〔*ក្រវ៉ាត់*・*ក្រវ៉ាត់*・
 〔*ក្រវ៉ាង* [krə'vəŋ] (<*វ៉ាង*) (形) 環形/円形の。
 ※*មូល*・*ក្រវ៉ាង* → *ពត់*・*សក់*・*ឲ្យ*・*មូល*・*ក្រវ៉ាង*
 髪をカールさせる。
 〔*ក្រវ៉ាល់* [krə'val] (<*វ៉ាល់*) (形) ①心配して
 /困っている。②いらいら/そわそわしている。
 焦っている。
 ※*ក្រវ៉ាល់*・*ក្រវ៉ាយ* ととも*ក្រវ៉ាល់*。
 ※*ក្រវ៉ាល់*・*ចិត្ត* ①心配する(←ひとつの心配事
 ばかり頭にあって他の事が考えられぬ)。②い
 らいらする。
 〔*ក្រវ៉ាញ* [krə'va:ŋ] (名) ①(植) ショウガ科
 カルダモン, *Amomum krevanh*, វិវះវាង。
 ショウガ科ピャクスク, *Amomum*
cardamomum (H)。②クラヴァン。カルダモ
 ン。(←カンボジアとタイ国境の山脈名)。
 ※*ក្រវ៉ាញ*・*ជ្រូក* カヤツリグサ科カヤツリグサ
 属ハマスゲ, *Cyperus rotundus*, ញ៉ូរ៉ាញ៉ូរ៉ូ
 (←根は薬用)。
 ※*ភ្នំ*・*ក្រវ៉ាញ* ①(*រតនគិរី*州の郡名)。②
 =*ជួរ*・*ភ្នំ*・*ក្រវ៉ាញ* カルダモン/クラヴァン
 山脈。
 〔*ក្រវ៉ាត់* [krə'vat] ㊤ (f. *cravate*) = 〔*ក្រវ៉ាត់*・
 (名) ネクタイ。(動) ネクタイを締める。
 (帯やベルトで/を) 締める。(腰を) 締める。
 ㊥ (<*វ៉ាត់*) (動) 振る。振り回す。
 ※*ក្រវ៉ាត់*・*ក* ネクタイ。
 ※*ក្រវ៉ាត់*・*ក្បាល* おもがい(←馬具)。
 ※*ក្រវ៉ាត់*・*ច្រមុះ* 鼻革(←馬具)。
 ※*ក្រវ៉ាត់*・*ថ្នាស* 額当て(←馬具)。
 ※*ក្រវ៉ាត់*・*សរស្រី* 救命胴衣。

※*កន្ទាស់*・*ក្រវ៉ាត់* ネクタイピン。
 ※*វ៉ែន*・*ក្រវ៉ាត់* バンド。ベルト。帯。
 ※*វ៉ែន*・*ក្រវ៉ាត់*・*ទឹម*・*ខាត់* = *ទឹម*・*ខាត់*。(宝石
 のついた金か銀のベルト)(←結婚式など正装
 用に使う)。
 ※*វ៉ែន*・*ក្រវ៉ាត់*・*និរន្តរាយ* ①お守りのベルト。
 ②安全ベルト。
 ※*ចង*・*ក្រវ៉ាត់* ネクタイを締める。
 ※*ដោះ*・*ក្រវ៉ាត់* ネクタイをとる(←外す)。
 ※*ស្រាយ*・*ក្រវ៉ាត់* ネクタイをとる(←ほど
 く)。
 ※*អក្សរ*・*ក្រវ៉ាត់* = *អក្សរ*・*ត្រវ៉ាត់*。「*រ*」の
 脚のついた文字(←〔*ក្រ*, 〔*ច*, など)。
 〔*ក្រវ៉ាន់* [krə'van] (名) (植) バンレイシ科ラ
 ウエンホエア, *Rauwenhoffia siamensis*,
ណរណារ。バンレイシ科オオソウカ属,
Artabotrys odoratissimus (S)。(←花は芳
 香があり, 染料にする)。
 〔*ក្រវ៉ាម* [krə'va:m] (cf. *វ៉ាម*) (形) 目立つ。
 大きくて/太くてはっきり見える。(エ) →
 〔*ក្រវ៉ាម*・*ក្រវ៉ាម*。 *គំនូស*・*ក្រវ៉ាម* はっきり
 目立つ線/筋。
 〔*ក្រវ៉ាយ* [krə'vai] (エ) → 〔*ក្រវ៉ាល់*・*ក្រវ៉ាយ*。
 〔*ក្រវ៉ាត់*・*ក្រវ៉ាត់* [krə'vət krə'vət] (cf. *វ៉ិវ៉ាត់*・
វ៉ិវ៉ាត់) (形) くにかくにか曲がった。ねじれた。
 曲がりくねった。つづれ折りの。蛇行した。
ជួរ・*ក្រវ៉ាត់*・*ក្រវ៉ាត់* くねくね/ジグザグした
 道。
 〔*ក្រវ៉ិច*・*ក្រវ៉ិច* [krə'vec krə'vi:ən] (一。 <
វ៉ិច) (形) 曲がりくねった。
 〔*ក្រវ៉ាន* [krə'van] (形) (どうにもできなくなっ

た様子で動けないでいる) (←精神的にも、肉体的にも可)。

※*နာလ်・ကြိဒ်* どうにもできない。

ကြိဝ်လ် [krə'val] (<*ကြိဝ်လ်*) (名) ①(ok.

kravil)。飾り輪(←金/銀/銅製。手や足につける)。耳輪。②ループ(の掛け)ボタン。リング(←カーテンなどの)。(動)①パトロールする。歩き回る。②うろろうろする。うろつく。*လိမ်ဝ်・ကြိဝ်လ်* 歩き回る(←目的がない。円でなくてもよいが元の所にもどる)。

※*ကြိဝ်လ်・တြာ်ဂံက်* ①(鎖のひとつひとつの輪)。②(鎖の両端の輪)。

※*ကြိဝ်လ်・ပိမ်* プレスレット。

※*ကြိဝ်လ်・တြာ်တြိက်* (輪だけのイヤリング)。

※*ကြိဝ်လ်・တြာ်ဇာ်ပံ့* 座金。ワッシャー。

※*ကြိဝ်လ်・မုမ်* 蚊屋の吊り手。

※*ကြိဝ်လ်・ဂံမ်* 33 カーテンのリング。

※*ကြိဝ်လ်・ဂေ့ဂံမ်* 服の紐ボタン。

※*ကမ်*・*ကြိဝ်လ်* 耳輪(←輪だけの耳飾り)。

※*ကဒွာ်လံ*・*ကြိဝ်လ်* ベルトのバックルの止め金。

ကြိဝ်မံ [krə'vəm] (形) 小さくて可愛い。

ကြိဝ်ဒ် [krə'vaən] (動) 励まして一生懸命に/勤勉に~させる。

※*ကြိဝ်ဒ်*・*ကြိဝ်ဒိဒ်* 挫けず一生懸命に働く/行う。専心して働く/行う。

※*ကြိဝ်ဒ်*・*ကြိဝ်ဒ်*・*နာ* 互いに励まし合う。

※*ခံ*・*ကြိဝ်ဒ်* 奮励努力する。

ကြိဝ်ဒိတ် [krə'viət] (<*ကြိဝ်ဒိတ်*) (名) =

တြာ်ဒိတ် = *တြာ်ဒိတ်*。ぐにゃぐにゃと曲ったもの。歪んだもの。(形) ①ぐにゃぐにゃと曲った。ひずんだ。歪んだ(容器。性質)。②軽蔑

すべき(人)。(動) 嘘を言う/言って言い抜ける。*တြာ်မံ*・*လိမ်ဝ်*・*ကြိဝ်ဒိတ်* 曲がっている足指。

※*မဒ်လူ*・*ကြိဝ်ဒိတ်* 心の悪い人。

ကြိဝ်ဒိတ် [krə'viət] (<*ကြိဝ်ဒိတ်*) (形) =

တြာ်ဒိတ်。①丸く縮こまった。②ぐにゃぐにゃ曲がっている。

※*ကြိဝ်ဒိတ်*・*ကြိဝ်ဒိတ်* 曲がりくねった。

※*လိမ်ဝ်*・*ကြိဝ်ဒိတ်* 丸く縮こまって寝る。

ကြိဝ်ဒိတ် [krə'vec] (形) ほんの細かな。ちっぽけな。

※*ကုတ်*・*ကြိဝ်ဒိတ်* こまごました。役に立たぬ。

※*မံ*・*ကြိဝ်ဒိတ်* 小さな家。

ကြိဝ်မံ・*ကြိဝ်မံ* [krə've:m krə'va:m] (-. cf.

ကြိဝ်မံ) (形) ごちゃごちゃに入り混じった(跡。痕跡)。めちゃくちゃに書きなぐった(字)。(子供が書きなぐった)めちゃくちゃな(絵)。

※*လူလူ*・*ကြိဝ်မံ*・*ကြိဝ်မံ* 書きなぐる/ちらす。

ကြိဝ်လ် [krə'vael] (cf. *ကြိဝ်လ်*) (動) ①う

ろつく。さまよう。②パトロールする。歩き回って見張る。(見付からないようにこっそり)歩き回る。

※*ကြိဝ်လ်*・*တြာ်*・*ကြိဝ်လ်*・*တြာ်* (道に迷って)うろろうろする。

※*ကြိဝ်လ်*・*လူ* → *တြာ်မာတ်*・*ကြိဝ်လ်*・*လူ* ①アリが砂糖の周りをぐるぐる回っている。②男が女の周りに集まる。

※*ကမ်*・*ကြိဝ်လ်* 見張り隊(←軍)。斥候。パトロール隊(←制服でも私服でも可)。

※ក្រុម·ក្រវីវល 番人。見張り人。パトロール人。

※ដើរ·ក្រវីវល·មើល 見回る。

ក្រស័យ [kro'sai] (cf. t. ក្រះស័យ : krasai)

(動) (ក្បួន) 俗)。(名) (<ក្បួន)。

肺結核。

ក្រសាន [kro'sa:n] (cf. t. ក្រះសាន : krasa:n)

(名) (ក្បួន) 俗)。

ក្រសារ [kro'sa:] (cf. t. ក្រះសារ : krasa:)

(名) (鳥) サギ。

※ក្រសារ·ចិន (サギ) Ardea cinerea (H)。

※ក្រសារ·ភ្លើង (サギ) Ardea purpurea

(H)。

※ពន័·ក្រសារ ①→ថ្ម·ពន័·ក្រសារ (宝石)

(←青い)。

②→ពណ័·ពន័·ក្រសារ 青みが
かった緑色/ベージュ。

ក្រសាល [kro'sa:l] (動) = ត្រសាល。(王)

気晴らしをする。気晴らしの散歩/旅行をする。

ទ្រង់·ក្រសាល (王) 遊ぶ。

※រោង·ក្រសាល ラウンジ。

ក្រសារ [kro'sa:w] (動) 両手で取れるだけ取

る/掻き集める。大急ぎで持てるだけ持つ(←

そして逃げる)。

ក្រសួង [kro'su:ɔŋ] (t. ក្រះសួង : krasuang)

(名) ①省。②職務。管轄。

※ក្រសួង·កសិកម្ម 農業省。

※ក្រសួង·ការងារ 労働省。

※ក្រសួង·ការទូត 外務省。

※ក្រសួង·ការបរទេស 外務省。

※ក្រសួង·ការពារ·ធម្មជាតិ 環境庁。

※ក្រសួង·ការពារ·ប្រទេស 国防省。

※ក្រសួង·កសិកម្ម·រុក្ខាប្រមាញ់ 農業省(←旧名)。

※ក្រសួង·គយ 税務署。

※ក្រសួង·គយ·និង·រដ្ឋាករ 税務署。

※ក្រសួង·រាយការណ៍ 情報省。

※ក្រសួង·តុលាការ 法務省。

※ក្រសួង·ត្បូង·ការ 第一等の省(=他の省の
上の格の省)。

※ក្រសួង·ទេសចរណ៍ 観光省。

※ក្រសួង·ធម្មការ 宗教省。

※ក្រសួង·ធម្មាធិការ 宗教省。

※ក្រសួង·ធម្មាធិការ·និង·
សាសនសិក្សាធិការ 宗教省。

※ក្រសួង·ផែន·ការ 企画省。

※ក្រសួង·ពាណិជ្ជកម្ម 商務省。

※ក្រសួង·ពាណិជ្ជការ 商務省。

※ក្រសួង·មហាត្រីប 内務省(←旧名)。

※ក្រសួង·មហាត្រីប·និង·ធម្មការ 国務宗教
省(←旧名)。

※ក្រសួង·មហាផ្ទៃ 内務省。

※ក្រសួង·រម·ការ 土木工事局。

※ក្រសួង·យុត្តិធម៌ 司法省。法務省。

※ក្រសួង·យុទ្ធនាធិការ 国防省(←旧名)。

※ក្រសួង·យោធាធិការ 国防省。

※ក្រសួង·សន្តិសុខ 公共省。

※ក្រសួង·សន្តិសុខ·និង·ការងារ 社会福祉
省。

※ក្រសួង·សង្ឃការ 宗務局。

※ក្រសួង·សន្តិសុខ·ជាតិ 公安省。

※ក្រសួង·សម្ងាត់ 秘密警察局。

※ក្រសួង·សាធារណការ 公共事業省。

※ក្រសួង·សាធារណសុខាភិបាល 厚生省。

※ក្រសួង·សិក្សាធិការ 文部省(←旧名)。

※ក្រសួងសិក្សាធិការជាតិ 文部省(←旧名)。

※ក្រសួងសិប្បកម្ម 手工芸局。

※ក្រសួងសុខាភិបាល 厚生省。

※ក្រសួងសេដ្ឋកិច្ច 経済省。

※ក្រសួងហិរញ្ញវត្ថុ 大蔵省。

※ក្រសួងអនាម័យ 衛生保健省。

※ក្រសួងអប់រំជាតិ 文部省。

※ក្រសួងឧស្សាហកម្ម 工業省。

※មន្ទីរក្រសួង~ ~省庁。

※មន្ទីរក្រសួង ①担当。管轄。②(裁判する) 権限。③管轄地域。

※មន្ទីរក្រសួងខាងរឿងក្តី 裁判の管轄(= 裁判所が取り扱う事件の範囲。裁判できる権限)。

※មន្ទីរក្រសួងនាទី (裁判所の) 管轄。

ក្រសៀន [kro'si:ən] (名) ①(t. ក្រសៀនៈ krasian)。(本などに注釈などを書き込むために小さく書いた字)。②(かつて、結婚するに際し、それまでの嫁の養育費として婿側から嫁側に支払われた金)。乳代金。花嫁の代金。

ក្រវែស [kro'sae] (t. ក្រវែសៈ krasē: < ខ្សែ) (名) ①家系。血筋。②流れ。

※ក្រវែសគំនិត 考えの流れ。

※ក្រវែសចិត្ត 気持ちの流れ。

※ក្រវែសទឹកដាច់កន្ទុយពស់ 急流。

※ក្រវែសផ្ទាល់ 直系。ក្រវែសផ្ទាល់ញាតិលោហិតនឹងគ្នា 互いに直系血族である。

※ក្រវែសភ្នែក 目つき。ក្រវែសភ្នែកដួចកញ្ជ្រោង 目つきのような目つきだ(=

目つきが悪い)。

※ក្រវែសលោហិត 血統。家系。子孫。

ក្រវែស [kro'sai] (ក្រវែស្ស៊ូនៃ) 俗)。

ក្រវែសាប [kro'saop] (動) ①東にして両手で抱く。沢山両手で抱きかかえる。②(いろいろの分野を) 含む。持つ。(名) ①(両手で抱えた量)。~抱え。②(竹をまとめて縛って、浮きとして使うもの)(←この上に家を建てたりする)。

※ខ្ទប់ក្រវែសាប ①抱き締める。②抱き上げる。③世話をする。

ក្រសាំង [kro'saŋ] (ok. krasān) (名) (木) ミカン科ナガエミカン, *Feronia lucida* (S), ឃ្លីងឃ្លីង. ミカン科ナガエミカン, *Feronia elephantum*。又は、タデ科タデ属, *Polygonum odoratum* (H)。(←実は酸っぱくសម្បុប្បវ 作るのに使う)。

※ក្រសាំងទាប 科シヨウ科ウスバナゴシヨウ, *Peperonia pellucida*, ជ័រក្រវែសឃ្លីង (←食べられる)。

※ក្រសាំងទំហំ ①(ជ័រ) 科タデ科タデ属ハルタデ, *Polygonum persicaria*。タデ科タデ属, *Polygonum odoratum* (S), ជ័រក្រវែស (←香り付けに使用)。②(木)。

※ក្រសាំងក្តី 科ニレ科ムクノキモドキ属オオバナヨウムク, *Gironniera subaequalis* (S)。

※ក្រវែសក្រវែស ក្រវែសក្រវែស ក្រវែស 見え透いた嘘を言う。

ក្រស្នា [kro'sna:] (s. kṛṣṇā) (ok. kṛsnā) = ក្រីស្នា。(名) = ច្រវែងក្រស្នា。(植) ジンチョウゲ科ジンコウ属ジンコウ, *Aquilaria*

agallocha (H), ဂဂုဗဏာ. ジンチョウゲ科ジ
ンコウ属, Aquilaria crassna (S). (←花は
芳香がある. 薬用).

ကြဟန [kro:ho:] (ကြဟနの俗).

ကြဟန [kro:ho:t] (形) ①一部分欠けた/欠
けて向こうが見える(屋根. 壁). ②穴のあい
た. ③空っぽの(穴) (cf. ကြဟနは深さを
考え内部を見ている. ကဏ္ဍနは表面のみを見て
いる).

※ကြဟန・ကြဟန ①(穴があいて)ずー
と向こうまで見える. ②穴だらけの(道. 顔).

※ဖြမ္ဗး・ကြဟန すっぽりと鼻のとれた.

※ဖြဟေမ်・ကြဟန 空っぽの穴.

※ကြွေက・ကြဟန ①眼球のない目. ②落ち込ん
だ/凹んだ目.

※ကွေ့ကြဟန 空洞.

ကြဟမ [kro:ho:m] (形) ①(ok. kraham: 人
名). 赤い(→နန္ဒမုဂ္ဂဒိန္နိ「仏陀の発する六
色の光」, နန္ဒမုဂ္ဂဒိန္နိ「虹」). ②血色の良い.
(名) ①卵の黄身. ②赤いもの. 発赤.

ကြဟမ・ကြွေက 目が赤い.

※ကြဟမ・ကြဟမ 暗赤色の. 濃い赤の.

※ကြဟမ・ကေမ် とても明るい赤色の.

※ကြဟမ・ကေမ် 赤くて艶のある. 黒がかった濃
い赤の.

※ကြဟမ・ကေမ် ①目が充血して赤い. ②少し濃
い赤の. ③(怒って/酒を飲んで顔が)真赤だ.

※ကြဟမ・ကြဟမ 明るい赤色の.

※ကြဟမ・ကေမ် 鮮紅色の.

※ကြဟမ・ကေမ် 燃えるように赤い. 緋色の.

※ကြဟမ・ကေမ် 朱色の. 真赤な.

※ကြဟမ・ကေမ် 緋色の.

※ကြဟမ・ကေမ် 真赤な.

※ကြဟမ・ကေမ် ①真赤な. 濃赤色の. ②血色の
良い.

※ကြဟမ・ကေမ် 黒味がかった赤.

※ကြဟမ・ကြွေက 真っ赤な.

※ကြဟမ・ကြွေက 深紅色.

※ကြဟမ・ဖြဖြေ 赤黄色い(←病気の植物の
葉の色).

※ကြဟမ・ကေမ် (充血して)赤い(目).

※ကြဟမ・ကြဟမ 明るい赤色の.

※ကြဟမ・ဖြဖြေ 薄い赤の.

※ကြဟမ・ဖြဖြေ バラ色の(頬). 薄赤色の.
黄味がかった赤色の(←日の出の頃の色).

※ကြဟမ・ကေမ် 卵の黄身.

※ကြဟမ・ဖြဖြေ 薄い赤の.

※ကြဟမ・ဖြဖြေ →ကေမ်・ကြဟမ・ဖြဖြေ
赤っぽい色.

※ကြဟမ・ဖြဖြေ 薄い赤色の(←太陽が出
る直前の東の空の色).

※ကြဟမ・ဖြဖြေ 赤味がかった. 薄赤い.

※ကြဟမ・ကေမ် 淡い赤の. 赤みがかった. 赤み
をおびた.

※ကြဟမ・ကေမ် (生れたての赤ん坊や肉の
色).

※ကြဟမ・ကေမ် 赤く腫れた(←虫に刺され
て).

※ကြဟမ・ကေမ် 鮮紅色の.

※ကြဟမ・ကေမ် 紫がかった赤の.

※ကြဟမ・ဖြဖြေ 皮膚の発赤.

※ကြဟမ・ဖြဖြေ 淡い赤の. 赤みがかった. 赤

みをおびた。

※*ក្រហម*·ស្វាយ 赤紫色の。

※*កន្លង*·*ក្រហម* (模様のあるござ)。

※*ភាគបាទ*·*ក្រហម* →*ក្រុម*·*ភាគបាទ*·*ក្រហម*
赤十字社。

※*កំប្រក*·*ក្រហម* (動物) (*កំប្រក*)。

※*ក្រញ៉ូប*·*ក្រហម* (植) シクンシ科ヒルギモ
ドキ属, *Lumnitzera coccinea* (S)。

※*ក្រណាប*·*ក្រហម* = *ស្លា*。 (植) (S)。

※*ក្រោយ*·*ក្រហម* (植) パンレイシ科,
Xylopia vielana (S)。

※*ខ្លឹម*·*ក្រហម* (植) ユリ科ネギ属アカワケギ,
シャロット, *Allium ascalonicum* (S), *ឃ្លា*。

※*ខ្លួន*·*ក្រហម* 赤色クメール。クメール・ルー
ジュ。

※*ខ្លួន*·*ក្រហម* = *ខ្លួន*·*ត្រី*。(鳥) *Haliaetus*
leucogaster。又は, *Haliaetus echynatus*
(H)。

※*គោលិកា*·*ក្រហម* 赤血球。

※*ចន្ទី*·*ក្រហម* (植) ユリ科リュウケツジュ
属センネンボク, *Dracaena loureiri*。マメ科
シタン属インドカリン, *Pterocarpus indicus*
(H)。

※*ចម្ប៉ា*·*ក្រហម* (植) モクレン科オガタマノ
キ属キンコウボク, *Michelia champaca*,
ຈាំປា。

※*ចិន*·*ក្រហម* 中華人民共和国。

※*ចំប៉ី*·*ក្រហម* (植) キョウチクトウ科インド
ソケイ属ベニバナインドソケイ, *Plumeria*
rubra, *ត្រីព្រៃ* (←花が赤い)。

※*ឆ្មារ*·*ក្រហម* → *សំពត់*·*ពណ៌*·*ស*·*ឆ្មារ*。

ក្រហម ①白地に赤い縞の布。②白地に赤い
縞の布のサンボット。

※*ជ្រូក*·*ក្រហម* (木) フトモモ科フトモモ属マ
ライフトモモ, *Eugenia malaccensis*,

ឃ្លា·*ព្រៃ*。

※*ជើង*·*ក្រហម* → *ទាហាន*·*ជើង*·*ក្រហម* ។
ランス兵 (= 赤色のゲートルの兵士)。

※*ជ្រៃ*·*ក្រហម* (木) クワ科イチジク属,
Ficus obtusifolia (S)。

※*ឈាម*·*ក្រហម* 動脈血。

※*ឈូក*·*ក្រហម* (ハス) (←花が赤い)。

※*ដក*·*ខ្លឹម*·*ក្រហម* (t. ក្រណាប្រៃ: dək k'em.
-)。(植) アカネ科サンタンカ属, *Ixora*
stricta。キョウチクトウ科インドジャボク,
Rauwolfia serpentina。ラン科, *Ascocentrum*
curvifolium。など, *ឃ្លា*·*ព្រៃ*。アカネ科サンタ
ンカ属ジャワサンタンカ, *Ixora javanica*
(H)。

※*ដី*·*ដុ*·*ក្រហម* 赤粘土。

※*ដួត*·*ក្រហម* 紅衛兵。

※*ត្បូង*·*ក្រហម* ルビー。

※*ត្រាច*·*ក្រហម* (植) (*ត្រាច*) (←花が赤
い)。

※*ថ្ម*·*ក្រហម* ①赤チンキ。②頬紅。

※*ទឹក*·*ខ្មៅ*·*ក្រហម* 赤インク。

※*ទឹក*·*សរសេរ*·*ក្រហម* 赤インク。

※*ទ្រង់*·*ក្រហម* → *ពណ៌*·*ទ្រង់*·*ក្រហម* 赤っ
ぽい。

※*ឆ្មារ*·*ក្រហម* (木) マメ科シタン属,
Pterocarpus pedatus (S)。

※*នាង*·*នួន*·*ក្រហម* (植) マメ科ツルサイカ

子属, *Dalbergia mammosa* (S).
 ※*បាយក្រហម* → *ស៊ីបាយក្រហម* 刑務所
 に入る。
 ※*បាយឡើយក្រហម* (植) クスノキ科ゲッ
 ケイジュ属, *Laurus pilosa* (H).
 ※*ប៊ឹកក្រហម* 赤ボールペン。
 ※*ផ្ទៃក្រហម* ①(草) ヒユ科, *ជ័កໂໜមແກង*。②
 (木) クスノキ科ゲッケイジュ属, *Laurus*
cinnamomum (H).
 ※*ផង្កីក្រហម* = *ផង្កីវិសាភ*。(植) オトギリ
 ソウ科テリハボク属, *Calophyllum thorelii*?
 (S).
 ※*ពណ៌ក្រហម* 赤色。
 ※*ពុកក្រហម* → *គ្រុំពុកក្រហម* (植) ア
 カネ科ミサオノキ属, *Randia* (S).
 ※*ពោតក្រហម* (トウモロコシ)。
 ※*ព្រួសក្រហម* = *ព្រួស*。(木) オトギリソ
 ウ科フクギ属, *Garcinia ferra* (S)。オトギ
 リソウ科フクギ属, *Garcinia cochinchinensis*
 (H).
 ※*វែកក្រហម* (結膜炎や物貰いができて赤
 くなった目)。
 ※*ភ្លើងក្រហម* 赤信号(←交通信号の)。
 ※*មុខក្រហម* (恥ずかしくて、怒って) 顔が
 赤くなる。
 ※*មេដ្ឋាវក្រហម* ほお紅。
 ※*យីវេថាក្រហម* (植) (យីវេថា) (←花が
 赤い)。
 ※*រាកក្រហម* ①(木) (រាក)。②(痔)
 (←出血する)。
 ※*រោកក្រហម* (植) (រោក)。

※*សណ្តាក្រហម* (植) バンレイシ科ポリア
 ルティア属, *Polyalthia*.
 ※*សវណ្ណក្រហម* アズキ(小豆)。
 ※*សាច់ក្រហម* (ពង) 卵の黄身。
 ※*សេដាក្រហម* (植) クスノキ科シナクス
 モドキ属, *Cryptocarya oblongifolia* (S).
 ※*សេនក្រហម* (昔の貨幣)。
 ※*ស្ករក្រហម* 黒砂糖。
 ※*វៃស្បែកក្រហម* → *ជន/ជនជាតិ/ជាតិ/*
មនុស្ស/សាសន៍វៃស្បែកក្រហម 赤色人
 種。
 ※*ស្រល់ក្រហម* (植) (ស្រល់)。
 ※*ស្រាភក្រហម* 赤ワイン。
 ※*ស្រួលក្រហម* (植) マキ科ダクリドスギ,
Dacrydium elatum (S).
 ※*ស្រាំងក្រហម* (ハチ) (ស្រាំង)。
 ※*ស្លាកក្រហម* (植) (ស្លាក)。
 ※*អង្កត់ក្រហម* → *វិលីអង្កត់ក្រហម* =
វិលីវៃជ្រៃជ្រួយ。(植) キョウチクトウ科,
Chonemorpha macrantha (S).
 ※*អរណក្រហម* 東から出たばかりの赤い太陽。
 ※*អំពៅក្រហម* (サトウキビ)。
ក្រហល់ [krəˈhəl] (<*ហល់*, cf. *កំហល់*)
 (形) ①(客に早く帰ってほしいのだから口に出
 せなくて、待ち人がなかなか来なくて) いらい
 らする。落ち着かない。焦る。フラストレーショ
 ンを感じる。不愉快である。②(かっか)と怒る。
 ※*ក្រហល់ក្រហាយ* = *ក្រហាយក្រហល់*。
 いきりたって/かっかとしてじっとしていられ
 ない。いらいらする。(←*ក្រហល់*より強い。
 大事な用件があるのにいつまでたっても来ない

時など)。

※*ကြဟာယ·ကြဟလ်* = *ကြဟလ်·ကြဟာယ*。

※*နကံ·ကြဟလ်* 待ちくたびれていらいらしている (←もうすぐ汽車が出るのに未だ来ない, など)。あせる。慌てる。大急ぎで行う。

ကြဟာယ [kro'ha:i] (cf. t. ကြာဟာယ: krahā:i) (形) (大変熱くそして痛みも感じる)。 (皮膚が) ひりひりする。

※*ကြဟာယ·ကြဟလ်* = *ကြဟလ်·ကြဟာယ*。いきりたって/かっかとしてじっとしていられない。いらいらする。(←*ကြဟလ်*より強い。大事な用件があるのにいつまでたっても来ない時など)。

※*ကြဟာယ·စ့* 熱があって身体が熱い。

※*ကြဟာယ·ဒိက* → *နကံ·ဏာယ·ကြဟာယ·ဒိက* 飲まず食わず。

※*ကော့·ကြဟာယ* ①癢に触る。腹が立つ。とてもくやしい。フラストレーションを感じる。②ふりふりする。大いに憤慨する。③熱くて痛い。ひりひりする。④(欲望で) 焼け焦げる。

※*ကော့·ကြဟာယ·ဝိန္တိ* ①くやしくて怒っている。憤慨している。②良心の呵責に苦しむ。

※*ကြဟလ်·ကြဟာယ* = *ကြဟာယ·ကြဟလ်*。

ကြဟိမ္မ [kro'hum] = *ကြဟိမ္မ*。

ကြဟုဇ·၁ [kro'hoc hoc] (エ) → *ဗ္ဗာလ်·ကြဟုဇ·၁*。

ကြဟုမ် [kro'ho:ŋ] (<စ့မ်) (形) 深い穴が沢山あちこちにあいている (←自動車は通れるがとても揺れる)。(名) 穴。凹み。

※*ကြဟေမ်·ကြဟုမ်* あちこちに穴があいて凸凹した。

※*ခွာမ်·ကြဟုမ်* 沈み彫りをする。

※*မိမ်·ကြဟုမ်* ①穴。②穴のあいた土地。

※*ဗ္ဗာလ်·ကြဟုမ်* = *ဗ္ဗာလ်·စ့မ်*。①(老齡/病氣で) 頬のこけた。②くぼんだ/落ち込んだ頬。

ကြဟုမ် [kro'hu:ŋ] = *ကြဟုမ်*。

ကြဟုဇ [kro'hu:oc] (<စ့ဇ) (形) = *ကြဟုဇ*。小さい穴のあいた。笑くぼのある。(名) (小さい円錐形の穴)。

※*ဗ္ဗာလ်·ကြဟုဇ* 笑くぼのある頬。

※*ကိမ်·ဗာမ်·ကြဟုဇ* 口をすぼめる。

※*ဗြဟေမ်·ကြဟုဇ* ぼっかりとあいた穴。

ကြဟုဗ [kro'hu:op] = *ကြဟုဗ*。

ကြဟေမ်·ကြဟုမ် [kro'he:ŋ kro'ho:ŋ] (-, <စ့မ်) (形) あちこちに穴があいて凸凹した。

ကြဟေမ်·ကြဟေမ် [kro'he:t kro'ho:t] (形)

①(穴があいて) ခုーっと向こうまで見える。

②穴だらけの(道、顔)。

ကြဟေဝ် [kro'he:w] (<ကေဝ်) (形) 小さくて深い (←洞窟など)。

ကြဟေမ် [kro'haeŋ] (<ကေမ်?) (名) 割れ目。亀裂。ひび。ひび割れ。地割れ。干割れ。(動) 干割れする。

※*ကြဟေမ်·မိမ်* 地面の干割れ。地割れ。

※*ပိမ်·ကြဟေမ်* ひび割れ/割れ目を埋める。

※*ကေမ်·ကြဟေမ်* 亀裂が入る。

※*ဗြဟေမ်·ကြဟေမ်* → *မိမ်·ဗြဟေမ်·ကြဟေမ်* 土地が干割れする。

ကြဟေမ် [kro'haet] (cf. *ကြဟေမ်*) (形) ①大きく開いた(目、口)。②(あると思ったが案に相違して) 何も無い。何もなくて(皮/殻/空鍋だけ残っている)。③ぼっかりと大きく

穴のあいた(←幽霊の眼球がない目のように)。
(→*គ្រីហាត*)。

គ្រីហាម [kro:haom] (*គ្រឿង*・*ហាម*の俗)。

គ្រឿង [kro:lo:] (名) (種) (←小型で口と底が小さくて胴が大きい。塩や漬物を入れる)。

គ្រឿង [kro:lo:] (動) 揺れて液体がこぼれる / あふれ出る。 *គ្រឿង*・*ទឹក* 容器が揺れて水がこぼれる。

※*គ្រឿង*・*ខ្នុរ*・*ក្បាល* ちょっと頭のおかしい。のうたりん。

※*គ្រឿង*・*ចិត្ត* ①心が不安定な。②心に衝撃を受ける。③意気消沈する。

※*គ្រឿង*・*គាតិ* とんちんかんな。

※*ក្បាល*・*គ្រឿង* = *ឆ្លាត*。気の狂った。

គ្រឿង [kro:long] (<*កង*?) (形) まん丸でかわいい / 美しい。澄んでいて美しい。(←若い娘の目に使うことが多い)。(名) ①(虫) (←水中に住む。クワガタ虫に似ていて食べられる)。②(魚) (←大きくなったものは *ព្រល*と呼ぶ)。

※*មុខ*・*គ្រឿង* 丸顔。

※*មូល*・*គ្រឿង* → *មុខ*・*មូល*・*គ្រឿង*・*ដូច*・*វង់*・*ខែ* 月のように丸い顔(←美しい)。

គ្រឿង [kro:la:] (名) ①碁盤目。格子。ます目。

②(やすり / ござ / 網の) 目。木目。(タイヤの) 格子になった面。格子模様。③(ok.

kralā)。 (王) 部屋。④平方(キロメートル)。

⑤(悪霊) (←病気をもたらす)。

⑥(*គ្រឿង*「悪霊」によっておこる病気)。

(動) (cf. t. *ក្រិះកា*: *krala*:「態度」)。(*កា*の俗)。(エ) → *គ្រឿង*・*គ្រឿង*。

ប្រទាក់・*ជា*・*គ្រឿង* 格子に編む。 *គ្រឿង*・*មង* មងの目。

※*គ្រឿង*・*កង្ការ* 不整な木目。

※*គ្រឿង*・*កន្ទួល* ござの模様。

※*គ្រឿង*・*គ្រម* ①法廷。②裁判官の席。

△*ប្រាក់*・*គ្រឿង*・*គ្រម* 予納金(←裁判費用の)。
供託金。

※*គ្រឿង*・*គំនាល់* = *គ្រឿង*・*ព្រះ*・*គំនាល់*。

※*គ្រឿង*・*គំនូរ* → *វាយ*・*គ្រឿង*・*គំនូរ* 絵を正方形に区割りする(←模写するため)。

※*គ្រឿង*・*ចតុរ័ង្ស* ①格子。②格子縞 / 模様。

△*ក្បាច់*・*គ្រឿង*・*ចតុរ័ង្ស* 格子縞 / 模様。

※*គ្រឿង*・*ចត្រង្គ* ①*ចត្រង្គ*盤。②碁盤目。③碁盤目模様。格子縞。

△*គ្រឿង*・*ចត្រង្គ* 方眼紙。

※*គ្រឿង*・*ចាក់* 編み目。ステッチ。

※*គ្រឿង*・*ឆ្លាត* 縞模様。

※*គ្រឿង*・*ដុំ*・*ដេរ* 森。

※*គ្រឿង*・*គប*: *គប*: を行う森。

※*គ្រឿង*・*វែន* (*កា*・*វែន*の俗)。

※*គ្រឿង*・*បញ្ជី* = *សម្រប*・*បញ្ជី*。法廷書記官。
裁判所の書記官。

△*ការិយាល័យ*・*គ្រឿង*・*បញ្ជី* 裁判所の文書課。

△*មន្ទីរ*・*គ្រឿង*・*បញ្ជី* 裁判所事務局。記録局。

※*គ្រឿង*・*បន្ទំ* = *គ្រឿង*・*ព្រះ*・*បន្ទំ*。王の寝所。

△*គ្រឿង*・*គ្រឿង*・*បន្ទំ* (王) ベッド。

※*គ្រឿង*・*បួន*・*ជ្រុង*・*ស្មើ*・*គាត* 等分に切った正方形の格子。

※*គ្រឿង*・*ប្រិចពី* 地球の面積。

※*គ្រឿង*・*ពាស* (昔の役職)。

※*គ្រឿង*・*ព្រះ*・*គំនាល់* = *គ្រឿង*・*គំនាល់* =

គំនាល់. 王の謁見室。

※ក្រឡា.ព្រះបន្ទំ = ក្រឡា.បន្ទំ.

※ក្រឡា.ភ្លើង (悪霊) (ព្រាយ) (←産褥熱をもたらす)。

△ជំងឺ.ក្រឡា.ភ្លើង 産褥熱。

※ក្រឡា.សំណាញ់ 網の目。

※ក្រឡា.ហោម = ក្រហោម (俗)。(昔の役職)。

△ឧកញ៉ា.ក្រឡា.ហោម (昔の役職)。

※ក្រម.ក្រឡា 法廷(←昔の)。

※គម្ពីរ.ក្រឡា 夫。

※គីឡូម៉ែត្រ.ក្រឡា 平方キロ。

※ចាក់.ក្រឡា 編む(←網などを)。

※ផ្ទៃ.ក្រឡា 面積。

※ម៉ែត្រ.ក្រឡា = ម៉ែត្រ.ការ៉េ = ម៉ែត្រ.ទេតណ. 平方メートル。

※រ្រះ.ក្រឡា 編み目をとく。

※ស្នាប់.ក្រឡា ①詰まる(←将棋で)。②固定したままの。動けなくなった。抜け道がない。

※អាវ.ក្រឡា 格子模様のある服。

ក្រឡាច់ [kroːlac] (動) (足が) くるりとなる。バランスを失って倒れる。(形) (安定が悪く) ころころする。ぐらぐら揺れる。(固定してないので) ぐらぐらする。ទូក.

ក្រឡាច់ 舟が大きく揺れる。

※ក្រឡាច់.ជើង (歩いていて) 足がくるりとなる(←別状なく歩ける)。

※ក្រឡាច់.ពាក្យ.សំដី 言うことをころころ変える。

※ក្រឡាច់.ឡាន 自動車がスリップする。

※ក្រឡាច់.ក្រឡាច់ ぎよろぎよろする。

※ចង្កឹម.ក្រឡាច់ ハンドルをとられる。

※ជិះ.ក្រឡាច់ 不安定に落ちそうに乗る。

※អង្គុយ.ក្រឡាច់ 不安定に落ちそうに座る。

ក្រឡាញ់ [kroːlaːn] (形) 見た目にはっきりした。はっきり見える。この目ではっきり見た。

ស្នាម.ជើង.ក្រឡាញ់ はっきりした足跡。

※ក្រឡាច់.ក្រឡាញ់ とてもក្រឡាច់。

ក្រឡាញ់ [kroːlap] (名) ①(木) オトギリソウ科セイロンテツボク, Mesua ferrea (H)。

マメ科, Dialium cochinchinensis (S)。(←実は食べられる。堅くて強いので材木にする。

樹皮は薬と染料)。②(シエムリエブ州の郡名)。

※ក្រឡាញ់.ល្វា = ស្នាម.ផ្លាស. クスノキ科クスノキ属イヌニッケイ, Cinnamomum iners (S)。

ក្រឡាន [kroːlaːn] = ក្រលាន。(名) ①(菓子) (←もち米を竹筒に入れて焼いたもの)。

②(貨幣を棒状に包んだもの)。

ក្រឡាប៉ [kroːlap] (cf. t. ក្រឡាប៉ : klap) (動) (舟/自動車が) 転覆する。(人が) ひっくり返る。寝返りをうつ。ទារក.ចេះ.

ក្រឡាប៉.ហើយ 赤ん坊が寝返りができるようになった。ទូក.ក្រឡាប៉ 舟が転覆する。

※ក្រឡាប៉.ចុះ.ក្រឡាប៉.ភ្លើង (目の玉が) くりくりする。

※ក្រឡាប៉.វិជន.ដី 天地がひっくり返る。大変動が起こる。

※ក្រឡាប៉.ភ្លើង → ក្រឡាប៉.ចុះ.ក្រឡាប៉.ភ្លើង。

※ក្រឡាប៉.ក្រឡាប៉ ああ言ったり, こう言った

りして口先でごまかす。

※**ကြေ့ၵိၵ်း·ကြေ့ၵျပ်** (目を) きよろきよろ(する)。

※**ကြေ့ၵျေ့က·ကြေ့ၵျပ်** きよろきよろあちこち見回す。

※**ကြေ့ၵျေ့ပ·ကြေ့ၵျပ်** きよろきよろ珍しそうにあたりを見回す。

※**ပြေ·ကြေ့ၵျပ်** (意見/考えを) 逆にする。一変/一転する。

※**ပော်·ကြေ့ၵျပ်** 宙返りする。

ကြေ့ၵျပ် [kroːlɑp] (cf. **ကတ္တူ**) (動) ① (仰向けからうつ伏せに、又はうつ伏せから仰向けになる)。② (比) 言った事や考えを180度変える。一転して～する。③ (捕まえられて) さっと身をひるがえして(逃げる)。

※**ကြေ့ၵျပ်·ကံဒိက** 考えを180度変える。

※**ကြေ့ၵျပ်·ဒိက** 気持を180度変える。気が変わる。

※**ကြေ့ၵျပ်·(ကကျ)·ပံး** 言ったことを180度変える。

ဒေဒေပော်·ကြေ့ၵျပ်·ကကျ·ပံး 言う事をしょつ中変える人(←信用できない)。

※**ဒိယာယ·ကြေ့ၵျပ်** 言をひるがえす。前に言ったことをころっと変える。

※**ပြေ·ကြေ့ၵျပ်** すっかり/完全に変わる。

ကြေ့ၵျေ့·ကြေ့ၵျေ့ [kroːlec kroːloc] (cf. **ကကိဒ**, **ပေ့ၵျေ့**, -) (形) = **ကြေ့ၵျေ့**。
ကြေ့ၵျေ့。いい加減なことを言う。一度約束したことをいつも後で言を左右にして実行しようとしな。 (=信用できない)。

ကြေ့ၵျပ် [kroːlat] (形) ① 亀頭の露出した。包

皮のむけた。割礼をした。② 大きく口の開いた(傷)。

※**ကြေ့ၵျေ့·ကြေ့ၵျေ့** ととも**ကြေ့ၵျေ့**。

ကြေ့ၵျေ့·ကြေ့ၵျေ့ [kroːlak kroːlok] (名) 狡猾な。

ကြေ့ၵျေ့ [kroːlɑŋ] = **ကိၵ်** (俗)。(動) ① (ろくろを使って丸く削る)。② ぐるぐる回る。③ 周囲を見回しながら歩く。

※**ကြေ့ၵျေ့·ပံး·ပိက** 周囲をぐるぐる回る。

※**ပော်·ကြေ့ၵျေ့** 旋盤工。

※**ပော်·ကြေ့ၵျေ့** 旋盤。

ကြေ့ၵျပ် [kroːlɑp] (形) ① 落ち込んだ。② 短くて前に曲がった(←水牛の角など)。(エ) → **ကြေ့ၵျပ်·ကြေ့ၵျပ်**。

※**ကြေ့ၵျပ်·ကြေ့ၵျပ်** 凹んだ/落ち込んだ目。

※**ကြေ့ၵျပ်·ကြေ့ၵျပ်** (出たか出ないかの短い角)。

ကြေ့ၵျပ်·ကြေ့ၵျပ် [kroːlɑp kroːlɑp] (< **ကြေ့ၵျပ်**?) (cf. t. **ဂလိပ်**:klɑp) (動) ああ言ったり、こう言ったりして口先でごまかす。

ကြေ့ၵျေ့ [kroːlɑm] (形) ① 人なつこい。おとなしくて可愛い。② (<**ပိက**)。(頭が)ほんのちよっとだけのぞいて/見えている。(エ)

→ **ကြေ့ၵျေ့·ကြေ့ၵျေ့** **ပော်·ကြေ့ၵျေ့**。

ကြေ့ၵျေ့ 頭だけがのぞいて見える。

※**ပော်·ကြေ့ၵျေ့** ほんの少しのぞいている。

ကြေ့ၵျေ့·ကြေ့ၵျေ့ [kroːlɑm kroːlɑm] (形) ① 雑/いいかげんな。おざなりの。② ごまかす。

ကြေ့ၵျေ့·ကြေ့ၵျေ့ [kroːlɑ:t kroːlɑp] (-, cf. t. **ဂလိပ်**:klɑp) (副) (目を) きよろきよろ(する)。

ကြေ့ၵျေ့ [kroːlɑ:m] (cf. **ပိက**) (副) = **ကြေ့ၵျေ့**。

突然、ようやく。(←永く見えなかったものが見える/現れる)。(エ)→*ក្រឡេង*・*ក្រឡើង*。
ចេញ・*មក*・*ក្រឡើង* 突然出てくる。*មក*・
ដល់・*ក្រឡើង* 長く待っていてようやく到着する。

ក្រឡុក [kroːlok] = *ក្រលុក*。(動)(葉ひんを。名札を箱に入れて)振る。(エ)→

ក្រឡឹក・*ក្រឡុក*。

ក្រឡុច [kroːloc] (エ)①→*ក្រឡើច*・*ក្រឡុច*。
②→*ក្រឡេច*・*ក្រឡុច*。

ក្រឡុញ [kroːloŋ] (形)とても短い(←可愛らしい感じ)。*ខ្លី*・*ក្រឡុញ* 非常に短い。

ក្រឡុប [kroːlop] (cf. *ប្រឡុប*) (形)前に垂れた/曲がった。

ក្រឡុម [kroːlom] (形)ドーム形の。小鉢のような形をした(どんぶり)。上が小さくて下が大きい(花瓶)。

※*ចាន*・*ក្រឡុម* (どんぶり)(←腹が広がっている)。

※*ដំបូល*・*ក្រឡុម* 丸屋根。

ក្រឡើត [kroːlaet] (*កន្លើត*の俗)。

ក្រឡេ・*ក្រឡា* [kroːleː kroːlaː] (形)雑多な(色)。*ផាត់*・*ពណ៌*・*ក្រឡេ*・*ក្រឡា* 雑多な色にぬる。

ក្រឡេក [kroːleːk] (cf. *សំឡេក*) (動)ぱつと視線を向ける。

※*ក្រឡេក*・*ក្រឡាច់* きよろきよろする。

※*ក្រឡេក*・*ក្រឡាប* きよろきよろあちこち見回す。

※*ក្រឡេក*・*ក្រឡេវ* 大きい目を開けてはつきり見る。

※*ក្រឡេក*・*ធ្លុះ* 見通す。原因を見抜く。

※*ក្រឡេក*・*មើល*~ ~を向く。*ក្រឡេក*・*មើល*・*ទៅ*・(廻る)・*ក្រោយ* 後を振り返る。
*Δ**ចោល*・*ភ្នែក*・*ក្រឡេក*・*មើល* ①ちらっと見る。いちべつする。②横目で見る。

※*ក្រឡេក*・*រំពៃ*・*មើល*・*ឆ្វេង*・*ស្តាំ* 左右をよく見る。

※*ចាក់*・*ក្រឡេក* ①(脇腹/わきの下を)くすぐる(cf. 足の場合には*កេះ*・*ជើង*)。②ちょっとくすぐって横を向いて知らぬ顔をする。

ក្រឡេច [kroːlec] (動)(態度/言葉を。行動/言葉で)ごまかす。うまくその場を切り抜ける。計略を用いてだます。(名)策略。ごまかし。

※*ក្រឡេច*・*ក្រឡុច* = *ក្រឡើច*・*ក្រឡុច*。いい加減なことを言う。一度約束したことをいつも後で言を左右にして実行しようとしなない。(=信用できない)。

ក្រឡេប・*ក្រឡាប* [kroːleːp kroːlap] (-。cf. t. *ក្លាប់* : kláp) (動)きよろきよろ珍しそうにあたりを見回す。

ក្រឡេម・*ក្រឡើម* [kroːleːm kroːləːm] (動)①ふざける。②きよろきよろ物欲しげにあたりを見渡す。

ក្រឡើត [kroːlaet] (動)①大きな目をあけてじっと見る。②(はっきり見るため。怒って)急に大きな目をあける(←とろんと眠そうな目だったのがお菓子という言葉を目にして急に大きな目を見開くように)。(形)輝くように(とても明るい)。

※*ក្រឡើត*・*ចាស់* (植)ポロポロノキ科。

Olox obtusa (S).

※**ໂປ່ງສຳ**・**ໂກຣ໌ຊຸດ** 明瞭/明らかな。見透すことができる(動機)。

※**ໂປ່ງ**・**ໂກຣ໌ຊຸດ** 白昼。

※**ໂຕ້ກ**・**ໂກຣ໌ຊຸດ** →**ສະຍີ່ນ້ຳ**・**ໂຕ້ກ**・**ໂກຣ໌ຊຸດ**
大きな目をして睨む。

※**ໂສ້**・**ໂກຣ໌ຊຸດ** 輝くように/非常に明るい。まばゆい。

ໂກຣ໌ຊຸດ [kroːlaen] (形) ずるい。賢い。悪知恵のある。(?)。

ໂກຣ໌ຊຸດ [kroːlai] (ກ໌ຣ໌ຊຸດの俗)。

ໂກຣ໌ຊຸດ [kroːlao] (p. kalopi) = **ກ໌ຣ໌ຊຸດ**
(名) (箒) (←浅い)。

※**ໂກຣ໌ຊຸດ**・**ຜີ້** (菓子) (←豆のあんをもち米で包んだもの)。

※**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** (箒) (←物を干したりするのに使う)。

ໂກຣ໌ຊຸດ [kroːlaot] (名) (壁などに彫った浮き上がった彫刻)。レリーフ。(形) (cf. **ເຂາດ**)。①大きくとび出た/見開いた(目)。②浮き上がった(彫刻)。

※**ກຸງຸ່ງ**・**ໂກຣ໌ຊຸດ** レリーフ。浮き彫り。

※**ໂຕ້ກ**・**ໂກຣ໌ຊຸດ** 浮き彫り。

※**ໂຕ້ກ**・**ໂກຣ໌ຊຸດ** = **ໂຕ້ກ**・**ເຂາດ**。出目。

ໂກຣ໌ຊຸດ [kroːlaw] (動) 大きな目をぱっちりあける(←そしてよく/はっきり見る)。(形) はっきりとした(跡)。

※**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** 大きい目を開けてはっきり見る。

※**ໂປ່ງສຳ**・**ໂກຣ໌ຊຸດ** 明確な。

ໂກຣ໌ຊຸດ [kroːlom] (エ) → **ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ**。

ໂກຣ໌ຊຸດ [kroːlah] (**ໂກຣ໌ຊຸດ**が正しい)。

ໂກຣ໌ຊຸດ・**ໂກຣ໌ຊຸດ** [kroːaː kroːuol] (<**ກ໌ຊຸດ**・**ໂກຣ໌ຊຸດ**) (動) 喉に詰まらせながら苦しめて飲み込む。

ໂກຣ໌ຊຸດ [kroːaːɲ] (形) ①筋肉質で体格がいい。②のっぺりした(顔)。

※**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** 幅広くふとった。横に太った。(←筋肉質。体格がいい。スポーツマン的)。

ໂກຣ໌ຊຸດ・**ໂກຣ໌ຊຸດ** [kroːəm kroːiəm] (<**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ**) (動) (恥ずかしがって。遠慮して) 奥に引っこんで出て来ない。黙っている。口ごもる。

ໂກຣ໌ຊຸດ [kroːət] (形) 態度の悪い。目上を目上とも思わぬ。生意気/不作法/不遜な。(他に恐ろしいものがないというような) 横柄な態度の。威張る。大きな顔をする。

※**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** 権力を誇示する。自分だけが偉いと驕る。**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** 威張って/ふんぞりかえって歩く。

※**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** (目上を目上とも思わず) 生意気/不作法な態度をとる。鼻にかけていはる。傲慢/不遜/横柄な。思い上がった。慢心した。

※**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** 勿体ぶる。気取る。

※**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** 威張った態度。

ໂກຣ໌ຊຸດ [kroːoc] (形) とても太っておまけにちびの。

ໂກຣ໌ຊຸດ [kroːol] (形) ①ずんぐりした。②太い(声)。

※**ໂກຣ໌ຊຸດ**・**ໂກຣ໌ຊຸດ** (ໂກຣ໌ຊຸດ = **ໂກຣ໌ຊຸດ**) とても**ໂກຣ໌ຊຸດ**。

ໂກຣ໌ຊຸດ [kroːoːp] (形) (物が) 芳香を発する。

いいにおいの. ក្រិន·ក្រអូប いいにおい.

※ក្រអូប·ក្រវៃអប = ក្រវៃអប·ក្រអូប. 芳香が漂っている (←花はក្រអូប. 花のある部屋はក្រអូប·ក្រវៃអប). (ក្រវៃអប·ក្រអូបを多用).

※ក្រអូប·ឆ្កល いいにおいがふんふんする.

※ក្រអូប·រឿយ ほのかないい香りがする.

※ក្រអូប·ឆ្លិត 強いいい香りがする.

※ក្រអូប·ឆ្លិត ぶーんと良い香りがする.

ក្រិន·ក្រអូប·ឆ្លិត ぶーんとする良い香り.

※ក្រអូប·ឈ្ងប់ いい香りがたちこめる.

※ក្រអូប·ភាយ·ៗ (風で) 香りが広がる.

ផ្កា·ក្រិន·ផ្កា·ក្រអូប·ភាយ·ៗ バラの花の香りがかすかににおう.

※ក្រអូប·ល្ងើង·ល្ងើយ いい香りが漂う.

※ក្រវៃអប·ក្រអូប = ក្រអូប·ក្រវៃអប.

※គ្រឿង·ក្រអូប 香料.

※សាប៊ូ·ក្រអូប 化粧石けん.

※សំពោច·ក្រអូប (動物) (សំពោច).

※ស្កា·ក្រអូប (草) (ស្កា).

ក្រអូម [kro'o:m] (名) ①口蓋. ②(貴金属や象牙製の小さな容器) (←大切なものを入れておく).

※ក្រអូម·មាត់ 口蓋.

※គ្រឿង·ក្រអូម 臼齒(?).

ក្រអូន [kro'u'on] (形) (合奏がうまく調和しててとても良い). 美しい音が出る. 調和して美しい(音. 声).

ក្រអូល [kro'u'ol] (エ) → ក្រអាក·ក្រអូល.

ក្រអើត·ក្រអោង [kro'aet kro'aong] (← អើត. -) (形) 傲慢な.

ក្រអើម [kro'a'em] (エ) → ក្រអើម·ក្រអើម.

ក្រអេក [kro'e:k] (cf. សំអេក) (名) 恥垢.

ក្រអើង·ក្រអោង [kro'aeng kro'aong] (← អើង·អោង) (形) 威張って乱暴をする. (町を我が物顔に) のさばって無法をする.

ក្រវៃអប [kro'aep] (エ) ① → ក្រវៃអប·ក្រអូប. ② → ក្រអូប·ក្រវៃអប = ក្រវៃអប·ក្រអូប.

ក្រវៃអប·ក្រអូប [kro'aep kro'o:p] (形) = ក្រអូប·ក្រវៃអប. 芳香が漂っている (←花はក្រអូប. 花のある部屋はក្រវៃអប·ក្រអូប).

ក្រវៃអម [kro'aem] (ស្រវៃអមの俗/方言).

ក្រវៃអស [kro'aesh] (形) 全く無関心でいる (←自分の家が火事で他人が消しているのに平気で寝そべっている, など).

ក្រអោង [kro'aong] = ក្រឡឹង. (形) 大きくふくれた. (エ) 傲慢な. いばる. 横柄な. ① → ក្រអើត·ក្រអោង. ② → ក្រអើត·ក្រអោង. ③ → ក្រអើង·ក្រអោង.

※ក្រអោង·ៗ (ៗ = អោង) とても大きくふくれた.

ក្រអៅ [kro'aw] (cf. t. ព្រះខ្មៅ:kra'aw) = ក្រឡី. (形) とても良い/美しい(音. 声). (動) (呪) 歌う. 大声で歌う. (名) ①蓮根. ②(特に) できたばかりの小さい蓮根.

※ក្រអៅ·ឈូក 蓮根.

※ក្រអង·ក្រអៅ = ក្រអង·ក្រឡី. (何の雑音もなく) 美しく聞えてくる. 澄み切って美しい(声). (←男の歌声についていうことが多い).

※ខ្លវ·ក្រអៅ·ចេះ·ជួន 心に響く.

※*សំនៀង*・*ក្រអៅ* よく通る声。

※*សំនៀង*・*ក្រអៅ* 鋭い甲高い声。

ក្រឡឹង [kra'əoŋ] = *ក្រអៅ*。

ក្រឡី [kra'aw] = *ក្រអៅ*。

ក្រា [kra:] (名) (虫) 青虫。芋虫。

※*ក្រា*・*ក្រឡឹង* (青虫) (←赤い)。

※*ក្រា*・*អំពាង* (青虫)。

ក្រាក [kra:] (副) (乱暴にひっぱる様子)。

(エ) → *ក្រាក*・*ក្រាក*。

※*ទាញ*・*ចង្កា*・*ក្រាក* → *ហុត*・*ទឹក*・*សម្លឹង*・

កាក・(*ទាញ*・*ចង្កា*・*ក្រាក*・*សម្លឹង*・*ជ្រាយ*)

= *ហុត*・*ទឹក*・*សំដៅ*・*កាក*。汁をすすって実を

狙う (= 狡い性格。内心を隠して表面を良くす

ること)。何か別の報酬/利益を期待して行う。

ក្រាក់ [kra:] (cf. t. ក្រាក់: krak) (名) ①

(柱や杭など長く経つうちに樹皮などが腐って
なくなり内部の固い所だけが残った物)。木の

芯。②松明(?)。(エ) → *ក្រាក់*・*ៗ*。

※*ក្រាក់*・*អាថ* = *ក្រាក់*・*អាថ* (鳥)。

※*ក្រាក់*・*អាថ* = *ក្រាក់*・*អាថ*。

※*ជ័រ*・*ក្រាក់* (樹に穴をあけ火で熱してとる樹
脂) (←冷えると固まる)。

ក្រាក់・*ៗ* [kra' kra'] (音) ぐらぐら (←湯の
たぎる音)。

ក្រាង・*ក្រអៅ* [kra:ŋ kra'aw] = *ក្រាង*・*ក្រឡី*。

(形) (何の雑音もなく) 美しく聞えてくる。

澄み切って美しい(声)。(←男の歌声につい

ていうことが多い)。

ក្រាង・*ក្រឡី* [kra:ŋ kra'aw] = *ក្រាង*・*ក្រអៅ*。

ក្រាញ [kra:n] (動) (何かに熱中していて)

なかなか行こうとしない。強情に動こうとしな

い。居座っている。強情にいやがる/言い張る。

ក្រាញ・*មិន*・*ចង់*・*ទៅ* 行こうとしない。行く
のをいやがる。

※*ក្រាញ*・*ច្រើន* 黙って強情をはっている。強情
に黙っている。

※*គោ*・*ក្រាញ* 強情で言うことを聞こうとしな
い牛。

※*ឈរ*・*ក្រាញ* 立ったまま動こうとしない。

※*ទម្លាក់*・*ក្រាញ* 強情を張る。強情に動こうと
しない。

※*ទម្លាក់*・*ខ្លួន*・*ក្រាញ* = *ទម្លាក់*・*គូទ*・*ក្រាញ*。
どしんと座ったきり動こうとしない。

※*ទម្លាក់*・*គូទ*・*ក្រាញ* = *ទម្លាក់*・*ខ្លួន*・*ក្រាញ*。

※*អង្គុយ*・*ក្រាញ* 座り続けていて動こうとしな
い。

ក្រាញ [kra:n] (名) (魚) キノボリウオ科,

Anabas testudineus, ព្រាហ្មព្រាហ្ម *Anabas*

sennal (H)。(エ) → *ស្តេច*・*ក្រាញ* =

ស្តេច・*ត្រាញ*。

※*កូន*・*ក្រាញ* = *ពន្លឺត*・*ក្រាញ* (方言) =
មាត់・*ក្រាញ* (方言)。(沸騰してできる空気
の泡)。気泡。

※*ក្បាល*・*ក្រាញ* → *រន្ទះ*・*បាញ់*・*ក្បាល*・

ក្រាញ (雨期の終りに何回も鳴る小さな雷)。

※*ត្រចៀក*・*ក្រាញ* (植) セリ科チドメグサ属
ツボクサ, *Hydrocotyle asiatica* (H)。スミ
レ科リノレア属, *Rinorea boissieri* (S)。セ
リ科ツボクサ属ツボクサ, *Centella asiatica*,

ប៉ាបា。

※*ពន្លឺត*・*ក្រាញ* (方言) = *កូន*・*ក្រាញ*。

※*មាត់*・*ក្រាញ* (方言) = *កូន*・*ក្រាញ*。

ကြာၼ်း [kra:n] (名) 家族。世帯。②家庭。家族の住むところ。③ (cf. t. ကိာၼ်း : kra:n)。(古) 火を燃やすところ。暖まるところ。かまど。

※ကြာၼ်း·ကြာၼ်း ①寮。②家庭。

※ကြာၼ်း·ကြာၼ်း·ခိၼ်း·ခိၼ်း 学生寮。

※ခိၼ်း·ကြာၼ်း = ဝဲကြာၼ်း。①かまど。七輪。こんろ。②台所。調理場。③(地面を少し掘ってから周りに石をいくつかおいて作ったかまど)。(→ဝဲကြာၼ်း)。

※ခိၼ်း·ကြာၼ်း ④ (<ခိၼ်း·-)。①=ခိၼ်း·ဝဲကြာၼ်း。②羽交い締めにする。③羽交い締めにする。④(動物の後足の腿)。

※ခိၼ်း·ကြာၼ်း = ခိၼ်း·ဝဲကြာၼ်း。(山岳民族の各家族の長)。

ကြာၼ်း [kra:p] (<ကပ) (cf. t. ကိာၼ်း : kra:p) (動) ①平伏する(=ひざまずき頭を地につくほどに下げる)。②(動物が)うずくまる。(鳥が)卵を抱く/温める。③潜伏する(←病気が)。

※ကြာၼ်း·ဗျာၼ်း·ပၼ်း = ကြာၼ်း·ပၼ်း。

※ကြာၼ်း·ခါၼ်း·ခါၼ်း·ခိၼ်း 足元にひれふす。

※ကြာၼ်း·ခါၼ်း 王に平伏して申し上げる。

※ကြာၼ်း·ခါၼ်း·ပၼ်း 王に言上する。

※ကြာၼ်း·ခါၼ်း·ခါၼ်း·ခိၼ်း 足元にひれ伏す。

※ကြာၼ်း·ပၼ်း = ကြာၼ်း·ဗျာၼ်း·ပၼ်း。平伏して拜する。

※ကြာၼ်း·ပၼ်း·ခါၼ်း 王に平伏して申し上げる。

△ခိၼ်း·ကြာၼ်း·ပၼ်း·ခါၼ်း 申し上げます(←王に話しかける時)。

※ကြာၼ်း·ခါၼ်း (鳥が)卵を抱く/温める。

※ကြာၼ်း·ကပ ဝါး伏す。

※ကြာၼ်း·ခါၼ်း ①平伏して別れを告げる。②さよなら(←目上にとても丁寧)。

※ကြာၼ်း·ခါၼ်း·ခါၼ်း 平伏して身体を全部地につける。

※ခါၼ်း·ကြာၼ်း (仏像を拜する時にたたんで前に置いて手と頭をつけるための布)(←1944年に使用が禁止された)。

※ခါၼ်း·ကြာၼ်း (草)。

※ခါၼ်း·ကြာၼ်း 病気が潜伏する。

※ခါၼ်း·ကြာၼ်း ①平伏する。②おもねる。こ機嫌をうかがう。べこべこする。

※ခါၼ်း·ကြာၼ်း = ခါၼ်း·ကြာၼ်း。(棺桶の飾りとして張る薄い金びかの銅板)。銅の薄片。

※ခါၼ်း·ကြာၼ်း 梅毒(←潜伏していて表面には症状が出ていないもの)。

※ခါၼ်း·ကြာၼ်း 頭を下げて平伏する。

ကြာၼ်း [kra:p] (名) (cf. t. ကိာၼ်း : kra:p)。(楽器)(←拍子木のように、拍子を取るため)。(形)乾いて固く固まった。

※ကြာၼ်း·ခါၼ်း ကံကံ(←ကြာၼ်းを叩く音)。

※ခါၼ်း·ကြာၼ်း (ကြာၼ်းを叩いて歌の拍子をとる人)。

※ခါၼ်း·ကြာၼ်း (潰瘍)。

※ခါၼ်း·ကြာၼ်း = ခါၼ်း·ကြာၼ်း。(棺桶の飾りとして張る薄い金びかの銅板)。銅の薄片。

ကြာၼ်း [kra:m] (名) ①結晶。②硝石。③ (f. gramme) 。グラム。④ (cf. t. ကိာၼ်း : kra:m) 。奥歯。(形)結晶した。

※ကြာၼ်း·ခါၼ်း 親知らず(←歯)。

※ကြာၼ်း·ခါၼ်း 歯石。

※**ក្រាម·រមាស** (木) オトギリソウ科フクギ

属, *Garcinia harmandii* (S).

△**គ្រឹប·ក្រាម·រមាស** (ナス) ナス科ナス属

ナス, *Solanum melongena*, ដុំឆ្នែង។

△**គ្រឹប·ក្រាម·រមាស** (キノコ).

※**ទឹក·ក្រាម** (はんだなどに使う硝酸).

※**ជ្រា·ក្រាម** (汗が乾いた後に残った汗の結晶).

※**សិលា·ក្រាម** (結晶性の石).

※**ស្ករ·ក្រាម** 氷砂糖.

※**ស្ករ·ក្រាម·ដុំ** ①キャンディー. あめ玉. ② 氷砂糖.

※**ស្ករ·ក្រាម·វង្ស** (វង្សを長くおいて結晶した物).

※**វង្ស·ក្រាម** 結晶する.

ក្រាយ [kra:i] (名) ①(木). ②(cf. t.

ក្រាយ : kra:i). (魚) ナマズ科ナギナタナマズ, *Notopterus chitala*, ក្រាយ. (エ) → កែ·ក្រាយ.

※**ក្រាយ·ក្រហម** バンレイシ科, *Xylopi vielana* (S).

※**ក្រាយ·ខ្មៅ** = **ស្នាយ·វែងល**. バンレイシ科 (S).

※**ក្រាយ·វែងល** バンレイシ科? (S).

※**ក្រាយ·ស** バンレイシ科, *Xylopi pierrei* (S).

※**ក្រពើ·ក្រាយ** (ワニ).

※**ពស់·ក្រាយ** (ヘビ) コウガ科マルオアマガサ, *Bungarus fasciatus*, ពស់អង្កាម.

Bungarus sp. (H). (←**ពស់·ជ្រា**が成長したもので, もっと大きくなったものは**ពស់·**

វែងលと呼ぶ).

ក្រាល [kra:l] (<វាល?) (ok. kral) (動)

①(むしろ/シート/砂/砂利/アスファルトを)敷く. (床を)張る. ②(根を)張る. ③(教えを)広める.

※**ក្រាល·កថិន** = **ក្រិន·កថិន**. カティンの贈り物を台の上に広げる(←儀式の一部).

※**ក្រាល·ក្រាវ** 床板を張る.

※**ក្រាល·ថ្មល** (砂利/アスファルトを)道路に敷く.

△**កៅស៊ូ·(ស្នូ)·ក្រាល·ថ្មល** = **កៅស៊ូ·ថាវ·ថ្មល**. アスファルト.

※**ក្រាល·ថ្ម** 割り石/石の板/石畳を敷く.

※**ក្រាល·ពី·ក្រាម** 下張りする. 下に敷く.

※**ក្រាល·អាសន**: 座するための敷物を敷く.

※**ក្រាល·កង្ក** タイルを敷く.

※**ក្រាល·ក្រាល** ①床板. ②木の床.

※**ថ្ម·ក្រាល** (舗装用の碎石).

ក្រាល [kral] (動) (できもの/腫れものが中

に膿がたまってその盛りに達し, 膿がでて) 退き始める. (形) まだ膿の口が開いていない.

(名) 膿の口のない腫れ物.

※**បួស·ក្រាល** ①腫れ物が(膿が出て)腫れが退き始める. ②膿の出口のない腫れ物. 膿のある腫れ物. よう. 根太.

※**ពិស·ក្រាល** (ヘストの発疹が最高潮に達し退き始める).

ក្រាវាត [kra'vat] = **ក្រាវាត**.

ក្រាស [kra:h] (名) ①(ok. krās? : 地名).

くし(櫛). ②(櫛のように束ねたもの). ③(ひな鳥の柔らかいうぶ毛). ④(cf. t.

ကဝဲ : krà'). (カメ) ウミガメ科タイマイ,
Eretmochelys imbricata, ကဝဲ. Caretta
squamata (H). ④=ကြဲ. (植) ニガキ科,
Samandura harmandii (S).

※ကြဲ. ကြဲ. ကြဲ. ကြဲ. 義齒. 入れ歯.

※ကြဲ. ကြဲ. (草).

※ကြဲ. ကြဲ. 櫛の齒.

※ကြဲ. ကြဲ. → ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.
總入れ歯.

ကြဲ [krah] (形) ① (ok. krās : 地名). 厚
い(草. 雲. 森. 板. 布. 本. 恩). 濃い(ひ
げ. 髪. 煙). 肉太の(活字). ボールド(字
体). ② 沢山の. 大勢の. ကြဲ. ကြဲ. 厚
いシャツ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. 私
に深い恩をかけてくれた.

※ကြဲ. ကြဲ. ကြဲ. 充分に沢山の/豊かな(收穫.
財産).

※ကြဲ. ကြဲ. ကြဲ. とても多い. 多すぎる. ဂြဲ
ဂြဲ. ဂြဲ.

※ကြဲ. ကြဲ. ကြဲ. 分厚い.

※ကြဲ. ကြဲ. ကြဲ. ဂြဲ. ဂြဲ. ဂြဲ.

※ကြဲ. ကြဲ. ကြဲ. 昼なお暗い森. 鬱蒼と繁った森.

※ကြဲ. ကြဲ. ကြဲ. 厚かましい. 面の皮が厚い. 恥知
らずの.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.
まるでチプトン印のゴム草履のように面の皮が厚
い.

※ကြဲ. ကြဲ. ကြဲ. ကြဲ. 度の強い眼鏡.

※ကြဲ. ကြဲ. ကြဲ. ကြဲ. → ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.
= ကြဲ. ကြဲ. ကြဲ. (植) ミソハギ科サルス
ベリ属, Lagerstroemia angustifolia (S).

※ကြဲ. ကြဲ. ကြဲ. → ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.
ကြဲ. ကြဲ. ကြဲ. (→ 見出し語の中).

ကြဲ [krək] (名) (f. Grec). ဂြဲ. ဂြဲ.
(音) ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

ကြဲ [krat] (動) 刻みをつける (← 目印とし
て). ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. 木に刻み目を入
れて目印にする.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

ကြဲ [krat] = ကြဲ. ကြဲ.

ကြဲ [krən] (形) ① 發育不良/不全の(人.

果実). 時期がきても熟せないまま固くなった
(果実). ② 麻痺している. (名) (足などに
できた) たこ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.
ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.
(音) = ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.
(ネズミが加じる音. 物がこすれる
音. 竹の床がきしむ音. 靴の踵の音).

ကြဲ [krəh] (s. kr̥sa) = ကြဲ. ကြဲ. (形) =
ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

※ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ. ကြဲ.

科ダルマイニコ, Psittacula alexandri

fasiata. Psittinus incertus (H).

※*ស្វា·ក្រិស* = *ស្វា·ស*. (サル) オナガザル科, *Macaca fasciculavis*, ឆ្កែដៃ (←小さくて尾が長い).

ក្រិ: [krəh] = *ក្រិស*.

ក្រិ [krəi] (動) ①(木を) いろいろな形に刈りこむ. ②爪で千切る. (エ) ①→*ក្រិ·ក្រិ*. ②→*ក្រ·ក្រិ*=*ក្រិ·ក្រ*.

ក្រិ·ក្រ [krəi krə:] (形) = *ក្រ·ក្រិ*. 大変貧しい.

※*ក្រិ·ក្រ·សំបាក* 極めて貧しい.

ក្រិក·ៗ [krək krək] (音) = *ក្រិប·ៗ*. (容器を振って中のものがたてる音. びんなどがぶつかり合う音). かたかた, ことこと.

ក្រិគយុគ [krətyuk] (s. kṛta+yuga) = *ក្រិគយុគ*. (名) = *សត្វយុគ*. 黄金期 (= 世界を4つの時代にわけたその第1番目の期間. 1, 728, 000年続く. 現在は第4期. → *មហាយុគ*).

ក្រិគ្យ [krət] (s. kṛtya) = *ក្រិគ្យ*. (名) 法令. 政令. 条令. 規則.

※*ក្រិគ្យ·វិន័យ* 罰則.

ក្រិគ្យក្រម [krətkrəm] (s. kṛtya+krama) (名) ①法規. 政令. 条例. ②法規集.

ក្រិប [krəp] (エ) ①→*ក្រិប·ៗ*. ②→*ក្រិប·ក្រៀប*. ③→*ញញឹម·ក្រិប*.

ក្រិប·ៗ [krəp krəp] (音) ①=*ក្រិប·ៗ*. ②=*ក្រិក·ៗ*.

ក្រិប·ក្រៀប [krəp kriəp] (音) かたかた. ことこと.

※*ក្រិប·ក្រៀប·ៗ* (ៗ = *ក្រិប·ក្រៀប*) 何回もかたかた/ことこと.

ក្រិម [krəm] (名) (魚) グラミー科, *Betta splendens*, ปลากัด (←闘魚に使う).

※*ក្រិម·ក្រាវ* (*ក្រិម*) (←闘魚には使わない).

※*ក្រិម·ទន្សាយ* グラミー科, *Trichopis vittatus*, ព្រិះ (←闘魚には使わない).

※*ក្រិម·មាស* (*ក្រិម*) (←闘魚に使う).

※*ជល់·ត្រី·ក្រិម* *ក្រិម*の闘魚をする.

※*ជ្រៃ·ក្រិម* (木) クワ科イチジク属シダレガジュマル, *Ficus benamina* (S).

※*បញ្ចល់·ត្រី·ក្រិម* *ត្រី·ក្រិម*を闘わせる (= 闘魚をする).

ក្រិស [krəh] (m. keris) (名) ①クリス (= 両刃の短刀で腰にさす). ②(*ក្រិស*:の俗).

ក្រិស្មា [krəsna:] = *ក្រិស្មា*.

ក្រិត [krət] (名) ①(もうあと~) 押し. (あと~) 段(の努力). ②刻み目ひとつ. ~ ステップ(上がる).

※*ក្រិត·ៗ* ①ぎりぎり (←互いにこすれあう音). ②(値段が) じりじり(上がる).

ខាំ·ធ្មេញ·ក្រិត·ៗ 歯を食いしばる.

ក្រិក [krok] (エ) ①→*ក្រិក·ៗ*. ②→*ក្រិក·ក្រិក*.

ក្រិក·ៗ [krok krok] (音) こっこ (←雌鶏がひなを呼ぶ声). かたかた. ごろごろ (←ネコの喉の音).

ក្រិង [kroŋ] ㊶ (ok. kuruñ: 人名) (cf. t. ក្រុង: kruŋ) (名) ①都市. 都会. ②~市. ③国. ㊷ (t. ក្រុង: kroŋ < ok. karoñ) = *ក្រង* (古). (名) 籠. 檻. (動) (逃げないよう

に籠などを)上からかぶせる。(親鳥がヒナを保護するため)上から覆う。◎(名)①= គ្រីង。(植)トウダイグサ科, Aporosa (S). ②阿修羅。夜叉。របស់ពីស្រុកក្រៅ. មានហូរហៀរពេញតែគ្រីង 外国製品が町中に氾濫している。គ្រីងមាន 鶏に籠をかぶせる。

※គ្រីងកម្ពុជា →ព្រះករុណាព្រះចៅ. គ្រីងកម្ពុជា カンボジア国王。

※គ្រីងចតុមុខ プノンペン。

※គ្រីងទេព バンコック。

※គ្រីងបុរាណ 古代都市。ជីករកគ្រីង. បុរាណ 古代都市を発掘する。

※គ្រីងវែង 港町。港湾都市。

※គ្រីងមាវ マーラ魔王。

※គ្រីងរាពណ៍ = រាពណ៍。ラーザナ (=ラーマヤナのラーマ王子の敵)。

※គ្រីងភាហូ (→見出し語ភាហូの中)。

※គ្រីងរួចពន្ធ 無税の都市。

※គ្រីងវាល = គ្រីងស。(植)トウダイグサ科, Aporosa sphaerosperma (S)。

※គ្រីងស = គ្រីងវាល (S)。

※គ្រីងស្ប្រាត (植)トウダイグサ科, Aporosa (S)。

※គ្រីងស្រីសតនាគនហ្មត 芦アンブラバン (←ラオスの)。

※កណ្តាលគ្រីង 都心。市の中心部。

※វែក្សរគ្រីង 郊外。

※ក្រៅគ្រីង 郊外。

※គគីរគ្រីង = គគីរព្នង = គគីរហ្មង = កំព្រាន。(木)フタバガキ科サラノキ属,

Shorea hypochra? (S)。

※គណគ្រីង → រមគណគ្រីង 市の僧団の長。

※ចៅហ្វាយគ្រីង 市長。

※ជាយគ្រីង 郊外。

※ថវិកាគ្រីង 市の予算。

※ទីគ្រីង ①都会 (←郊外も含めている感じ)。②市。

※ទីគ្រីងធំ 大都会。

※នាងគ្រីង → ស្រូវនាងគ្រីង (イネ)。

※មន្ទីរចងការគ្រីង 都市銀行。

※ម្ចាស់គ្រីង 領主。

※រថយន្តគ្រីង 市内バス。

※របាំងគ្រីង → ទូរសព្ទរបាំងគ្រីង 市外電話。

※រាជការគ្រីង 市当局。

※វិស័យគ្រីង 市有財産。

※សាលាគ្រីង 市役所。

※ឡានគ្រីង 市内バス。

※ឡោមគ្រីង 都市を包囲して攻略する。

※អភិបាលគ្រីង 市長。

※អ្នកគ្រីង 都会人。

※អ្នករដ្ឋការគ្រីង 市職員。

※ឧស្ម័នគ្រីង 都市ガス。

ក្រិត [krot] ① (t. ក្រិត:kròt) (名) ①硝石。②=ទឹកក្រិត。③ (t. ក្រិត:klòt<ក្រិត) = ក្រិត。=ក្រិត。

※ទឹកក្រិត = ក្រិត。① (一般に)酸。② (はんだに使う硝酸)。

ក្រប [krop] (音) ក្រប。 (名) (ក្រប) ~ 口。(エ) → រមក្រប。 ទាំមួយ。

ក្រុម 1 口がぶりと噛む (←リンゴなど) .

※ក្រុម. ១ ① ばりばり (←音) . ② = ក្រុម. ១ .

ក្រុម [krom] (t. ក្រុម : krom < s. krama)

(名) ① 集団 . (音楽 / 労働者 / ギャング / 10 人の) グループ . (ワーキング) グループ .

チーム . 組 . 群れ . ② 会 . 委員会 . ③ 部隊 . 兵団 . 軍団 . ④ (官庁の) 局 . ⑤ (生物分類の) 綱 . ⑥ (叙爵された人の称号) . ថ្នាក់. ទី. ៤ . ក្រុម. ទី. ៣ 4 年 3 組 . ឲ្យ. ចូល. មក. ជា. មិត្ត. ភ័ន្ត. ក្រុម 仲間に入れる . ធ្វើ. ដំណើរ. ជា. ក្រុម 団体旅行をする .

※ក្រុម. កង. ក្រវ៉ែល パトロール隊 .

※ក្រុម. ភាគបាទ. ក្រហម 赤十字社 .

※ក្រុម. កោះ = ប្រជុំ. កោះ . 群島 . 列島 .

(= 島の集まり) .

※ក្រុម. ខាង. ឆ្វេង 左派 .

※ក្រុម. ខាង. ស្តាំ 右派 .

※ក្រុម. គង្វ៉ា. និន្ទ. រុក្ខា 河川森林局 .

※ក្រុម. គរុ. កាសល្យ 教育局 .

※ក្រុម. គ្រួសារ 家族全員 .

※ក្រុម. ឃុន [kromma'k'un] (ឃុន 叙された人の称号) .

※ក្រុម. ចម្រៀន コーラス団 .

※ក្រុម. ជន 人の群れ .

※ក្រុម. ជំនុំ 諮問委員会 .

※ក្រុម. ជំនុំ. សឹក 軍事法廷 . 軍法会議 .

※ក្រុម. ជំនុំ. ហ្វង 王の諮問委員会 .

※ក្រុម. ញាតិ 親戚一同 .

※ក្រុម. ដំរុត. ចរាចរណ៍ 交通警官 / パトロール隊 .

※ក្រុម. ដំរុត. ទាហាន 憲兵隊 .

※ក្រុម. តន្ត្រី バンド . 楽団 . オーケストラ .

※ក្រុម. នគរបាល = ក្រុម. ព្រះ. នគរបាល . 警察局 .

△ នាយ. ក្រុម. នគរបាល 警察局長 .

△ ភ្នាក់. ងារ. ក្រុម. នគរបាល 警官 .

△ មន្ត្រី. ក្រុម. នគរបាល 警察官 .

※ក្រុម. នគរបាល. ជាតិ 国家警察局 .

※ក្រុម. ប្រជាជន = គណបក្ស. ប្រជាជន . 人民党 (= カンボジア共産党) .

※ក្រុម. ប្រឹក្សា 諮問委員会 . 評議会 . 理事会 .

※ក្រុម. ប្រឹក្សា. ញាតិ 親族会議 . 親族顧問グループ .

※ក្រុម. ប្រឹក្សា. (ព្រះ) . រាជ. អាណាចក្រ カンボジア上院 .

※ក្រុម. ប្រឹក្សា. ភិបាល 諮問委員会 . 理事会 .

※ក្រុម. ផ្កាយ 星座 .

※ក្រុម. ផ្សាយ. ដំណឹង 伝道ミッション .

※ក្រុម. ព្រះ [kromma'prəəh] (ព្រះ 叙された人の称号) .

※ក្រុម. ព្រះ. នគរបាល = ក្រុម. នគរបាល .

※ក្រុម. ព្រះ. រាជ. និពន្ធ 王の編年史局 .

※ក្រុម. ព្រះ. រាជ. យុត្តកៈ 王室官房 .

△ នាយ. មន្ត្រី. ក្រុម. ព្រះ. រាជ. យុត្តកៈ 王室官房長 .

※ក្រុម. ភូមិបាល 土地局 . 国土庁 .

※ក្រុម. ភូសា. មាលា (王宮の衣服を司どる役所) .

※ក្រុម. ភ្លេង 楽団 . バンド .

※ក្រុម. ម៉ុន [kromma'mə:n] (ម៉ុន 叙された人の称号) .

※ក្រុម. រដ្ឋ [kromma'mu:əŋ] ① 市当局 .

②州庁所在地。

- △មន្ទីរចរាចរការក្រុងភ្នំពេញ 都市銀行。
- △រាជការក្រុងភ្នំពេញ 市役所。
- ※ក្រុងរមការ 王宮宮繕課。
- ※ក្រុងរមព្រៃ 森林局。
- ※ក្រុងយកការណ៍ 情報局。
- ※ក្រុងរក្សាព្រះអង្គ 王の護衛隊。近衛連隊。
- ※ក្រុងរក្សាស្រុក 国防局。
- ※ក្រុងរតនាគារ 財務局。
- ※ក្រុងរាជដំរូត 王宮警察。
- ※ក្រុងរាជមន្ទីរ 宮内庁。
- ※ក្រុងលតក្លើង 消防庁。
- ※ក្រុងល្ងាន 劇団。
- ※ក្រុងវិធីការ 儀典局。
- △នាយក្រុងវិធីការ 儀典長。
- ※ក្រុងវិថីបាល 道路局。
- ※ក្រុងភ័រីង [kromma'vèəŋ] (王宮内の侍女
をつかさどる役所) (←宮内庁に相当)。
- ※ក្រុងសន្និបាត (パネルディスカッションの)
パネリスト団。
- ※ក្រុងសភាកាត់ក្រី (あるひとつの事件を
協力して裁判する裁判官団)。
- ※ក្រុងសិក្សាធិការ 学校評議委員会。
- ※ក្រុងសុរិយោដី 土地の登記所。
- ※ក្រុងហ៊ុន ①株式会社。②(単純に)会社。
③組合(←民法典にこの用例あり)。ក្រុង
ហ៊ុនរលំ 会社が倒産する。ចំពោះក្រុង
ហ៊ុន~ ~社御中。បង្កើតក្រុងហ៊ុន 会
社を設立する。
- △នាយកក្រុងហ៊ុន 社長。
- △បុគ្គលិកក្រុងហ៊ុន 会社員。

- △មូលធនក្រុងហ៊ុន 会社の資本金。
- △សាខាក្រុងហ៊ុន 支社。支店。
- △ហត្ថលេខានៃក្រុងហ៊ុន 社印。社を代表
しての署名。
- ※ក្រុងហ៊ុនការវិសិត 新聞社。
- ※ក្រុងហ៊ុនជំនួញ 商社。商事会社。
- ※ក្រុងហ៊ុនធានារ៉ាប់រង = ក្រុងហ៊ុន
ធានាការ。保険会社。
- ※ក្រុងហ៊ុនធានាការ = ក្រុងហ៊ុនធានា
"រ៉ាប់រង"。
- ※ក្រុងហ៊ុននៃមូលធន = ក្រុងហ៊ុន
អនាមិក。
- ※ក្រុងហ៊ុនបោះពុម្ព 印刷会社。
- ※ក្រុងហ៊ុនសមូហនាម 合名会社。
- ※ក្រុងហ៊ុនអនាមិក (<f. société
anonyme)。= ក្រុងហ៊ុននៃមូលធន。株式
会社。
- ※ក្រុងហ៊ុនអយស្ម័យយាន 鉄道会社。
- ※ក្រុងហ៊ុនអាកាសចរណ៍ 航空会社。
- ※ក្រុងហោរញ្ញក 財界。金融界。
- ※ក្រុងហ្គង់ [kromma'lu'əŋ] (ហ្គង់に叙され
た人の称号)。
- ※ក្រុងអនាម័យ 保健局。衛生局。
- ※ក្រុងអន្តោប្រវេសន៍ 入国管理事務所。
- ※ក្រុងអយ្យការ 法務局。
- ※ក្រុងអារក្ខ → ភ្នាក់ងារក្រុងអារក្ខ
警官。
- ※ក្រុងអ្នកចម្រៀង コーラスグループ。
- ※ក្រុងអ្នកពួនព្រៃ ゲリラ組織/隊。
- ※ក្រុងឧត្តិសិយម 気象庁。
- ※ក្រុងឌីសថកម្ម 薬局(←病院の)。

※**တၢ်နီၤနီၤ**·**နီၤနီၤ** 分類する。グループ分けする。

※**တၢ်နီၤနီၤ**·**နီၤနီၤ** 分類する。

※**တၢ်နီၤနီၤ**·**နီၤနီၤ** グループに分ける。

※**တၢ်နီၤနီၤ**·**နီၤနီၤ** グループになって。

※**တၢ်နီၤနီၤ**·**နီၤနီၤ** ①局長。②分隊長。

※**တၢ်နီၤနီၤ**·**နီၤနီၤ** 分類する。

※**တၢ်နီၤနီၤ**·**နီၤနီၤ** グループの長。チームのキャプテン。
職長。

※**တၢ်နီၤနီၤ**·**နီၤနီၤ** ①グループメートの。②グループに入る。

※**တၢ်နီၤနီၤ**·**နီၤနီၤ** →**တၢ်နီၤနီၤ**·**နီၤနီၤ**。

ကၢၤ [kroh] (名) (魚) *Notopterus chitala* (H). (エ) → **ကၢၤ**·**၇**。

ကၢၤ·**၇** [kroh kroh] (音) がちゃがちゃ (←皿などのぶつかる音)。

ကၢၤ [kro:c] (ok. krvac) (名) (柑橘類の総称) (cf. 単に**ကၢၤ**と言うと**ကၢၤ**·**တၢ်နီၤနီၤ**·**နီၤနီၤ**または**ကၢၤ**·**ယၢၤ**を指すことが多いが、そうと決まっているわけではない)。

※**ကၢၤ**·**ယၢၤ** ミカン科ミカン属シキキツ,
Citrus madurensis。

※**ကၢၤ**·**တၢ်နီၤနီၤ**·**နီၤနီၤ** ミカン科ミカン属クネンボ,
Citrus nobilis, **နီၤနီၤ**。

※**ကၢၤ**·**တၢ်နီၤနီၤ** ミカン科ミカン属ポンカン,
Citrus reticulata, **နီၤနီၤ**。

※**ကၢၤ**·**နီၤနီၤ** ①ミカン科ミカン属ライム,
Citrus aurantifolia, **နီၤနီၤ**。ミカン科ミカン属,
Citrus acida, 又は *limonellus* (H). (←直径5cmくらい。とても酸っぱい。スタチに似ている)。(②(コンボンチャム州の郡名)。
တၢ်နီၤနီၤ·**ကၢၤ**·**နီၤနီၤ** ライムを搾る。

※**ကၢၤ**·**နီၤနီၤ**·**နီၤနီၤ** (ライム)。

※**ကၢၤ**·**နီၤနီၤ** (ミカン)。

※**ကၢၤ**·**နီၤနီၤ** (ミカン)。

※**ကၢၤ**·**တၢ်နီၤနီၤ** ミカン科ミカン属ザボン, *Citrus maxima*, **နီၤနီၤ**。ミカン科ミカン属ザボン,
Citrus decumana (H)。

※**ကၢၤ**·**တၢ်နီၤနီၤ** (ミカン)。

※**ကၢၤ**·**တၢ်နီၤနီၤ**·**နီၤနီၤ** (ミカン)。

※**ကၢၤ**·**တၢ်နီၤနီၤ**·**နီၤနီၤ** ミカン科ミカン属サワー
オレンジ, *Citrus aurantium* (H)。

※**ကၢၤ**·**တၢ်နီၤနီၤ** (ミカン)。

※**ကၢၤ**·**တၢ်နီၤနီၤ**·**နီၤနီၤ** ミカン科, *Atalantia citroides* (S)。

※**ကၢၤ**·**တၢ်နီၤနီၤ**·**နီၤနီၤ** ミカン科ミカン属,
Citrus? (S)。

※**ကၢၤ**·**နီၤနီၤ** (ミカン)。

※**ကၢၤ**·**ယၢၤ** (ミカン) (←温州ミカンに似ている)。

※**ကၢၤ**·**တၢ်နီၤနီၤ** (ミカン)。

※**ကၢၤ**·**တၢ်နီၤနီၤ** ミカン科ミカン属コブミカン,
Citrus hystrix, **နီၤနီၤ** (H) (←昔洗髪に使った)。

△**တၢ်နီၤနီၤ**·**ကၢၤ**·**တၢ်နီၤနီၤ** あばた面。

※**ကၢၤ**·**တၢ်နီၤနီၤ**·**နီၤနီၤ** ミカン科ミカン属クネンボ,
Citrus nobilis (H)。

※**ကၢၤ**·**တၢ်နီၤနီၤ** (ミカン)。

※**တၢ်နီၤနီၤ**·**ကၢၤ** ①オレンジジュース。②清涼飲料水。

※**တၢ်နီၤနီၤ**·**ကၢၤ**·**တၢ်နီၤနီၤ** 搾ったオレンジジュース。

※**တၢ်နီၤနီၤ**·**ကၢၤ**·**တၢ်နီၤနီၤ** 搾ったオレンジジュース。

※**တၢ်နီၤနီၤ**·**ကၢၤ**·**တၢ်နီၤနီၤ** ミカンが転がる程度に傾いて

いる。

ကြိတ် [kro:t] (エ) → ဟိတ်, ကြိတ် = ဟိတ်.
ကိဝကလ.

ကြွမ် [kro:m] (f. chrome) (名) クロム.

ကြွလ် [kro:l] (名) (植) ミソハギ科サルスベ
リ属, Lagerstroemia macrocarpa (S).

ကြွတ် [kru:oc] (名) (鳥) キジ科ウズラ,
Coturnix, ဝဂီုမ်.

※ကြွတ်, ဟိတ် ဟိバリ(?)

※ကြွတ်, ကြွတ် (模様) (←八角形).

ကြွပ် [kru:op] (音) (サトウキビなど, さくさ
く, ぱりぱりしたものを噛む音).

ကြွပ် [kru:oh] (ok. kivas, krvass) (名) 砂
利. 小石.

※ကြွပ်, မွယ်, ခြေပ် → မွယ်, ပုဂ္ဂို, တိတ်.
မယ်, ကြွပ်, မွယ်, ခြေပ် 一石二鳥.

※ကြွပ်, မာတ်, မွယ် (砂利).

※ကြွပ် (胆石などの) 結石ができる.

※ကြွပ်, ကြွပ် 砂利を敷く.

※ကြွပ်, ကြွပ် 小石.

※ကြွပ်, ကြွပ် → ကြွပ်, ကြွပ်, ကြွပ် 侮
辱を耐え忍ぶ.

ကြွတ် [kraən] (t. ကြွတ် : krən) (動) 何回
も勧める/忠告する.

※ကြွတ်, ကြွတ် = ကြွတ်, ကြွတ်. カティンの贈
り物を台の上に広げる (←儀式の一部).

※ကြွတ်, ကြွတ်, ကြွတ် 互いに励まし合う.

※ကြွတ်, ကြွတ် 何回も注意する/論す/忠告す
る.

※ကြွတ်, ကြွတ် 説いてすすめる.

ကြွတ် [kri:ə?] (動) (杖/棒/木に) しか

りと縛りつける.

※ကြွတ်, ကြွတ် ① (柱に) 後手に縛りつける.

② 結び目を固く縛る.

ကြွတ် [kri:əp] (形) ぱりぱりした. (音) ぱ
りぱり.

※ကြွတ်, ကြွတ် ぱりぱり (←落葉を踏むような
音).

※ကြွတ်, ကြွတ် かたかた. ことこと.

ဝိတ်, ကြွတ် せんべい. ဝိတ်, ကြွတ်
湿気たせんべい.

ကြွတ် [kri:əm] (cf. t. ကြွတ် : kriam)

(形) ① 乾いてひからびた. ② 元気の無い
(顔). しょんぼりした.

※ကြွတ်, ကြွတ် 乾いて固く固まった.

※ကြွတ်, ကြွတ် からからに乾いた. 全く乾
き切った.

※ကြွတ်, ကြွတ် ① 意気消沈した. 元気の無い.
② ひからびた. ③ 味も栄養もない. 粗末な. ま
ずい (飯).

ကြွတ်, ကြွတ်, ကြွတ် = ကြွတ်, ကြွတ်. ① 乾燥
食物. ② 手を加えない/簡単な料理.

※ကြွတ်, ကြွတ် ① 元気の無い. しょんぼりとし
た. ② 味気ない (生活). ③ 心細い. ④ 悲しい.

※ကြွတ်, ကြွတ်, ကြွတ် 心細い.

※ကြွတ်, ကြွတ်, ကြွတ်, ကြွတ် ととても心細い.

※ကြွတ်, ကြွတ် ① 元気の無い (←長く続してい
る状態). ② → ကြွတ်, ကြွတ်, ကြွတ်.

※ကြွတ်, ကြွတ်, ကြွတ် (下品) ととても悲し
い. (精神的に) 元気の無い.

※ကြွတ်, ကြွတ် → ကြွတ်, ကြွတ် さえない
顔をしている. 顔色がさえない.

※*kr̥iːm*・*m̥* 元気がない顔になる。

※*kr̥iːm*・*kr̥iːm* 干しモエビ。

※*kr̥iːm*・*kr̥iːm* 干した砂糖煮。

※*kr̥iːm*・*kr̥iːm* 干しブドウ。レーズン。

※*kr̥iːm*・*kr̥iːm* ビスケット。

※*kr̥iːm* ①干し飯(←とても固く、そのまましゃぶる)。②(自然に)干からびた飯。

③(植)シナノキ科ウオトリギ属, *Grewia eriocarpa* (S)。

※*kr̥iːm* ①悲痛な顔。②やつれ果てた顔。

③しょんぼりした顔。

※*kr̥iːm*・*kr̥iːm* = *kr̥iːm*・*kr̥iːm*。(→*kr̥iːm*・*kr̥iːm*)。

※*kr̥iːm* 荒れ性の(肌)。

※*kr̥iːm* 干からびる。乾いて固くなる。

kr̥iːl (名)(鳥)ツル科オオツル, *Grus antigone*, *kr̥iːl*。

※*kr̥iːl*・*kr̥iːl* (*kr̥iːl*) (←白くて水かきがあり尻より大きい)。

kr̥iːw [*kr̥iːw*] (ok. *kr̥iːw*, *kr̥iːw*, *kr̥iːw*) = *kr̥iːw*。(動)①去勢する。不妊手術をする(←雌雄とも)。木の芯をとめる。②樹皮を叩いてはぎ取って枯れさせる。③(タバコの葉を。パイヤの芽を)間引きする。(エ)→

kr̥iːw・*kr̥iːw*。

※*kr̥iːw*・*kr̥iːw* 去勢鶏(←特にずっと以前に去勢した鶏)。

kr̥iːt [*kr̥iːt*] (?) (名)花輪。花の冠。

※*kr̥iːt*・*kr̥iːt* 葬式の花輪。

kr̥iːt・*kr̥iːt* [*kr̥iːt* *kr̥iːt*] (音)ふーふー。

はーはー。きーきー。

kr̥iːt [*kr̥iːt*] = *kr̥iːt*。

kr̥iːp [*kr̥iːp*] (動)(香り/空気/汁を)少しずつ吸う。すする。(水/酒を)ちびちび飲む。(名)~すすり。

※*kr̥iːp*・*kr̥iːp* 味わってみる。

※*kr̥iːp*・*kr̥iːp* = *kr̥iːp*・*kr̥iːp*。

※*kr̥iːp*・*kr̥iːp* = *kr̥iːp*・*kr̥iːp*。味を味わう。

kr̥iːw [*kr̥iːw*] (動)きゃーっという声を出す(←特に女の人が。そして気絶したりする)。

(音)きゃーっ。

※*kr̥iːw*・*kr̥iːw* = *kr̥iːw*・*kr̥iːw*。激怒する。

kr̥iːh [*kr̥iːh*] (副)突然ぱっと(~する)。

kr̥iːh・*kr̥iːh* 突然ぱっと起き/立ち上がる。

kr̥iːsil [*kr̥iːsil*] (f. *crésyl*) (名)クレゾール。臭い。*kr̥iːsil* クレゾール水。

kr̥iːo:l [*kr̥iːo:l*] (f. *créole*) (名)クレオール。

kr̥iːh [*kr̥iːh*] = *kr̥iːh*。

kr̥iːk [*kr̥iːk*] (エ)①→*kr̥iːk*・*kr̥iːk*。②→

kr̥iːk・*kr̥iːk*。③→*kr̥iːk*・*kr̥iːk*。④→

kr̥iːk・*kr̥iːk*。

kr̥iːk・*kr̥iːk* [*kr̥iːk* *kr̥iːk*] (音)(鳥の泣き声。油のきれた牛車の音。ベッドがきしむ音)。

kr̥iːk・*kr̥iːk* [*kr̥iːk* *kr̥iːk*] (音)がーがー。
kr̥iːk・*kr̥iːk*・*kr̥iːk*・*kr̥iːk*・*kr̥iːk*・*kr̥iːk* 電話のがーがーという雑音。

kr̥iːŋ [*kr̥iːŋ*] (cf. *kr̥iːŋ*) (cf. t. *kr̥iːŋ*: *kr̥iːŋ*) (動)①恐れる。心配する。②~ではないかと思う。恐れる。望む。③~する恐

れがある。④～しないよう(注意する)。

※**ໂກຣ໌.ໂຄ.ຜາ** 他人に非難されるのを恐れる。

※**ໂກຣ໌.ເຜີ້** 遠慮する。

※**ໂກຣ໌.ເຜີ້.ເຜີ້** → **ເຜີ້.ໄວ້.ໂກຣ໌.ເຜີ້**
ເຜີ້ 上には上がある。

※**ໂກຣ໌.ໂກ້** ①～してはじめて。～しさえすれば。～しないと(Aしない)。②～なら(Aかもしれない)。**ຂ້.ເຈາ.ຍິນ.ຜາ.ໂກຣ໌.ໂກ້.ບຸນ.ຂ້.ຜາ.ເຈາ** 私は行けないが弟なら行けるかもしれない。**ເບີ.ເຈາ.ສາລາ.ຍິນ.ເຈາ.ເຈ.ໂກຣ໌.ໂກ້.ເຈາ.ເຍີນ.ກຸນ.ຜາ.ເຈາ** 学校に行くのなら行かないが映画を見に行くのなら行く。

※**ໂກຣ໌.ເຈ.ສີນ** = **ໂກຣ໌.ເຈ.ບູ**。～かも知れない。

※**ໂກຣ໌.ເຈ.ບູ** = **ໂກຣ໌.ເຈ.ສີນ**。

※**ໂກຣ໌.ຕຸ່ມ.ຜ່ວງ** → **ສະນຶກ.ກຸ່ມ.ບໍ່ເຖລ.ໂກຣ໌.ຕຸ່ມ.ຜ່ວງ.ຜູ້.ບຸກ.ຜາ** 急いては事をし損じる。急がば回れ。

※**ໂກຣ໌.ຜາ.ກາງ.ໂກ້.ເຈາ** まさかの時に備える(←貯金する, など)。

※**ໂກຣ໌.ຍິນ.ເຈ.ສີນ** ～ではない/～しないかも知れない。

※**ໂກຣ໌.ຍິນ.ບູ** ～ではなかったの?。

※**ໂກຣ໌.ກັອກ** 畏怖する。

※**ໂກຣ໌.ເລາ.ໂກ້** ～ひよっとすると～。～するかもしれないから。～するといけないから。**ກັອກ.ບຸນ.ຜູ້.ໂກຣ໌.ເລາ.ກັອກ.ຍກ** ひよっとして彼が来るかもしれないからもう少し待ちなさい。

※**ເກກ.ໂກຣ໌** 畏れる。遠慮する。(他人の権

利を)尊重する。

※**ກຸ່ມ.ໂກຣ໌** 遠慮するな。

※**ຂ້.ໂກຣ໌** 恐れる。

※**ຄິດ.ໂກຣ໌** → **ຄິດ.ຄິດ.ໂກຣ໌** 思慮/思いやりのない。

※**ຜີ.ໂກຣ໌** (シエムリアップ州の郡名)。

※**ຜູ້.ໂກຣ໌** ～～ということもありうる。

※**ກັອກ.ໂກຣ໌** ～しはしないかと恐れる。

ໂກຣບ [kraep] (f. crêpe) (名) ①(靴底に張るゴム革)。②クレープ(←布)。

ໂກຣຍ [kraem] (f. crème) (名) クリーム(←乳脂も化粧品も)。

※**ໂກຣຍ.ບູນ.ຜາ** = **ໂກຣຍ.ເລາ.ບູນ.ຜາ**。口紅。

※**ໂກຣຍ.ເຍງ** → **ໂກຣຍ.ເຍງ** 化粧品。

※**ໂກຣຍ.ເລາ.ບູນ.ຜາ** = **ໂກຣຍ.ບູນ.ຜາ**。

※**ໂກຣຍ.ສີນ.ສາງ** 美顔クリーム。

ໂກຣວ [krael] (形) 適度に沢山な。まあまあの。**ຂ້.ຂາດ.ສ່ວນ.ຜູ້.ໂກຣວ** 大部分の価値を失う。**ຜາ.ໂກຣວ.ໂກຣວ** まあまあの財産がある。**ເຍງ.ກາງ.ຜາ.ໂກຣວ** 充分働いた。

※**ໂກຣວ.ໂກຣວ** 十分に沢山の/豊かな(収穫。財産)。

ໂກຣ: [kreh] = **ໂກຣ:**。(形) = **ໂກຣສ**。(名) (植) オトギリソウ科, *Kayea eugeniaefolia* (S)。(エ) → **ສາງ.ໂກຣ:**。

ໂກຣ [krai] (副) 非常に。極めて。

※**ໂກຣ.ເກກ** ①あまりにも～すぎる。②極めて。

※**ក្រៃលែង** 非常に。極めて。

※**ក្រាស់ក្រែ** とても多い。多すぎる。ぎゅうぎゅう詰めの。

ក្រសួរ [kraisɔː] (cf. t. ไกรสร, ไกรสร : kraisɔːn) (名) (役職名) 書記。

ក្រាក [kraok] (動) ①起きる。起き/立ち上がる。②気がつく(←気絶から)。(エ) ①→**ក្រាកក្រាក**。②→**ក្រែកក្រែក**。

ក្រាកម៉ោង៧ជានិច្ច いつも7時に起きる。

※**ក្រាកក្រែស** 突然ぱっと起き/立ち上がる。

※**ក្រាកចុះក្រែកឡើង** 立ったり座ったりする。

※**ក្រាកឈរ** (椅子/床から) 立ち上がる。

※**ក្រាកប្រឆាំង** 立ち上がって抵抗/反対/抗議する。反対のために立ち上がる。

※**ក្រាកពីដេក** (眠り/ベッドから) 起きる。

※**ក្រាកពីព្រលឹម** 早起きする。

※**ក្រាកពីអង្គុយ** (座っていて) 立ち上がる。

※**ក្រែកឡើង** 起き/立ち上がる。

※**ឆាប់ក្រែក** 早起きする。

※**សិនក្រែក** →**សិនដេកសិនក្រែក** 寝たり起きたり。

ក្រាកក្រាក [krao' kraːʔ] (動) 鋸で切る。
(音) ぎーこぎーこ(←鋸で切る音)。ぐわーぐわー(←いびきの音)。

ក្រោធ [kraot] (s. krodha) (動) 怒る。激怒する。(名) 怒り。

※**ក្រោធពិរោធ** (王) 怒る。激怒する。

※**ក្រែវក្រោធ** =**ខឹងក្រែវក្រោធ**。激怒する。

※**ចងក្រោធ** ~ ~に対して腹を立てている。

※**បំបាត់ក្រោធ** 怒りを鎮める。

○**សេចក្តីក្រោធ** 怒り。 **អត់សង្កត់**。

សេចក្តីក្រោធ 怒りを抑える。自制する。

បន្តសេចក្តីក្រោធ 怒りを露わにする。

ក្រោម [kraom] (ok. karom, karomm,

karom) (名. 前) ①下(←場所。地位)。

(川。風。地) 下。②下{もと}。(先生の)

下(で勉強する)。(明るい月光の) 下。(憎

しみの視線の) 下(を出ていく)。(庇護/指

揮/指導/治療の) 下(に在る)。

③(水。地) 中。 **បង្ហូរលូក្រោមថ្នល់** 下水管を道路

の下に埋める。

※**ក្រោមការត្រួតត្រា** →**នៅក្រោម**。

ការត្រួតត្រា ~ ~の管理下にある。

※**ក្រោមខ្យល់** →**នៅក្រោមខ្យល់** 風下に

いる。

※**ក្រោមគេ** →**នៅក្រោមគេ** ①下位にあ

る。②不利だ。

※**ក្រោមដី** 地下。

Δង្រូក្រោមដី 地下道。

Δរថភ្លើងក្រោមដី 地下鉄。

※**ក្រោមទឹក** ①水の下。水中。②(すぐ近く

の) 川下。

Δទឹកក្រោមទឹក 川下。下流。

※**ក្រោមរថ** →**ដូចគេនៅក្រោមរថ** =**ដូចគេនៅ**。以下の通り。

※**ក្រោមបង្គាប់** →**មនុស្សក្រោមបង្គាប់**

指揮下にある人。部下。

※**ကြောမ္မ**·**မ္ဍ** 床下 (←高床式家屋であるから高さも十分あり, 仕事場として使用する).

※**ကြောမ္မ**·**တြး**·**စေမ္ဇ** ①→**ခွံ**·**တြး**·**မ္ဍိ**·**ကြောမ္မ**·**တြး**·**စေမ္ဇ** 私 (←男が貴人へ).

②→**ခွံ**·**မ္ဍာ်**·**ကြောမ္မ**·**တြး**·**စေမ္ဇ** 私 (←女が貴人へ).

※**ကြောမ္မ**·**တြး**·**ဌာ** (王族への2人称). 殿下.

※**ကြောမ္မ**·**ဂြို** →**မ္ဍိ**·**ကြောမ္မ**·**ဂြို** ①眼前でこまかす/だます. ②やすやすと他人の妻を盗む.

※**ကြောမ္မ**·**လ္လ**·**မ္ဍိ**·**တြး**·**ဌာ** ①私 (←王へ). ② (王への返事). はい.

△**ခွံ**·**တြး**·**မ္ဍိ**·**ကြောမ္မ**·**လ္လ**·**မ္ဍိ**·**တြး**·**ဌာ** 私 (←男が王へ).

△**ခွံ**·**မ္ဍာ်**·**ကြောမ္မ**·**လ္လ**·**မ္ဍိ**·**တြး**·**ဌာ** 私 (←女が王へ).

△**လ္လ**·**တြး**·**ပဉ်**·**မ္ဍိ**·**တြး**·**ဌာ** 私 (←王へ. **လ္လ**·**တြး**·**ပဉ်**·**မ္ဍိ**·**တြး**·**ဌာ** ①よりもっと謙遜).

※**ကြောမ္မ**·**ဂြို** ①→**ဇာ်**·**ဗျံ**·**ကြောမ္မ**·**ဂြို** =**ဇာ်**·**ဗျံ**·**ဂြို**·**ဂြို**. 皮下注射する. ②→**ဇာ်**·**ဗျံ**·**ကြောမ္မ**·**ဂြို** 皮下出血する. 紫斑ができる.

※**ကြောမ္မ**·**မ္ဍိ**·**ဗျံ**·**ဂြို** ~ ~の主宰/司会 /議長のもとに.

※**ကြောမ္မ**·**မ္ဍိ**·**ဗျံ**·**ဂြို** →**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** 信託統治領.

※**ကြောမ္မ**·**မ္ဍိ**·**ဗျံ**·**ဂြို** →**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** ~ ~の影響下にある.

※**ကြောမ္မ**·**မ္ဍိ**·**ဗျံ**·**ဂြို** 支配下. **ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** ~ ~に隷属する. ~の支配下にある.

※**ကြောမ္မ**·**ဗျံ**·**ဂြို** →**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** = **ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ**. 保護の下にある.

※**ကြောမ္မ**·**ဗျံ**·**ဂြို** **ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ**. 保護の下にある.

※**ကြောမ္မ**·**ဗျံ**·**ဂြို** ①→**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** **ကြောမ္မ** あれこれ言って混乱させる. ②→**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** **ကြောမ္မ** 上を切りつける振りをして見せて下を切りつける. フェイントをかける.

※**ကြောမ္မ**·**ဗျံ**·**ဂြို** 下側. 下方. 下部.

※**ကြောမ္မ**·**ဗျံ**·**ဂြို** (ベトナムのクメール人).

※**ကြောမ္မ**·**ဗျံ**·**ဂြို** →**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** 尻をずる.

※**ကြောမ္မ**·**ဗျံ**·**ဂြို** →**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** 頭を下にしてぶら下がる.

※**ကြောမ္မ**·**ဗျံ**·**ဂြို** 階下.

※**ကြောမ္မ**·**ဗျံ**·**ဂြို** 後世.

※**ကြောမ္မ**·**ဗျံ**·**ဂြို** (川の) 下流.

※**ကြောမ္မ**·**ဗျံ**·**ဂြို** 下に置く.

※**ကြောမ္မ**·**ဗျံ**·**ဂြို** =**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ**. (地役権で他の土地に使用される土地) (←**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** =**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** から流れてくる水を受けなければならない).

※**ကြောမ္မ**·**ဗျံ**·**ဂြို** (音楽) 下属音. ウンタードミナント.

※**ကြောမ္မ**·**ဗျံ**·**ဂြို** (下腹の下部. 恥骨の部分). 恥丘.

※**ကြောမ္မ**·**ဗျံ**·**ဂြို** ①下級. ② (棚の) 下段.

※**ကြောမ္မ**·**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** 下大静脈.

※**ကြောမ္မ**·**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ** 上大静脈.

※**ကြောမ္မ**·**ဗျံ**·**ဂြို** ①下界. 人間界. ②王.

※**ကြောမ္မ**·**ဗျံ**·**ဂြို** =**ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ**. 一階の部屋 (←アパートやマンションの).

○**ကြောမ္မ**·**ဗျံ**·**ဂြို** 下に/から. **ဗျံ**·**ဂြို**·**မ္ဍိ**·**တြး**·**ဌာ**

下張りする。下に敷く。 គុសៈពិក្រោម
= ជកៈបន្ទាត់ពិក្រោម。アンダーラインす
る。

※លូកៈក្រោម → លូកៈលើលូកៈក្រោម 非
常に仲睦まじい(←夫婦のように)。

※លើក្រោម 上と下。

※លើចុះក្រោម 上下逆さまに。

※លំហូរក្រោម (川の)下流。

※សើក្រោម → លូកៈលើសើក្រោម ぁ
ちこちいろいな方面から探りを入れる。

※ស្រកឹក្រោម (俗)恥毛。

※ឡើងក្រោម 中二階。

ក្រោយ [kraoi] (ok. kroy) (cf. t. ក្រោយ :

kro:i 「背」) (名. 前) ①後(←場所. 時間)。

②来(年. 月. 週)。 ក្រោយរោង៧

3時すぎ。

※ក្រោយៈៗ 今後。

※ក្រោយៈខ្នង ①背中の後ろ。背後。②陰/裏
/見えないところで。 ខ្នងរង្វៃក្រោយ
ខ្នង 腰の後ろで腕を組む。

△ពីក្រោយខ្នង 背後で/から。こそこそと。

សើពិក្រោយខ្នង こっそり/見えないとこ
ろでこまかす。

※ក្រោយខ្នងរោង 人の目につかないところで。
人の後ろで(悪いことをする)。

※ក្រោយរោងបង្អស់ 最後に。他の誰よりも後
に。 ដំរៀងជួរពិក្រោយរោងបង្អស់
行列の最後につく。

△ចុងក្រោយរោងបង្អស់ = ចុងបង្អស់。最
後。

※ក្រោយរោងបំផុត = ក្រោយបំផុត。

※ក្រោយរោង 舞台裏。裏幕。裏。

※ក្រោយទ័ព 軍の後方。

※ក្រោយរោងៈ これ以後。

△ប៉ុន្មានថ្ងៃក្រោយរោងៈ そのうちに。数日
後に。

※ក្រោយរោងៈ それ以後。

※ក្រោយបង្អស់ 最後の。

△ចុងក្រោយបង្អស់ 最後(に会った時)。
最終(電車)。

△លើកក្រោយបង្អស់ 最後の回。最終回。

※ក្រោយបែរ! 回れ右!

※ក្រោយបំផុត = ក្រោយរោងបំផុត。最後
の。

△ចុងក្រោយបំផុត 最後。

△លំដាប់ក្រោយបំផុត ぶり。

※ក្រោយផ្ទះ 家の裏/後ろ。 ខាង

ក្រោយផ្ទះ 家の奥。

※ក្រោយពី~ ~の後。

※ក្រោយមក その後。それから。 រំលង

បីថ្ងៃក្រោយមក 3日後に。 បន្តិច

ក្រោយមក それから少したって。 លុះ

ប៉ុន្មានថ្ងៃក្រោយមក 何日後になると。

※ក្រោយមកទៀត しばらく後に。

※ក្រោយមួយទៀត 再来(週. 月. 年)。

ឆ្នាំក្រោយមួយទៀត 再来年。

អាទិត្យក្រោយមួយទៀត 再来週。

※កងក្រោយ 後方の部隊。後衛隊。

※ក្បត់ក្រោយ 裏切る。

※ខាងក្រោយ ①後ろ(←場所)。(家の)

裏。②後部。③後(←時間)。

※ទើបក្រោយ → យារមុខទើបក្រោយ

(サンボットを)前を長く後ろを短くはく。

※**ໄຊໂກຍ** 来月。

※**ອຸໂກຍ** → **ອຸໂຊອຸໂກຍ** 食べるにも事欠く。

※**ຄິດໂກຍ** ①考えるのを後回しにする。② → **ຄິດຊອດິດໂກຍ** あらゆる事を考慮に入れる。

※**ສູ່ໂກຍ** 次回。

※**ສົກໂກຍ** 振り返る。

※**ອຸໂກຍ** 最後。

※**ສົມໂກຍ** 来年。

※**ຜູ້ໂກຍ** 裏の階段。

※**ສົມໂກຍ** 来世。

※**ສົມໂກຍ** 後世。後の時代。

※**ຜູ້ໂກຍ** (動物の)後足。

※**ຄາຍໂກຍ** ①後をつける。②後に従う。

※**ໂຮງໂກຍ** → **ໂຮງໂຮງໂກຍ** 回れ右をする。

※**ອຸໂກຍ** ①後退する。②(質/量/程度が)下がる。

※**ອຸໂກຍໂສໂຄລ** 怖じ気づいて後ずさりする。

※**ໄຊໂກຍ** 後日。将来。

※**ອຸໂກຍ** 後衛部隊。

※**ອຸໂກຍ** 後回しにする。

※**ອຸໂກຍ** → **ອຸໂຊອຸໂກຍ** いつも邪魔をする。

※**ອຸໂກຍ** 裏口。

※**ໄຊໂກຍ** 後ろを向く。振り向く。

※**ອຸໂກຍ** 後添えの夫。

※**ໂຮງໂກຍ** 後妻。

※**ໄຊໂກຍ** → **ໄຊໂກຍ** ①

(木)。②後ろボタンのブラウス(←袖はなくともいい)。

○**ຕິໂກຍ** 後ろから/に。 **ບຸກຄົນຕິໂກຍ** 最後から2番目。 **ໄຊໂກຍ** 最後から2番目。 **ໄຊໂກຍ** 落後する。 **ຄາຍໂກຍ** 落後する。 **ຄາຍໂກຍ** すぐ後をつけて行く。 **ອຸໂກຍ** 子供を自転車の後ろに乗せる。 **ໄຊໂກຍ** 落後する。

△**ໄຊໂກຍ** 落後する。 **ໄຊໂກຍ** 後。 **ໄຊໂກຍ** ①前後。②今後。 **ໄຊໂກຍ** → **ໄຊໂກຍ** 前後を取り囲む。

△**ໄຊໂກຍ** 落後する。

※**ໄຊໂກຍ** 後。

※**ໄຊໂກຍ** ①前後。②今後。

※**ໄຊໂກຍ** → **ໄຊໂກຍ** 前後を取り囲む。

※**ໄຊໂກຍ** 次回。

※**ໄຊໂກຍ** 奥のコンパートメント。

※**ໄຊໂກຍ** 逆戻りする。以前にさかのぼる。

※**ໄຊໂກຍ** 後悔/悔悟する。

※**ໄຊໂກຍໂສໂຄລ** 非常に後悔する/口惜しがる。

※**ໄຊໂກຍ** 次の世代。

※**ໄຊໂກຍ** 来週。

ໂກຍ [kraol] (名) 家畜小屋(←柵だけの可)。 **ໂກຍໂສ** 牛小屋/囲い。

※**ໂກຍໂສ** → **ໂກຍໂສ** 午後遅く。 **ໂກຍ** 午後遅く。

※**ໂກຍ** 厩肥。

※**ໂກຍ** 囲い地に入れる。

※**ໂກຍ** (ໂກຍໂສをつけてきて飼い、種牛としたもの)。

※**ໂກຍ** → **ໂກຍໂສ** 兄弟姉妹はとかく喧嘩をするものだ。 **ໂກຍ** 兄弟姉妹はとかく喧嘩をするものだ。

ក្រាះ [krah] (cf. t. ក្រាះ : krà') = ក្រិស
 (俗)。(名) ① 鎧。鎖かたびら。② 防弾チョッキ。
 (形) ひからびた。ひからびて味のない。
 ※ក្រាះខ្លួន → ទ្រីយ៍ក្រាះខ្លួន 疲れ切っ
 てやつれている。
 ※ក្រាះទ្រង់ 鎧の胸当て。胸甲。
 ※ក្រាះពាសដៃ 腕甲。
 ※ក្រាះមាត់ (しゃべりすぎて) 口の中/喉
 が乾く。
 ※ក្រាះរមាស (木)。
 △អត់ក្រាះរមាស (病氣) (អត់)。
 ※ក្រាះស្នាប 翅鞘。
 ※កងពល(រថ)ក្រាះ 機甲師団。
 ※ក្រៀមក្រាះ ① 意気消沈した。元気がない。
 ② ひからびた。③ 味も栄養もない。粗末な。ま
 ずい(飯)。
 ※នាវាក្រាះ 装甲艦。軍艦。
 ※ពាសក្រាះ 装甲する。
 ※រថក្រាះ = រទេះក្រាះ。① 戦車。② 装甲
 車。
 ※រទេះក្រាះ = រថក្រាះ。
 ※ស្ងួតក្រាះ 乾き切った。不毛の(土地)。
 ※អាវក្រាះ ① 鎧。② 防弾チョッキ。

ក្រា [kraw] (ok. krau, krauv) (名) 外。
 (前) 外で/に/へ。
 ※ក្រាភាព 時間外。
 ※ក្រាគ្របខ័ណ្ឌ 正式に任官していない(公
 務員) (← 2, 3年契約で、期限が切れると再
 契約しなければならない)。
 ※ក្រាគ្រង 郊外。
 ※ក្រាគន្លងធម៌ 教え/風習から外れた。型

破りの。
 ※ក្រាច្បាប់ 不法な(契約)。
 ក្រាច្បាប់ 偽医者。ប្រពន្ធក្រាច្បាប់ ① 妾。② 内縁の妻。ជនក្រាច្បាប់ 無法者。アウトロー。កូនកើតក្រាច្បាប់ 私生児。
 ※ក្រាឆ្កាំង → សម្បក្រាឆ្កាំង (សម្ប)
 (← 酸っぱい)。
 ※ក្រាដំណែន → ដាក់ក្រាដំណែន
 (ខ្លួន) 出向させる。
 ※ក្រាដំណា ものすごい。想像を絶する。
 កំណាញ់ក្រាដំណា ものすごくけちな。
 △មនុស្សចាយវាយខ្លះខាយ(ក្រាដំណាពេក) 浪費する人 (← 準禁治産の対象
 となる)。
 ※ក្រាវត់ពី ~ ~ 以外。ក្រាវត់ពីខ្ញុំ
 私以外。
 ※ក្រាទ័ព → ទាហានក្រាទ័ព 非正規兵。
 義勇兵。
 ※ក្រាធម៌ (公序良俗に反する) 不法な。
 ※ក្រានយោបាយ 政治に関係しない。非政
 治的な。
 ※ក្រាប្រទេស 国外。海外。
 △នយោបាយក្រាប្រទេស 外交。外交政策。
 △ពត៌មានក្រាប្រទេស 外国ニュース。
 ※ក្រាផ្លូវការ 非公式に。
 ※ក្រាពី ~ = ក្រាអំពី ~。~ 以外。
 ក្រាពីប្រាក់ទោះជារបស់អ្វីក៏
 ដោយខ្ញុំយក 金以外は何であろうと受け取
 る。
 ※ក្រាពីនេះ これ以外に。

※ក្រៅពីនោះ それ以外に、更に。
 ※ក្រៅពីហ្នឹង それ以外に、更に。
 ※ក្រៅពេល (正規の) 時間外。
 △អាហារក្រៅពេល おやつ。
 ※ក្រៅមន្ទីរ → សិស្សក្រៅមន្ទីរ 通学生。
 ※ក្រៅម៉ោង (勤務) 時間外。
 △ធ្វើការក្រៅម៉ោង 超過勤務する。
 ※ក្រៅរឿង 本題とは関係がない。
 △អត្តាធិប្បាយក្រៅរឿង 余談。主題を離れた講演。
 ※ក្រៅសាសនា → ជនក្រៅសាសនា 異教徒。
 ※ក្រៅសំបក ① 役立たずの。② 風袋を差し引いた。
 △ដាក់ចេញក្រៅសំបក (人) 相手にしないことにする。(物) 使うのをやめる。
 ※ក្រៅស្បូន → កូនក្រៅស្បូន 子宮外妊娠。
 ※ក្រៅអន្ទាក់ → នៅក្រៅអន្ទាក់ (占) 死んでいる。存在していない。
 ※ក្រៅអំពី = ក្រៅពី。
 ※ក៏ម្រៃក្រៅ チップ。
 ※ខាងក្រៅ 外側。外部。
 ※ខេត្តក្រៅ 地方(←中央に対して)。
 ※ខ្លាចក្រៅរស់ក្នុង 外が焦げて中は生。表面だけ焦げている。
 ※ចារឹកក្រៅ (幾何) 外接する。
 ※ចិត្តក្រៅ (内心ではなく外に出す気持ち)。
 ※ចេញក្រៅ 外に出る。外出する。
 ※ចេញទៅក្រៅ 外出する。
 ※ឈ្មោះក្រៅ 別名。あだ名。異名。通称。

※ទម្រង់ក្រៅ 外見。
 ※បំពង់កក្រៅ 首。
 ※ប្រទេសក្រៅ 外国。海外。
 ※ផ្ទៃក្រៅ 表面。
 ※ពិសក្រៅ (毒素が外に出て皮膚が黒くなるベスト) (←これは助かる)。
 ○ពីក្រៅ 外から/に。ពាក់ពីក្រៅ 外から/に着る。មើលពីក្រៅ 外観/見かけは。ទ្វារបើកពីក្រៅ 外側に開く扉。
 ※ព្រំក្រៅ 外縁。周囲。
 ※ភេទក្រៅ 外に現われた様子。うわべ。外見。外観。
 ※មាត់ក្រៅ 口先だけ。
 ※មុមក្រៅ 外角。
 ※មើលក្រៅ 外観を見る。実物の姿を見る。
 ※រកក្រៅ アルバイトをする。
 ※រង្វាន់ក្រៅ 特別賞与。
 ※លុយក្រៅ チップ。
 ※ល្អវត្ថុក្រៅ 善人面をした。見かけだけ良い。
 ※សភាពក្រៅ 外見。外観。外から見た様子。
 ※សំបកក្រៅ 外見。
 ※ស្រុកក្រៅ 外国。
 ※ហៅក្រៅ あだ名で呼ぶ。
 ※អបហារក្រៅ 銀行割引。
 ※អាការក្រៅ 外見。外観。外形。うわべ。
 ※អាការក្រៅនៃរោគ 臨床所見。
 ※អ្នកក្រៅ ① 外部/よその人。② 外国人。
 ក្រំ [krəm] ㊦ (cf. t. ក្រំ : krom) (形) ① いつまでも長く痛む(←打ち身等が)。② 楽しくない。憂鬱な(顔)。③ (過重な仕事/税金

で)うちひしがれている。(名)打ち身。けが。

⑧(動)鉄との合金を作る。鉄に混ぜる。

※*ក្រំក្រំ* (悲しくて、叩かれて)ぐったりしている。

※*ក្រំខ្លួន* ①身体中が痛む。②過労である。③過重な税金で困っている。

※*ក្រំចិត្ត*・(*ក្រំច្រើម*) 心が傷つく。悲しみ苦しむ。愁苦に憔悴する。

※*ក្រំច្រើម* → *ក្រំចិត្ត*・*ក្រំច្រើម*。

※*ក្រំមហារំលាយ* → *ថ្នាំក្រំមហារំលាយ*
= *ថ្នាំមហារំលាយ*。 *មហារំលាយ* で作った薬。

※*ក្រំមាស* 鉄に金を混ぜる。

※*ក្រៀមក្រំ* ①元気がない。しょんぼりとした。②味気ない(生活)。③心細い。④悲しい。

※*ក្រៀមក្រំចិត្ត* 心細い。

※*រលឹក្រំ* いつまでも長く痛い(←木から落ちたりした後など。表面は大したことないが内部が重態)。

※*រលឹក្រំ* (木) マメ科, *Xylocarpa*, *ไม้แกง*。

ក្រាំង [*kraŋ*] (動) ①ひなたぼっこする(←ワニが)。泥に身体を埋める(←サイ等が)。②集まって固まる。③(温めた牛乳の表面が)薄膜を張る。(名) ①(経のようにたたんだ本)。

記録簿。②(俗)本。教科書。③(古)平地にある小さい丘(←現在は地名に残っている)。

④(植)ブナ科マテバシイ属, *Pasania spicata*? (S)。(音)(ばったり倒れる音。大きな音)。

※*ក្រាំងថ្នាក់រំលាយ* 犯罪記録簿。

※*ក្រាំងយមរាជ* 閻魔帳(=各個人が犯した

悪事が書かれている記録簿)。

※*តាបក្រាំង* → *រលឹតាបក្រាំង* (貝葉に書いた経を上下から押える板)(←本の表紙に相当)。

ក្រង់ថ្នាំថ្មត [*krahtəm t'e:t*] (t. ក្រង់ថ្នាំថ្មត: *krat'um t'e:t*). = *ក្រង់ថ្មត*。

ក្រង់ [*k'lo:ŋ*] (名) ①(t. ក្រង់: *klò:ŋ*)。 (蓋つきの小さな金属製の筒/箱)。コンパクト(←化粧道具)。②(t. ក្រង់: *klò:ŋ*)。太鼓。

※*ក្រង់ខ្នង* (t. ក្រង់ខ្នង: *klò:ŋ k'e:k*)。 = *ស្រូវដំរី*。(両面太鼓)(←長い。首からつるす)。

※*ក្រង់ឆ្មុះ* (t. ក្រង់ឆ្មុះ: *klò:ŋ c'ana'*)。 = *ស្រូវឆ្មុះ* = *ស្រូវដំរី*。①(王宮の儀式で使う銅鼓)。②軍鼓(←首からつるす両面太鼓)。

※*ក្រង់យូន* (t. ក្រង់យូន: *klò:ŋ yo:n*)。 = *ស្រូវយាល*。 → *ក្រង់ក្រង់យូន* = *ក្រង់ស្រូវយាល*。①(曲)(←大本生経の都城の巻を語る時に演奏する)。②(曲)(←葬式の時に奏でる)。

ក្រន [*k'lo:n*] (t. ក្រន: *klò:n*) (名) ヘルニア。

※*ក្រនខួរក្បាល* 脳ヘルニア。

※*ក្រនពោះវើន* 脱腸。

※*ក្រនលូន* そけいヘルニア。

※*ក្រនស្និត* 肺ヘルニア。

※*ក្រនស្រិត* そけいヘルニア。

ក្រម [*k'lo:m*] (名) (t. ក្រម: *klò:m*)。 ①(曲)。②(昔の金銀の重さの単位?)。(エ)

→*ເກື້ອ* ກູຍ.

ກູສ໌ [k'loh] (ok. klas) (名) = *ໄກຊ* = *ກູສ໌*.
傘蓋 (=玉座の上にある幾重にもなった傘. 王
が外出するときの傘).

※*ເຈັກກູສ໌ເຈັກສ໌* (法螺貝に入れた聖水)
(←即位式のときに王の頭にかける).

※*ວິກາຍກູສ໌* 王の傘の房飾り.

ກູ [k'la:] (t. ກູ້າ : klā:) (形) ①勇敢な.
②活発な(生徒. 子).

※*ກູຂົງ໌* → *ເກສກູຂົງ໌* 急性病.

※*ກູຜ້າໝູ່ຜັຍ* とても勇敢で常に勝利を得
る. 常勝の.

※*ກູບາສ* (t. ກູ້າບາສ : klā: hā:n). =
ບາສກູ. 勇敢/大胆な. *ເສຜັກກູ*.
ບາສ 勇氣. 勇敢. *ກູຍາຜັກກູ*.
ບາສ 勇氣をふるいおこす.

△*ກູບາສ* 娘子軍. 女民兵. 女自警団.

※*ເກື້ອກູ* (t. ເກື້ອກູ : kliaw klā:).
①熱烈な. 熱心な(改革者). 盛んな(拍手).
活気のある. ②勇ましい. 勇敢/猛烈/意気盛
んな.

※*ກູຂົງ໌* 熱心な(愛国者). 勇敢な(兵士).
強い(軍隊). 激しい(怒り. 戦闘. 運動).
強固な(決心. 努力). 厳しい(批判). 強烈
/激烈な.

※*ບາສກູ* = *ກູບາສ*.

ກູກັກ [k'la:] (t. ກູ້າກັກ : klāk) (名) (筒型の
容器) (←蓋がある. かつて. 金銭. タバコ.
針などを入れるのに使った).

※*ກູກັກເຈັງສ໌* ろうそく入れ.

※*ກູກັກຖານີ* タバコ入れ.

※*ກູກັກຍຸນ* 針箱.

※*ກູກັກເຍສ໌ກູກັກນູ* 調味料入れ.

※*ກູກັກນູ* → *ກູກັກເຍສ໌ກູກັກນູ*.

※*ກູກັກ* いくら教え論しても駄目な.

ກູກັດ [k'lat] (cf. t. ກູ້າກັດ : klāt < ກູ້າສ໌) (動)
行く手を阻む. 待ち伏せする.

※*ກູກັດຜູ້* 道で待ち伏せする.

ກູກາຍ [k'la:i] (cf. t. ກູ້າກາຍ : kla:i) (動) ①
変わる. 化する. ②(姿を)変える. ③化膿す
る. 傷/病気が悪化する. ④できものがうつる.
(形) 偽の. まがいもの. *ກູກາຍ*
できものが悪化する. *ກູກາຍ* 病気が悪
化する (=治りにくくなる).

※*ກູກາຍຜ້າ* ~ = *ກູກາຍເຈາຜ້າ* ~.

△*ກູກາຍຜ້າຜັບ* = *ກູກາຍຜ້າ*.
ກູກາຍຜັບ. 話に尾鱔がつく.

※*ກູກາຍຜ້າເຈັກ* 液化する.

※*ກູກາຍເຈາຜ້າ* ~ = *ກູກາຍຜ້າ* ~. ~にな
る. ~と化する. *ກູກາຍເຈາຜ້າຕິດ* 実
現する. *ກູກາຍເຈາຜ້າ* ~ ~になったのは神がそのように運
命を定めたのだ.

※*ກູກາຍ* ①偽造/偽装/変装する. ~の
振りをする. ②偽の.

※*ກູກາຍ* → *ກູກາຍ* (曲).

※*ກູກາຍ* 変換/転換/变化する.

※*ກູກາຍ* 派生語.

※*ກູກາຍ* (いろいろな模様の混ざった花模
様).

ກູກາຍ [k'la:w] (t. ກູ້າກາຍ : klā:w) (動) 言う.
(エ) → *ກູກາຍ*.

※**បំបាត់ក្លិន** 消臭する。
 ※**តាយក្លិន** においを出す。
 ※**លាតក្លិន** においを消す。
 ※**ស្រងឹក្លិន** においを吸う。
 ※**ហិតក្លិន** においを嗅ぐ。
 ※**ហិតក្លិនតាមដាន** (犬が) においの後を追う。

※**ហាយក្លិន** においを発散する。
 ※**គតក្លិន** → **ក្បាលគតក្លិន** = (ក្បាល) យស៊ុន。(植)バラ科バラ属, Rosa damascena. **ឃីស៊ុន**。

ក្លិន [k'laŋ] (動) ①床板を並べる。②
 (ក្រឡឹង) の俗。

※**ក្លិនរួនត** (床に風通し及び掃き出しのため
 の隙間ができるように床用の竹や棒を並べる)。

ក្លិប [k'la:p] (f. club) (名) ①(普通のスポーツ
 などの) クラブ。②ナイトクラブ。バー。
ក្លិបតិននីស テニス部。

ក្លិស [k'lah] (名) (ムカデ) (←夜に燐光を
 発する)。

ក្លក [k'lok] (エ) = **ខ្លក**。→ **អំពាត់ក្លក**。
ក្លត [k'lot] (t. ពត៌ : klòt < ក្លស) = **ក្រិត**。
 = **ក្លស**。

ក្លក [k'lo:k] (エ) → **រាវក្លក**。

ក្លរ [k'lo:] (f. chlore) (名) 塩素。

ក្លី [k'laə] (cf. t. ពត៌ : klə:) (名) 親友
 (←男同士に使う。田舎的)。戦友。同志。兄
 弟分。(cf. 女同士の場合は**ម្រាត់**)。

ក្លឺ [k'luə] (エ) → **មាត់ក្លឺ** = **មក្លឺ**。

ក្លៀក [k'liə] (名) 腋の下。(動) = **ប្រៀក**。
 身体を木などに擦り付ける(←ゾウが)。

※**ក្លៀកខាវ** = **ក្លៀកស្អុយ**。わきががある
 / におう。

※**ក្លៀកស្អុយ** = **ក្លៀកខាវ**。

※**ក្លៀកអាវ** 袖付け。アームホール。

※**គ្រឿងក្លៀក** 腋の下にはさむ。

※**មម្រឹសក្លៀក** 腋毛。

※**រោមក្លៀក** 腋毛。

※**រឿលក្លៀក** → **អាវរឿលក្លៀក** ラン
 ニングシャツ。袖なしのブラウス/セーター。

※**ស្អុយក្លៀក** わきががにおう。

※**អាចមក្លៀក** → **ស្អុយអាចមក្លៀកក្លិន**
 わきががにおう。

ក្លៀវ [k'liəw] (cf. t. ពត៌ : kliaw) (名)
 紐。(動) 紐を繕う。繕って紐を作る。(エ)

① → **ក្លៀវក្លម**。② → **ក្លៀវក្លា**。

※**ក្លៀវក្លៀវ** ほっそりした。

ក្លៀវក្លម [k'liəw k'lo:m] (t. ពត៌ : kliaw klə:m) (動) 入れ知恵する。悪事に誘
 い込む。墮落させる。

ក្លៀវក្លា [k'liəw k'la:] (t. ពត៌ : kliaw klā:) (形) ① 熱烈な。熱心な(改革
 者)。盛んな(拍手)。活気のある。② 勇まし
 い。勇敢/猛烈/意気盛んな。**ក្លៀវក្លា**。
ក្លាខាងការសិក្សា 勉強に熱心な子。

ក្លេ [k'le:] (名) レンチ。モンキーレンチ。

ក្លេត [k'le:t] (形) = **ក្លិត**。

ក្លេវក្លាវ [k'le:w k'la:w] (動) 他人のことを
 少しも恐れない。遠慮しない。勝手なことをす
 る。

ក្លេសនិរវាណ [klè'sa'nirva:n] (s. kleśa +
 nirvāṇa)。= **កិលសនិព្វាន**。

ក្លែង [k'laeŋ] ④ (cf. t. ក្លែង : klɛ:ŋ) (動)

偽造/変造/偽装/変装する。～の振りをする。

(形) 偽の。⑤ (名) (ក្លែង 正しい)。

※ក្លែង·ក្លាយ ① 偽造/偽装/変装する。～の振りをする。② 偽の。

△របស់·ក្លែង·ក្លាយ = របស់·ក្លែង。

△សក់·ក្លែង·ក្លាយ = សក់·ក្លែង。

※ក្លែង·ខ្លួន 変装する。

※ក្លែង·ឈ្មោះ 偽名を使う。

※ក្លែង·ធ្វើ·ជា～ ～の振りをする。偽の～になりすます。ក្លែង·ធ្វើ·ជា·ក្លែង 若く見せる。

※ក្លែង·ន័យ 曲解する。ក្លែង·ន័យ·របស់·ច្បាប់ 法律を曲解する。

※ក្លែង·ភេទ 変装する。姿を変える。

※ក្លែង·រូប 偽装/変装する。

※ក្លែង·លិខិត·ជា·ផ្លូវ·ការ 公文書を偽造する。

※ក្លែង·សំដី 言葉をにこす。

※ក្លែង·សំឡេង 声色を使う。

※ក្លែង·សំឡេង·ខ្លួន 作り声をする。声をこまかす。

※ក្លែង·បូក～ ～の振りをする。

※កែ·ក្លែង (誤りを) 取り繕う。

※ឈ្មោះ·ក្លែង 偽名。変名。仮名。

※ធ្មេញ·ក្លែង 偽信者。

※នាម·ក្លែង 仮名。偽名。変名。

※និកម្ម·វេលា·ក្លែង 仮失業 (←季節的要因の)。

※បង្កាន់·ដៃ·ក្លែង 偽の領収証。

※ប្រាក់·ក្លែង 偽金。偽札。

※របស់·ក្លែង·(ក្លាយ) 偽物。偽造品。

※លិខិត·ក្លែង 偽造文書。

※សក់·ក្លែង·(ក្លាយ) かつら。つけ毛。かもし (髻)。

※សំបុត្រ·ក្លែង 偽造文書。

※ស្បែក·ពាក់·ក្លែង 仮装/扮装する。

※ហត្ថលេខា·ក្លែង 偽の署名。

※អក្សរ·ក្លែង かいざん (改竄) した文字。偽の (文字。署名)。

ក្លែប [k'laep] (名) (ドリアンなどの実のいくつかに分かれている果肉のそのひとつ。ミカンの房)。ក្លែប·ខ្ម パラミツの果肉。

ក្លែម [k'laem] (動) ① (t. ក្លែម : klɛ:m) . ～を食べながら酒を飲む。② 楔を打ち込んで/パッキングを入れて固く締める。ក្លែម·ឲ្យ·នឹង ③ パッキングを入れて固定する。

※ក្លែម·ស្រា·ជា·មួយ～ ～を食べながら/肴に酒を飲む。ស៊ី·សាច់·គោ·អាំង·ក្លែម·ស្រា 焼肉を肴に酒を飲む。

※គ្រឿង·ក្លែម 酒のさかな。酒肴。

※ម្ហូប·ក្លែម 前菜。オードブル。

※សាច់·ក្លែម 酒の肴の肉。

ក្លោង [k'laoŋ] = ខ្លោង。 (名) (アーチ/戸口などの上の部分)。かもし。(ខ្លោង 正しい とされているが ក្លោង を多用)。

※ក្លោង·ទ្វារ ① 門。ドア。② ドアの枠。

※មេ·ក្លោង ① (首に鈴をつけて群を導く牛)。ゾウ/水牛のグループの長。群れの頭。② 首領。③ (比) 身体が大きくて目立つ人。④ (門) 上の横木)。

※គត·ក្លោង → គត·មេ·គត·ក្លោង。

※គត·មេ·គត·ក្លោង 秩序がない。

ក្លំ [k'lom] (エ) (t. ក្លំ : klom) . → មូល·ក្លំ

ក្រី [k'lo:m] (形) しっかりしている (←さねはぎ接ぎが)。

ក្រាំ [k'lam] (名) (容器) (←洗面器のよう)。

※ក្រាំទឹក 洗面器。

※ចានក្រាំ ①(陶器/ほうろうの容器) (←たらいのような形。飯を入れる)。②たらい。洗面器。

ក្រាំងហាយ [k'laŋ ha:i] (名) (魚) (←粘液がある)。

ក្រាំងក [k'laŋk'əə'] (ps. kalambaka?) ①

(植) ジンチョウゲ科ジンコウ属ジンコウ,

Aquilaria agallocha, ក្រាំងក. ②沈香。

ក្រាំង [k'lampu:] (タミル語?) (植) フトモモ

科フトモモ属チョウジ, Eugenia aromatica,

ក្រាំង. Caryophyllus aromaticus (H)。

(←香料/薬として使用)。

ក្រាំង [k'vaŋtuŋ] (c. 広東) (名) (地名)

広東。

ក្រាត [k'va:t] (cf. t. ក្រាត: kwà:t 「掃く」)

(動) ねばねばしたものをそっと拭き取る。

ក្រាត [k'va:t] (f. quartz) (名) 石英。

ក្រៃ [k'vaen] (t. ក្រៃ: kwèn) (形) 上手

な。熟練している。

※ក្រៃ. ក្រៃ (t. ក្រៃ: wai kwèn) ①

素早く。軽快に。ぱっと。②熟練した。エキスパートの。

ក្រៃ: [k'sa'na'] (s. kṣaṇa) (名) 瞬間。

ក្រិត [k'sat] (s. kṣatra) (名) ①王。②親

王。

※ចមក្រិត 王。

※ចាស់បរិវារក្រិត (ចាស់の第2位)。

○ព្រះក្រិត 王。ចូរចម្រើនព្រះក្រិត 王様万歳!。

※រាជក្រិត 王の伝記。

ក្រិតបុរី [k'sattra'bo'rai] (s. kṣatra+puri)

(名) 公国。大公国。

ក្រិតា [k'sattra:] (s. kṣatra) (名) 王。

ក្រិតាធិរាជ [k'sattra'ti'ri'əc] (s. kṣatra+

adhirāja) (名) 王 (←現在王位について

る)。

ក្រិតិយ [k'sattrai] (s. kṣatriya) =

ក្រិតិយ: (名) = គ្រិយ:。クシャトリヤ

(→ⁿⁿវណ្ណ)。

ក្រិតិយ [k'sat] (s. kṣatriya) (名) ①王。

②親王。

※ព្រះក្រិតិយ 王族の出身/生れ。

※អំបូរក្រិតិយ 王族。

ក្រិតិយ: [k'sattre'yèə'] = ក្រិតិយ。

ក្រិតិយាណី [k'sattre'yi'əni:] (s. kṣatriyāṇi)

(名) 女王。

ក្រិតិ [k'sattrai] (s. kṣatri<kṣatra) (名)

王女。

※ព្រះអង្គម្ចាស់ក្រិតិ 王女。内親王殿下。

※លោកព្រះអគ្គចមក្រិតិ (អគ្គの長)

(→អគ្គ)。

ក្រ័យ [k'sai] (s. kṣaya) (ok.) = ក្រ័យ

(俗)。(動) ①ない。なくなる。失う。②

(王。書) 死ぬ。

※ក្រ័យកិលេស 煩惱がなくなる。

※ក្រ័យជីវា = ក្រ័យជីវិត。

※ក្រ័យជីវិត = ក្រ័យជីវា。命を失う。死ぬ。

※ក្រ័យទុន 破産する。

※*ក្ស័យ*·*ព្រះ*·*ជន្ម* (王)死ぬ。

※*រោគ*·*ក្ស័យ* やせて死んでいく病氣(←肺結核, 癌, 飢餓, など)。

ក្សាន្ត [k'sa:n] (s. kṣānta?) (ok. kṣān: 人名) = *ក្រសាន* (俗)。(形)安楽/平和な。楽しい。

※*ក្សាន្ត*·*ចិត្ត* 心の平和な。

※*រក្ស*·*ក្សាន្ត* 平和で楽しい。安楽な。

ក្សិណ [k'sən] (s. kṣiṇa) (名)瞬間。

※*ក្សិណ*·*រនា*: その時/瞬間。

ក្សិណក្ស័យ [k'sənk'sai] (s. kṣiṇa+kṣaya)

(動)急死する。(名)急死。突然死。

ក្សិណ [k'səina', k'sən] (s. kṣiṇa) (形)な

くなった。

ក្សិណាស្រព [k'səina:srəp] (s. kṣiṇa+

āsraḥ) = *ឌីណាស្រព*。

ក្សិរ [k'se:] (s. kṣira) (ok. kṣira も) (名)

= *ទឹក*·*ក្សិរ*。乳(←液体)(→*ទឹរ*)。

ក្សត្រ [k'saet] (s. kṣetra) (ok.) (名)

①田。農地。②土地。

ក្សត្រកម្ម [k'se'tra'kam] (s. kṣetra+p.

kamma) (名)①農業。②耕作。

ក្សត្រករ [k'se'tra'ka:] (s. kṣetra+kara)

(名)農夫。

ក្សត្រក្រឹត្យ [k'se'tra'krət] (s. kṣetra+

kṛtya) (名)農作業。

ក្សត្រប្រទេស [k'se'tra'prə'te:h] (s. kṣetra

+pradeśa) (名)大公国。

ក្សត្រភូមិ [k'se'tra'p'u:m] (s. kṣetra+bhūmi)

(名)農耕地。田畑。

※*ខ្នាត*·*ក្សត្រភូមិ* (田畑の面積を測るための

物差し)。

ក្សត្រភូមិវិទ្យា [k'se'tra'p'umi'vityi'ə] (s. kṣetra+bhūmi+vidyā) (名)農耕地土壌学。

ក្សត្រវិទូ [k'se'tra'vut] (s. kṣetra+vid) (名)農学者。

※*វិស្វករ*·*ក្សត្រវិទូ* 農業技術者。

ក្សត្រវិទូ [k'se'tra'vi'tu:] (s. kṣetra+p. vidū) (名)農学者。

ក្សត្រវិទ្យា [k'se'tra'vityi'ə] (s. kṣetra+vidyā) (名)農学。

ក្សត្រសាស្ត្រ [k'se'tra'sa:h] (s. kṣetra+śāstra) (名)農学。

ក្សត្រាជីវកម្ម [k'se'tra'ci'vè'ə'kam] (s. kṣetra+p. ājīva+kamma) (名)①農業開発。

農業発展。②農業を生業とすること。

ក្សត្រាធិការ [k'se'tra'ti'ika:] (s. kṣetra+adhikāra) (工)→*ក្រសួង*·*ក្សត្រាធិការ*。

ក្សត្រារក្ស [k'se'tra'rè'ə'] (s. kṣetra+āraḥṣa) (名)田畑を世話する/守る人。田畑の番人。

ក្សម [k'se:m] (s. kṣema) (ok. kṣemā も) (人名) (形)安楽な。平和で楽しい。

※*រក្ស*·*ក្សាន្ត* 平和で楽しい。安楽な。

△*សុខ*·*រក្ស*·*ក្សាន្ត* = *សុខ*·*រក្ស*。

※*សុខ*·*រក្ស* = *សុខ*·*រក្ស*·*ក្សាន្ត*。幸せて楽しい。

ក [k'ə:] (工)→*ក*·*ក*。

ក [k'ə:] (動)咳をする。

※*ក*·*ខ្លឹ*·*ៗ* こんこんと咳をする。

※*ក*·(*ធ្លាក់*)·*ឈាម* 咳をして血を吐く。血痰がでる。痰に血が混じる。

※*ကက*·*မာဒ်* = *မံသီ*·*ကက*·*မာဒ်*. 百日咳.

※*ကက*·*ဝါး*: こんこんとしきりに咳をする.

※*ကက*·*ဝါး*·*ဝ* しきりに空咳をする.

※*ကက*·*ပပ* 肺結核.

※*ကက*·*ဝါး*·*ဝါ* 肺結核.

※*ဗျံ*·*ကက* 咳止め薬.

※*ပာစ*·*ကက* (病氣) (←喉がかゆくしきりに咳が出る).

※*လံ*·*ကျွမ်*·*ကက* しわがれ声.

ကမ [k'w:m] (名) 水がめ.

※*ကမ*·*ကျိ* (甕) (←*ကណာလ*州*ကណာလ*·*လံ*郡の*ကျိ*で作られる小さい甕. サトウヤシの砂糖を入れる).

※*ကမ*·*တထ* (甕) (←水とか煮詰めたサトウヤシ液を入れておく).

※*က*·*ကမ* (甕の口と胴の間の細くなった部分).

※*က*·*ကျိ*·*ကမ* ①甕を腰に当てて持つ. ②(腰骨のすぐ上の部分).

※*ကာ*·*ကမ်*·*ကမ* →*ကပ*·*ဝ*·*မထ*·*ကာ*·*ကမ်*·*ကမ* 井の中の蛙だ.

※*ပာ*·*ကမ* 宝瓶宮. 水瓶座.

ကက [k'a:] (音) (笑い声).

※*ကာ*·*ကာ* (楽しく愉快に大声で笑う声).
လံ·*ထ*·*ကာ*·*ကာ* 喉から続けさまに大声を出して愉快そうに笑う.

※*လံ*·*ထ*·*ကာ*·*ဝ* げらげら笑う.

ကမ် [k'a:ŋ] (エ) (cf. *ဗြဟ္မာမ်*). →*ကမ်*·*ကမ်*.

ကာ [k'a:t] (名) (虫) ブユ. ブヨ.

ကာ [k'at] (名) = *က*·*ကာ*.

※*ကာ*·*ကမ်*·*ကမ* →*ကပ*·*ဝ*·*မထ*·*ကာ*·*ကမ်*·*ကမ*

ကမ 井の中の蛙だ.

※*က*·*ကာ* = *ကာ*. (足が出て尾がなくなつたオタマジャクシ).

ကာ [k'ai] (エ) →*ကာ*·*ကာ*.

ကိ [k'at] (名) (魚) (←シラス位の大きさ. 塩辛のようにして食べる).

ကိ [k'ai] = *ကိ*.

ကိ [k'ai] (名) (魚).

ကိ [k'ak] (名) ①1飲み/1口の量. ②~口. ~飲み. (エ) →*ကိ*·*ဝ*.

ကိ·*ဝ* [k'ak k'ak] (音) げらげら (←笑う声).

ကက [k'ok] (名) (魚).

※*က*·*ကက* オタマジャクシ.

※*ကမ်*·*ကက* = *ကမ်*·*ကျွမ်*. (できたばかりの果実やトウモロコシの実でまだ小さいもの).

ကလ [k'ol] (副) (しわがれ声の様子).

လံ·*ယ*·*ကလ*·*ဝ* しわがれ声で言う.

ကရ [k'uot] (動) 吐く (←胃中の物を).

※*ကရ*·*ဇာ*·*ကမ်* 激しく何回も吐く.

※*ကရ*·(*သွာ*)·*ယာ* ①血を吐く. ②血を吐くほど(苦しい) (←たいい恋愛のことで).

※*ထ*·*ကရ* ①吐きたい. ②吐きそうだ. 吐き気がする.

※*ထ*·*ကရ* →*မံသီ*·*ထ*·*ကရ* ①下痢と嘔吐をともなう病氣. ②(特に)コレラ.

※*လံ*·*ကျွမ်*·*ကရ* →*ဗျံ*·*လံ*·*ကျွမ်*·*ကရ* 吐瀉薬.

※*က*·*ကလ*·*ကရ* 吐き気がする.

※*က*·*ထ*·*ကရ* 吐き気がする/をもよおす. 吐きたくなる.

※*လံ*·*ကျွမ်*·*ကျွမ်*·*ကရ* 喉に手を突っ込んで吐か

※[~]ြိမ်^၂ဒိမ်^၂ကြိမ်^၂ → ယက^၂တမ်^၂မာဒ်^၂၇၅၇^၂ြိမ်^၂.

※^၂ြိမ်^၂ကြိမ်^၂ 猫に齧節を預ける (=カラスに卵を預ける。卵はカラスの好物)。

※^၂ကွမ်^၂ကြိမ်^၂ (植) (ကွမ်^၂)。

※^၂ြိမ်^၂ကြိမ်^၂ (植) (ြိမ်^၂ကြိမ်^၂)。

※^၂ြိမ်^၂ကြိမ်^၂ → ^၂ြိမ်^၂က^၂ြိမ်^၂ → ^၂ြိမ်^၂က^၂ြိမ်^၂ ①策で敵軍を脅して逃げさせる。②脅す (←本気ではない)。

※^၂ြိမ်^၂ကြိမ်^၂ (植) (ြိမ်^၂)。

※^၂ြိမ်^၂ကြိမ်^၂ ဝိမ်^၂ဝိမ်^၂と跳ぶこと。

※^၂ြိမ်^၂ကြိမ်^၂ → ^၂ြိမ်^၂က^၂ြိမ်^၂ → ^၂ြိမ်^၂က^၂ြိမ်^၂ ①髮型 (←横から後ろになでつけた形)。

※^၂ြိမ်^၂ကြိမ်^၂ (カメ)。

ကြိမ်^၂ [k'aep] (名) ムカデ。ヤスデ。(音) (カエルの鳴き声)。

※^၂ြိမ်^၂ကြိမ်^၂ ဝိမ်^၂ဝိမ်^၂ 井の中の蛙だ。

ကြိမ်^၂ [k'ael] (名) 垢。

※^၂ြိမ်^၂ကြိမ်^၂ 垢がたまる/つく。

※^၂ြိမ်^၂ကြိမ်^၂ 汗と垢まみれの。

※^၂ြိမ်^၂ကြိမ်^၂ 垢がつく。

※^၂ြိမ်^၂ကြိမ်^၂ 垢を擦る。

※^၂ြိမ်^၂ကြိမ်^၂ 垢がつく/たまる。

၅ [k'o:] (名) ① (t. ခုံ: k'o:)。項。項目。(この) こと。(その) 点。② B (←番号)。

③ (魚/肉の) 煮込み。(動) (魚/肉を) グツグツと煮る/煮込む。トロトロ煮込む。(エ)

① → ၅. ၅. ② → ၅. ၅.

※^၂ြိမ်^၂ကြိမ်^၂ 煮込み。

※^၂ြိမ်^၂ကြိမ်^၂ 論争点。

※^၂ြိမ်^၂ကြိမ်^၂ ①条件付き項目。②留保

条件。

※^၂ြိမ်^၂ ①煮魚。②魚を煮込む。

※^၂ြိမ်^၂ 体験。経験。(←事柄)。

※^၂ြိမ်^၂ (第1は〜で) 第2に。

※^၂ြိမ်^၂ まず第一に。

※^၂ြိမ်^၂ 煮込み。

※^၂ြိမ်^၂ 問題点。

※^၂ြိမ်^၂ 紛争/論争点。

※^၂ြိမ်^၂ 重要な点。

※^၂ြိမ်^၂ 豚肉の煮込み/角煮。

※^၂ြိမ်^၂ 煮魚。煮込んだ魚。

※^၂ြိမ်^၂ ①缶詰の魚。②魚の缶詰 (←平たい缶)。

※^၂ြိမ်^၂ 煮込み。

၅. ၅ [k'o: k'o:] (音) (蛇などのしゅーしゅーいう音)。တမ်^၂မာဒ်^၂၇၅၇^၂၅. ၅ ဟေဗိがしゅーしゅーと音を出す。

၅က [k'o:] (動) ① (邪魔されて。障害で。勇気がなくなって) ~しそこなう。② 誤って~しすぎる。(身を) 誤る。③ 自分の能力以上のことをしようとする。自分がやりたくないことをする羽目になる。

※^၂ြိမ်^၂ (計画が) 駄目になる。失敗する。

※^၂ြိမ်^၂ ~ (プランが) 失敗する。~できない。~しそこなう。~しない。

※^၂ြိမ်^၂ (何かを始めて既に後悔しているが、それでもやめるわけにはいかず続けている。うっかり悪の道にふみこみ抜き差しなくなる)。

※^၂ြိမ်^၂ ① 当てが外れる。期待外れになる。

期待を裏切られる。がっかり/失望/幻滅する。

② (やり始めてしまったと思ったが、それでも

やめられずに困っている)。

※*ອກໄຜ່ເດີມ* ①失敗する。やり損なう。②旅行をしそこなう。

※*ອກເຫັນ!* しまった!。やりそこねた!。

※*ອກເຕລ* もう遅い。手遅れだ。 *ຄຳສັ່ງຕື່ມາຕື່ມາເອກະພັນນິຍາຍເຮັດສູງກິ່ນສັ່ງອກເຕລເຜິ້ງ* 前に言わずに今頃言っても遅いよ(=どうしてこんなに遅いのだ)。

※*ອກສັ່ງ* 言葉が過ぎる。

※*ເຜິ້ງອກ* 寝過ごす。

※*ນິຍາຍອກ* 口が過ぎる。言っではいけないことを言ってしまう。

※*ສູງອກ* むなしい希望を抱く。

ອກ [k'oʔ] (動) 喉に引っ掛かる/つかえる (←うっかり飲み込んで)。

ອອກ [k'oʔk'at] (<*ອອກອອກ*?) (動) = *ອອກອອກ*。(自分の物として目印を付けて置き、他人に取られないようにして置く)。

ອອກ [k'oʔŋ k'at] (t. *ຂອງອອກ*: k'oʔŋ k'i:t?)。 = *ອອກ*。

ອອກ [k'at] (s. *khadga*)。 = *ອອກ*。

ອນ: [k'a'naʔ] (p. *khana*) (名) 瞬間 (→ *ນາຍ*:)。 *ອນບໍ່ມາຍາດກັບອນ*: ~ ~ の時に行われていた法律。

※*ອນ: ນາຍ*: 今。この瞬間。

※*ອນ: ນາຍ*: その時/瞬間。 *ກັບອນ: ນາຍ*: その時/瞬間に。

※*ຍອນ*: 一瞬。

ອນຍອນ [k'a'naʔmu'hottaʔ] (p. *khana + muhatta*) (名) (時間の単位) (→ *ນາຍ*:)。

ອນນາຍ: [k'a'naʔeʔy'eʔ] (p. *khana + laya*) (名) (時間の単位) (→ *ນາຍ*:)。

ອນກອນສູງ [k'a'neʔka't'oʔh] (p. *khanika + dassana*) (名) 洞察。

ອນກອນ [k'a'neʔka'p'i'eʔp] (p. *khanika + bhava*) (名) 不安定。

ອນ [k'an] (ps. *khaṇḍa*) (ok. 合成語中) (名) ①仕切り。区画。範囲。範疇。② =

ອນນາຍ: ອອກ。③禁止令。④(昔の行政区画) (←*ນາຍ*の上で[*ສູງ*の下])。 (動) 仕切る。分割する。

※*ອນອນ* = *ອນອນ*。

※*ອນອນກອນ*: *ອນກອນ* 森林地帯/区域。

※*ອນນາຍ*: *ອນກອນ* 漁業区域。漁区。

※*ອນນາຍ: ອອກ* = *ອນນາຍ: ອອກ* = *ນາຍ: ອອກ* = *ອນນາຍ*。(=「ㄎ」)。

※*ອນນາຍ: ອອກ* = *ນາຍ: ອອກ* = *ນາຍ: ອອກ* = *ນາຍ: ອອກ* = *ນາຍ: ອອກ*。(=「ㄎ/」)。

※*ອນນາຍ*: ①(葉)。②(サトウヤシの汁を煮詰めて作った砂糖を固めたもの)。③砂糖煮。グラッセ。④(マロングラッセのように) 砂糖煮にする。⑤(大学芋のように) 餡を絡ませる。

ອອກອນນາຍ: *ອນນາຍ* (バナナを薄切りにして揚げ、餡をからめたもの)。

ອນນາຍ: ອອກນາຍ ①(マンゴー)。②砂糖煮にしたマンゴー。

※*ອອກອນ*: *ອນ* (仕事の) 区切りの所。

※*ອອກອນ* = *ອອກອນ*。(→見出し語 *ອອກ*の中)。

※*ອອກອນ* = *ອນ*: *ອອກ*。ぎっしりと。ぎゅうぎゅう詰めの。(←しかし、縦横にきちんと

仕切られている)。

※*ṛṣṭi*・*ṣṭhā* 地域。領土。

※*ṛṣṭi*・*ṣṭhā* 仕切りの線。水平/地平線。

※*ṛṣṭi*・*ṣṭhā*・*ṣṭhā* *ṣṭhā* の長。

※*ṛṣṭi*・*ṣṭhā* 仕切り壁。

※*ṛṣṭi*・*ṣṭhā* 仕切り棒。

※*ṛṣṭi*・*ṣṭhā* ボックス席。

※*ṛṣṭi*・*ṣṭhā* 句読点。

ṣṭhā [k'an] (ps. khaṇḍa) (ok. 合成語中)

(エ) → *ṛṣṭi*・*ṣṭhā*。

ṣṭhā *karṇā* [k'andəə'ko:] (ps. khaṇḍa +

karṇā) (名) セグメンテーション。分割。

ṣṭhā *paṇṇā* [k'andəə'ban] (p. khaṇḍa + paṇṇā)

(名) クーポン。利札。

※*ṣṭhā* *paṇṇā*・*ṣṭhā* *paṇṇā* 年金クーポン所有者。

※*ṣṭhā* *paṇṇā* *ṣṭhā* クーポン帳。

ṣṭhā *bhāga* [k'andəə'p'irəə'] (ps. khaṇḍa +

bhāga) (名) 部分。セクション。セグメント。切片。

※*ṣṭhā* *bhāga*・*ṣṭhā* *bhāga* 球台。

※*ṣṭhā* *bhāga*・*ṣṭhā* *bhāga* 弓形。弧。

※*ṣṭhā* *bhāga*・*ṣṭhā* *bhāga* 線分。

ṣṭhā *vākya* [k'andəə'viəə'] (s. khaṇḍa + vākya)

(名) (ひとつの語が上の行の終りと次の行の始めに分かれること)。

ṣṭhā *saṇṇā* [k'andəə'saṇṇa:] (p. khaṇḍa +

saṇṇā) (名) = *ṣṭhā*・*ṣṭhā*・*ṣṭhā* = *ṣṭhā*・*ṣṭhā* = *ṣṭhā*・*ṣṭhā* = *ṣṭhā*。(= 「ㄣ」)。

ṣṭhā *śāma* [k'andəə'səima:] (ps. khaṇḍa +

śāma) (名) ①仕切りの線。国境線。②(悪霊

などが入れないように張りめぐらせた糸)。

※*ṣṭhā*・*ṣṭhā* *śāma* 国境碑。

ṣṭhā *ṣṭhā*: [k'atte'yəəə'] (p. khattiya) =

ṣṭhā *ṣṭhā*。

ṣṭhā *ṣṭhā* *śāma* [k'atte'yəəə'mə'ha'sa:i] (p.

khattiya + *mahā* + *sāla*) (名) 巨富を持ち勢力のあるクシャトリア (→ *ṣṭhā* *śāma* 「巨富を持つ人」)。

ṣṭhā *ṣṭhā* *ṣṭhā* [k'atte'yəəə'vəəə] (p. khattiya +

vaṃsa) (名) 王族。

ṣṭhā [k'ə:n] (動) 障害が起こって～しそこなう

/期限に間に合わない。

ṣṭhā [k'ə:n] (cf. t. *ṣṭhā*: k'ə:n) (形) (血やゼ

リーなど) 凝固した (←しかしまだ軟らかい)。

(動) 凝固する。

ṣṭhā [k'an] (ok. khān) = *ṣṭhā*。 (名) = *ṣṭhā*。

ṣṭhā *ṣṭhā* (= 王位のシンボル。 → *ṣṭhā* *ṣṭhā* *ṣṭhā* 「王位を示すもの」)。

※*ṣṭhā*・*ṣṭhā*・*ṣṭhā* (王位のシンボルの剣)。

※*ṣṭhā*・*ṣṭhā*・*ṣṭhā* = *ṣṭhā*・*ṣṭhā*・*ṣṭhā*。(王の聖剣を安置してある建物)。

※*ṣṭhā*・*ṣṭhā*・*ṣṭhā* = *ṣṭhā*・*ṣṭhā*・*ṣṭhā*。

ṣṭhā *ṣṭhā* [k'a'nēc] (s. khani + ja) (名) 鉱物。ミ

ネラル。無機物。

※*ṣṭhā*・*ṣṭhā* 無機化学。

※*ṣṭhā*・*ṣṭhā* 無機肥料。

※*ṣṭhā*・*ṣṭhā* ミネラルウォーター。

※*ṣṭhā*・*ṣṭhā* 鉱物。

※*ṣṭhā*・*ṣṭhā* 鉱物界。

※*ṣṭhā*・*ṣṭhā* 鉱物。

※*ṣṭhā*・*ṣṭhā* → *ṣṭhā*・*ṣṭhā*・*ṣṭhā*・*ṣṭhā*。

ខនិជ 硬水。

ខនិជកម្ម [k'a'ni'cèə'kam] (s. khani+ja+p. kamma) (名) 石化。鉱化。鉱物化。

ខនិជករ [k'a'ni'cèə'ko:] (s. khani+ja+kara) (名) 鉱化作用のあるもの。

ខនិជជាតិ [k'a'ni'cèə'ci:ət] (s. khani+ja+jāti) (名) 鉱物。

ខនិជវិទូ [k'a'ni'cèə'vi'tu:] (s. khani+ja+p. vidū) (名) 鉱物学者。

ខនិជវិទ្យា [k'a'ni'cèə'vityi:ə] (s. khani+ja+vidyā) (名) = ខនិជសាស្ត្រ。 鉱物学。

ខនិជសាស្ត្រ [k'a'ni'cèə'sa:h] (s. khani+ja+śāstra) . = ខនិជវិទ្យា。

ខនិ [k'onte'] = ខនិ្ទិ。

ខនិ្ទិ [k'ontai] (p. khanti) = ខនិ្ទិ。 (名) ① 忍耐。気持ちを抑えること。怒らないこと。寛大な気持ちをもつこと。(→ ទសតិធរាជធម៌「王の十正道」)。② 忍辱 (= ទសបារមី「十波羅蜜」) のひとつで不満に思う気持ちに耐え忍ぶこと)。

ខនិរា [k'ant'èə'ri:ə] (?) (名) (病氣) (← 喉が腫れて瘤になる)。

ខន្ត [k'an] (p. khandha) (名) = រវាង = សន្ត。 ① 感覚。(五) 官。② 首。③ 蘊(うん)。④ 凝集。

※ ខន្ត・ទាំងប្រាំ 五蘊 (= 存在を把握する5つの方法。即ち វត្ថុកន្ត「色」, រទេនាខន្ត「受」, សញ្ញាខន្ត「想」, សង្ខារកន្ត「行」, វិញ្ញាណកន្ត「識」)。

※ ទម្លាយ・ខន្ត 死ぬ。

※ ឆ្លាយ・ខន្ត 死ぬ。

※ រលត់・ខន្ត 死ぬ。

※ រលត់・ខន្ត 死ぬ。悟って涅槃に入る。

※ រលាស់・ខន្ត 死ぬ。

ខន្តកិរិយ័យ [k'ant'èə'ka'vi'nèi] (p. khandhaka +vinaya) (名) (僧団内の儀式作法や、日常生活に関する規定を22に分類してあるもの) (→ មហាវិគ្គ「大品」)。

ខន្តនិព្វាន [k'ant'èə'nippi:ən] (p. khandha + nibbāna) (名) = សុន្តនិវាណ = អនុបាទិសសនិព្វាន = អនុបាទិសសបរិនិព្វាន。無余涅槃 (= កិរលស「煩惱」もខន្ត「蘊」も滅していること)。

ខន្តរក្សា [k'ant'èə'p'è:t] (p. khandha + bheda) (名) ① 成分分離。② 風化。崩壊。解体。

ខន្តមារ [k'ant'èə'mi:ə] (p. khandha + māra) (名) 蘊魔 (= 肉体。→ មារ「善を妨げるもの」)。

ខន្តវារកិច្ច [k'ant'èə'vi:ə'èə'kəc] (p. khandha + vāra + kicca) (名) ① 野営/キャンブすること。② 兵営を作ること。

ខន្តប្បុរា [k'ant'èə'pba:t] (p. khandha + uppāda) (名) ① 集合。集合体。② 凝集。

ខម [k'ə:m] (動) あかんべーする (← おどかすためのも)。(名) (cf. t. ខមៈ : k'ə:m) . カンボジア (← 古名)。

※ ម្មាស៍・ខម = ម្មាស៍・យ្យា。(パイナップル)。

※ រវះ・ខម 隠れて窺う。

※ អក្សរ・ខម コーム文字。

ខមា [k'a'ma:] (p. khamā) (名) 忍耐 (→ នាយកធម៌「指導者の持つべき徳目」)。

ខមាវទាស [k'a'ma'tò:h] (p. khamā+dosa)

(名) 謝罪。罪を認めて許しを請うこと。

※ស៊ុំខមាវទាស ①ごめんなさい(←老人が使用。特にシラミ取りで頭にさわる等の信仰的禁忌を犯す時)。②ごめんなさいと言う。謝罪する。許しを乞う。③故人に対して生前の罪の許しを乞う。

ខយ [k'a'ya?] (p. khaya) (動) 死ぬ。

ខយតម [k'a'ya'kòm] (p. khaya+gama?)

(形) 消費できる。消耗される。

ខ័យសក្តិ [k'a'isa?] = ខ័យសក្តិ

ខ័យសក្តិ [k'a'isa?] (p. khaya+s. śakti) = ខ័យសក្តិ。(名) 時効による権利喪失。訴える権利を失うこと。

ខរ [k'o:] (ps. khara「ロバ」) (名) (リアムケ一中のយក្ស(名))。

ខររកាស [k'a'ra'kaoh] (p. khara+kosa, s. kośa) (名) (眼の) 硬膜。

ខរាពាធ [k'a'ra'piət] (p. khara+ābādha)

(名) 急激な苦痛を伴う病氣。

ខលបច្ឆាភតិកន្តី [k'a'lo'pacc'a'p'ətte'kaŋ, -kèə?] (p. khalu+pacchā+bhatta+ika+aṅga) (名) = ប្រឡូបបច្ឆា。(僧が食事が終わった後又は終りかけの時に献じられたものを食べない事)(= 13種あるធម៌កន្តី「頭陀行」の第7)。

ខា [k'a:] (名) ① (cf. t. ខ្មា:k'ā:). (少数民族名)。② (植)。(エ) ①→ខាប.ខា。② (t. ខ្មា:k'ā:). →ម.ខា。

ខាក [k'a:ʔ] (cf. t. ខា្រ:k'āk) (動) (喉に引っ掛かっている痰や魚の骨を) かーっと喉

を鳴らして吐く。ខាក.រល្ហស្តី កាーっと痰を吐く。ខាក.រល្ហស្តី.ត្រី កាーっと魚の骨を吐く。

ខាង [k'a:ŋ] (t. ខ្មាង:k'ā:ŋ) (名) (上. 右. 中. 後. 北) 側。(私/北/後の) 方。(父) 方(の祖母)。(数学の) 方面(に才能がある)。(商業の) 方(の学校)。(前) ~に開する。ខាង.ស្រី 女性側。ទៅ.ខាង.តា.កែវ 夕ヶオ方面に行く。កាន់.កាប់.ខាង.ការ.ងារ.នេះ この仕事を担当する。នាយ.ខាង.ការ.លក់ 販売主任。ក្មេង.ក្មេង.ក្មា.ខាង.ការ.សិក្សា 勉強に熱心な子。សមត្ថភាព.ខាង.ទទួល.រលក.ធាតុ.អាកាស ラジオの感度。ការ.អប់រំ.ខាង.ប្រតិបត្តិ 実地教育。ជួយ.ខាង.ផ្នែក.សេដ្ឋកិច្ច 経済面での援助をする。ក្មេង.នេះ.ដូច.ជា.ជុំ.ខាង.ក្មេង この子は音楽の素質があるようだ。

※ខាង.ៗ そばの。そば近くの。隣の(家)。
※ខាង.កាយ → វិបត្តិ.ខាង.កាយ 身体上の不自由/不都合(←互いに離れて暮らしている。事故などで身体的自由がない。など)。
※ខាង.ការ.ងារ → អង្គ.ការ.វិទ្យាសាស្ត្រ.ខាង.ការ.ងារ 労働科学研究所。
※ខាង.ការ.អប់រំ.វិទ្យាសាស្ត្រ → អង្គ.ការ.សហប្រជាជាតិ.ផ្នែក.ខាង.ការ.អប់រំ.វិទ្យាសាស្ត្រ.និង.វប្បធម៌ = អង្គ.ការ.អ៊ុយណេស្កូ. ユネスコ。
※ខាង.កីឡា → សារប័ព្វ.ខាង.កីឡា = សារប័ព្វ.ផ្នែក.កីឡា. スポーツ欄。
※ខាង.កើត ①東. 東側. 東部。②→ខាង.

ជើង·ឆៀង·ខាង·កើត. ③→ខាង·ជើង·
ជ្រុង·ខាង·កើត. ④→ខាង·ត្បូង·ឆៀង·
ខាង·កើត. ⑤→ខាង·ត្បូង·ជ្រុង·ខាង·កើត.
 △ទិស·ខាង·កើត 東, 東方.
 △បារាយណ៍·ខាង·កើត 東バライ湖.
 ※ខាង·ក្នុង 中側, 内側, 内部. វត្ត·ខាង·
ក្នុង 中に入っているもの.
 △កំហិត·ខាង·ក្នុង 内側の寸法, 内寸.
 △បទ·បញ្ជា·ខាង·ក្នុង 内規.
 △បបួរ·មាត់·យោនី·ខាង·ក្នុង 小陰唇.
 △នរក·ខាង·ក្នុង (身分を隠して潜入している
警官).
 △អាយតនៈ·ខាង·ក្នុង 内処入, 六根. (=
វត្ថុក「目」, ត្រចៀក「耳」, ច្រមុះ「鼻」,
អណ្តាត「舌」, កាយ「身」, មនោ「意」.
正式には, ចកាយតនៈ「目」,
សោតាយតនៈ「耳」, យានាយតនៈ「鼻」,
ជីវាយតនៈ「舌」, កាយាយតនៈ「身」,
មនាយតនៈ「意」).
 △អ្នក·ខាង·ក្នុង 内部の人.
 ※ខាង·ក្នុង·គេ 奥. បន្ទប់·ខាង·ក្នុង·គេ
奥の部屋 (←奥の方).
 ※ខាង·ក្រពះ·និង·ពោះ·វៀន ①→ពេទ្យ·
ខាង·ក្រពះ·និង·ពោះ·វៀន 胃腸科医. ②
→វិជ្ជា·ពេទ្យ·ខាង·ក្រពះ·និង·ពោះ·វៀន
胃腸科学.
 ※ខាង·ក្រោម 下側, 下方, 下部.
 △ជាន់·ខាង·ក្រោម 階下.
 △រង·ខាង·ក្រោម 沈殿する.
 ※ខាង·ក្រោយ ①後ろ (←場所). (家の)
裏. ②後部. ③後 (←時間). ជា·ខាង·

ក្រោយ 後で. ក្រឡេក·មើល·ទៅ·
ខាង·ក្រោយ = ក្រឡេក·មើល·ទៅ·
ក្រោយ. 後を振り返る.
 △ផ្ទះ·ខាង·ក្រោយ 背景.
 ※ខាង·ក្រោយ·ផ្ទះ 家の奥.
 ※ខាង·ក្រៅ 外側, 外部.
 △កំហិត·ខាង·ក្រៅ 外側の寸法, 外寸.
 △បបួរ·មាត់·យោនី·ខាង·ក្រៅ 大陰唇.
 △ពាក្យ·សំដី·ខាង·ក្រៅ たてまえ.
 △ភាព·ខាង·ក្រៅ 外見, 外觀.
 △កិន·ខាង·ក្រៅ 外見的特徴.
 △កិនភាគ·ខាង·ក្រៅ 外見, 外觀, 外見的特
徴.
 △រូប·រាង·ខាង·ក្រៅ 外形.
 △សភាព·ខាង·ក្រៅ 外見, 外觀, 外から見た
様子.
 △អាយតនៈ·ខាង·ក្រៅ 外処入, 六境. (=
រូប「色」, សំឡេង「声」, ក្លិន「香」, រស
「味」, ដោដ្ឋព្វ「触」, សភាវធម៌「法」.
正式には, រូបាយតនៈ「色」, សុទ្ធាយតនៈ
「声」, គន្ធាយតនៈ「香」, រសាយតនៈ
「味」, ដោដ្ឋព្វាយតនៈ「触」,
ធម្មាយតនៈ「法」).
 △អ្នក·ខាង·ក្រៅ 外部の人.
 ※ខាង·ខុស ①裏. ②間違った側. ពាក់·
អាវ·ខាង·ខុស 裏返しに着る.
 △បែក·ខាង·ខុស (布の)裏.
 ※ខាង·ខ្នង 裏側.
 ※ខាង·គេ 彼ら側, 敵側.
 ※ខាង·ចម្លើយ 被告/弁護側.
 △កសិណ·ខាង·ចម្លើយ 弁護側証人.

* ខាងចុង 端。先端。後(期)。
 * ខាងចុងគេ 奥の(←一番奥)。 បន្ទប់
 ខាងចុងគេ 奥の部屋(←一番奥)。
 * ខាងចំណូល ①→ធារិយខាងចំណូល 出納
 係り(←入金を受け持つ)。 ②→ព្រឹត្តិបត្រ
 បណ្តោះអាសន្នខាងចំណូល 仮領収証。
 * ខាងឆ្វេង ①左。左方。左側。 ②左翼(思
 想)。 បត់ទៅខាងឆ្វេង 左に曲がる。
 Δក្រុមខាងឆ្វេង 左派。
 Δមតិខាងឆ្វេង 左翼思想。
 * ខាងឆ្វេងដៃ 左手側。
 * ខាងជើង 北。北側。北方。
 Δទិសខាងជើង 北。北方。
 Δប៉ូលខាងជើង 北極。
 Δអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
 北大西洋条約機構。
 Δអាមេរិកខាងជើង 北アメリカ。
 Δអាហ្វ្រិកខាងជើង 北アフリカ。
 * ខាងជើងឆ្វេងខាងកើត = ខាងជើង
 ជ្រុងខាងកើត。 東北。 東北側。 ទិស
 ខាងជើងឆ្វេងខាងកើត 東北。 東北方。
 * ខាងជើងឆ្វេងខាងលិច = ខាងជើង
 ជ្រុងខាងលិច。 西北。 西北側。 ទិស
 ខាងជើងឆ្វេងខាងលិច 西北。 西北方。
 * ខាងជើងជ្រុងខាងកើត = ខាងជើង
 ឆ្វេងខាងកើត。
 * ខាងជើងជ្រុងខាងលិច = ខាងជើង
 ឆ្វេងខាងលិច。
 * ខាងណា どちら。 どちら側。
 * ខាងណាម្ខាង どちらか片方。
 * ខាងតុលាការ ①→អាជ្ញាធរខាង

តុលាការ 司法機関。 ②→ឯកសិទ្ធិខាង
 តុលាការ 司法特権。
 * ខាងតែ ~ ~ だけを目的として。 どんなこと
 があっても ~ だけはする。
 * ខាងតែងច្បាប់ → អាជ្ញាធរខាងតែង
 ច្បាប់ 立法機関。
 * ខាងត្បូង 南。南方。南側。南部。
 Δទិសខាងត្បូង 南。南方。
 Δប៉ូលខាងត្បូង 南極。
 Δអាមេរិកខាងត្បូង 南アメリカ。
 Δអាហ្វ្រិកខាងត្បូង 南アフリカ。
 * ខាងត្បូងឆ្វេងខាងកើត = ខាង
 ត្បូងជ្រុងខាងកើត。 東南。 東南側。
 ទិសខាងត្បូងឆ្វេងខាងកើត 東南。
 東南方。
 * ខាងត្បូងឆ្វេងខាងលិច = ខាងត្បូង
 ជ្រុងខាងលិច。 西南。 西南側。 ទិស
 ខាងត្បូងឆ្វេងខាងលិច 西南。 西南方。
 * ខាងត្បូងជ្រុងខាងកើត = ខាងត្បូង
 ឆ្វេងខាងកើត。
 * ខាងត្បូងជ្រុងខាងលិច = ខាងត្បូង
 ឆ្វេងខាងលិច。
 * ខាងត្រូវ 表。 ខាងត្រូវសំពត់ 布の表。
 Δបែកខាងត្រូវ (布の) 表。
 * ខាងត្រូវខ្យល់ 風上側(の舷)。
 * ខាងទម្រង់ → អធម៌ខាងទម្រង់ 形式上
 の不備。
 * ខាងទិស្នាក់អាស្រ័យ → សាលាឃុំ
 ខាងទិស្នាក់អាស្រ័យ 住居のあるところ
 の村役場。
 * ខាងនយោបាយ ①→ អាជ្ញាធរខាង

នយោបាយ 政治活動をする。②→

សេរីភាព·ខាង·នយោបាយ = សេរីភាព·
នយោបាយ。政治活動の自由。

※ខាង·នាយ (山/道の) 向こう側。あっち。
ずっと向こう。

※ខាង·នីតិសាស្ត្រ → អ្នក·បរិញ្ញា·ខាង·
នីតិសាស្ត្រ 法学士。

※ខាង·នេះ こちら。こちら側。 គ្រើយ·
ខាង·នេះ こちら岸。

※ខាង·នោះ あちら。あちら側。

※ខាង·បទ·គ្រួសារ·គ្រា → គណៈ·កម្មការ·
អន្តរជាតិ·ខាង·បទ·គ្រួសារ·គ្រា 国際管理委
員会。

※ខាង·ផ្កាប់ 裏(←コインの)。

※ខាង·ផ្លូវ 表(←コインの)。

※ខាង·ផ្លូវ·ចិត្ត 精神/心理的な面。

ព្យសនកម្ម·ខាង·ផ្លូវ·ចិត្ត 心理的損害。

ការ·អប់រំ·ខាង·ផ្លូវ·ចិត្ត 道德教育。

ទទួល·ការ·ប៉ះ·ទង្គិច·ខាង·ផ្លូវ·ចិត្ត 精神的
ショックを受ける。

※ខាង·ផ្លូវ·ច្បាប់ 法律上の。 អានុភាព·
ខាង·ផ្លូវ·ច្បាប់ 法律上の権限。

※ខាង·ផ្លូវ·ទូត → ការ·ទាក់·ទង·ខាង·ផ្លូវ·
ទូត 外交関係。

※ខាង·មុខ ①前。前方。前部。②未来/将来の。

△វដ្ត·ខាង·មុខ 前景。

△ពេល·ខាង·មុខ 将来。

△រយៈ·ខាង·មុខ 前期。

※ខាង·មុខ·ខ្លួន → ទាញ·មក·ខាង·មុខ·ខ្លួន
手前に引く。

※ខាង·មុខ·ចំណាយ → កាន់·ខាង·មុខ·

ចំណាយ 支出の任にある。

※ខាង·មុខ·នេះ 今度の。次の(月曜日)。

※ខាង·ម្ខាង もう一方側。別の片側。 ខាង·
ម្ខាង·ផ្លូវ 道の向こう側。

※ខាង·ម្ខាង·ទៀត もう片側/片一方。

※ខាង·ម្តាយ 母方(の親戚)。 គ្រួសារ·
ខាង·ម្តាយ 母方の親戚(=実家の母の家族)。

ចំបូរ·ខាង·ម្តាយ 母方(の親戚)。 ជួរ·

ខាង·ម្តាយ 母方(の親戚)。 មា·ភ្នែក·

ខាង·ម្តាយ (配偶者の母方の叔父)。

△វែក·ខាង·ម្តាយ 母方の親戚。

△សាច់·ខាង·ម្តាយ 母方の親戚。

※ខាង·យើង 我々の側。

※ខាង·រដ្ឋបាល → អាជ្ញាធរ·ខាង·រដ្ឋបាល
行政機関。

※ខាង·រឿង·ក្តី → មុខ·ក្រសួង·ខាង·រឿង·ក្តី
裁判の管轄(=裁判所が取り扱う事件の範囲。
裁判できる権限)。

※ខាង·លិច ①西。西方。西側。西部。②→

ខាង·ជើង·ឆៀង·ខាង·លិច。③→ខាង·

ជើង·ជ្រុង·ខាង·លិច。④→ខាង·ត្បូង·

ឆៀង·ខាង·លិច。⑤→ខាង·ត្បូង·ជ្រុង·

ខាង·លិច。

△ទិស·ខាង·លិច 西。西方。

△បារាយណ៍·ខាង·លិច 西バライ湖。

※ខាង·លើ 上。上方。上側。上部。 ដួច·

មាន·វែចង·ខាង·លើ 上述のように。

△ជាន់·ខាង·លើ 階上。上の階。

△សេចក្តី·ខាង·លើ 上述のこと。

※ខាង·លើ·ទឹក 川上。上流。

※ខាង·លំនៅ 住所のある所。居住地。

△ព្រះរាជអាជ្ញា·ខាងលើនៅខ្លួន 居住地の
検察官。

△សាលា·ខាងលើនៅខ្លួន 自分の住所のある
ところの裁判所。

※ខាងវិចិត្រសាល្យ → ទេពធីតា·ខាង
វិចិត្រសាល្យ 雄弁の女神 (= サラスヴァ
ティー神)。

※ខាងវប្បធម៌ → សម្ពន្ធ·ខាងវប្បធម៌ ①
文化的つながり。②文化交流。

※ខាងវិកលចរិត → វេជ្ជវិជ្ជា·ខាង
វិកលចរិត 精神病学。

※ខាងវិជ្ជា → កម្រិត·ខាងវិជ្ជា 学歴 (の程
度)。最終学歴。

※ខាងវិជ្ជាជីវៈ → គុណវុឌ្ឍិ·ខាងវិជ្ជាជីវៈ
職業の資格。

※ខាងវិទ្យាសាស្ត្រ → អ្នកបរិញ្ញា·ខាង
វិទ្យាសាស្ត្រ 理学士。

※ខាងសង្គម → វិទ្យាសាស្ត្រ·ខាងសង្គម
社会科学。

※ខាងសង្គ្រាម → បក្ស·ព័ន្ធ·ខាងសង្គ្រាម
主戦派。

※ខាងសន្តិភាព → បក្ស·ព័ន្ធ·ខាងសន្តិភាព
和平派。

※ខាងសន្ទនា → សិល្បៈ·ខាងសន្ទនា 対
話術。

※ខាងសប្បាយ → ជួញ·ចិត្ត·ខាង
សប្បាយ 快楽にふける。

※ខាងសម្ភារណៈ → ព្យសនកម្ម·ខាង
សម្ភារណៈ 物質的損害。

※ខាងសរិរៈនិងរោគស្រ្តី ① → ពេទ្យ·
ខាងសរិរៈនិងរោគស្រ្តី 婦人科医。② →

វិជ្ជា·ពេទ្យ·ខាងសរិរៈនិងរោគស្រ្តី 婦
人科学。

※ខាងសុខភាព → អង្គការពិភពលោក·
ខាងសុខភាព 世界保健機構 (= WHO)。

※ខាងសុខាភិបាល → បទបញ្ជា·ខាង
សុខាភិបាល 衛生法規。

※ខាងស្តាំ ① 右。右側。② 右翼 (思想)。
គ្រើយ·ខាងស្តាំ 右岸。

△ក្រុម·ខាងស្តាំ 右派。

△ចំហៀង·ខាងស្តាំ 右半身。

△មតិ·ខាងស្តាំ 右翼思想。

※ខាងស្តាំដៃ 右手側。

※ខាងស្រី 女性側。

△កេរ·ខាងស្រី 妻の持参財産。

△កេរ្តិ៍·ខាងស្រី (កេរ·ខាងស្រី 正しい)。

※ខាងអាយ こっち。こちら側。

※ខាងឪពុក 父方 (の親戚)。ជី·ដួន·
ខាងឪពុក 父方の祖母。មា·កេរ·ខាង
ឪពុក (配偶者の父方の叔父)。

△វ័មក·ខាងឪពុក 父方の親戚。

△សាច់·ខាងឪពុក 父方の親戚。

※កាន់កាប់·ខាង ~ ~ を担当する。

※គិតគូរ·ខាង ~ ~ を手配する。

※ចូល·ខាង 仲間になる。味方する。

※ចំណែក·ខាង ~ ~ の方。

※ជិត·ខាង ① 近所の。周りの。(←人。家)。
② 隣の。

※ជិត·ខាងដុះ 近所。

※ដួល·ចិត្ត·ទៅ·ខាង ~ 気持ちか ~ に傾く。 ~
を味方する。

※ទទួលបន្ទុក·ខាង ~ ~ を担当する。

- ※*ទេពកោសល្យ*·*ខាង*~ ~方面の才能。
- ※*បត់*·*ទៅ*·*ខាង*~ ~の方に曲がる。
- ※*វិបាក*·*ខាង*~ ~の方は。~に関しては。
- ※*ព្រុំ*·*ខាង*~ ~の方面に秀でている/有能な。~が上手な。
- ※*ព្រំ*·*ខាង* (テニスコート, サッカーコートなどの) タッチライン。
- ※*មួយ*·*ខាង* → *ញាក់*·*ភ្លែក*·*មួយ*·*ខាង* 片目をつぶる。ウインクする。
- ※*សង*·*ខាង* = *សង្ខា*。両側。(*សង*·*ខាង* が正式)。
- ※*ឯកទេស*·*ខាង*~ ~が専門の。

ខាត [k'a:t] (cf. t. *ខាក*:k'a:t) (動) ①損する。赤字になる。②減る。失う。(エ) (t. *ខាក*:k'a:t←*កើត* *ខាក*)。→*ដាច់*·*ខាត*。

ខែ·*នេះ*·*ខាត* 今月は赤字だ。

- ※*ខាត*·*ខ្វះ* 不足する。
- ※*ខាត*·*ច្រើន*·*ខាត*·*ដើម* 大損をする。
- ※*ខាត*·*ដើម* ①元値を切る。損する。②→*ខាត*·*ច្រើន*·*ខាត*·*ដើម*。
- លក់*·*ខាត*·*ដើម* = *លក់*·*ខាត*。売って損をする。損をして売る。

※*ខាត*·*ទុន* (cf. t. *ខាក*·*តុន*:k'a:t t'un)。資本/元手を損する。赤字になる。

※*ខាត*·*បង់* 大損する。 *នាំ*·*ឲ្យ*·*ខាត*·*បង់*~ ~を失わせる。 *ជំនួញ*·*ខាត*·*បង់* 商売が失敗する。 *គណនី*·*គុណប្រយោជន៍*·*និង*·*ការ*·*ខាត*·*បង់* 損益計算書。

- ※*ខាត*·*បង់*·*ឡើង*·*ច្រើន* 大損する。
- ※*ខាត*·*ប្រយោជន៍* 利益を失する。不利になる。
- ※*ខាត*·*ប្រាក់* 損をする。

ជួញ·*ខាត*·*ប្រាក់* = *ជួញ*·*ខាត*。商売をして損をする。

- ※*ខាត*·*ផ្សារ* 市場を失う。
- ※*ខាត*·*ពេល* 時間を損する。
- ※*ខាត*·*ពេល*·*វេលា* 時間を損する/無駄にする。ぶらぶら怠けている。
- ※*ខាត*·*លាភ* ついていない。
- ※*ការ*·*ខាត* 損失。赤字。
- ※*ទឹម*·*ខាត* 腹をたてると損をする。
- ※*ខូច*·*ខាត* 壊れる。台なしになる。失う。損害を被る。

※*ខូច*·*ខាត*·*នឹង*·*គ្នា* ①相互に得失する。②互いに情交を結ぶ。性交する。

※*ខ្វះ*·*ខាត* 足りない。不足する。欠ける。

※*ចំណេញ*·*និង*·*ខាត* 損得。

※*ជួញ*·*ខាត*·(*ប្រាក់*) 商売をして損をする。

※*ថ្លៃ*·*ខាត* 損失額。

※*ទទួល*·*ខាត* (仕方がないとして) 損失を認める。

※*បង់*·*ខាត* 損する。

※*លក់*·*ខាត*·(*ដើម*) 売って損をする。損をして売る。

ខាត់ [k'at] (cf. t. *ក័ត*:k'at) (動) 磨いて光らせる/なめらかにする。(エ) ①→*ទឹត*·*ខាត់*。②→*ទឹម*·*ខាត់*。 *ខាត់*·*ឲ្យ*·*រលើប* 磨いて光らせる。

※*ក្រដាស*·*ខាត់* サンドペーパー。紙やすり。

※*ដុស*·*ខាត់* 擦って磨く。

※*ថ្នាំ*·*ខាត់* ワックス。靴墨。

※*ថ្ម*·*ខាត់* (磨くの) に使う石。やすり石。軽石。

※^ḥḥīl·^ḥḥāḥ (ḥīl) (←銀又は銅製。磨くと光る)。

※^ḥḥāḥ·^ḥḥāḥ 布やすり。

ḥāḥāḥ [k'atna:] (t. ^ḥḥāḥā: k'anā:) (名)
= ^ḥḥīl·^ḥḥāḥāḥ. (植) アブラナ科アブラナ
属セイヨウカラシナ, Brassica juncea (S)
(←葉を食べる)。

※^ḥḥāḥāḥ·^ḥḥāḥ = ^ḥḥīl·^ḥḥāḥ. (植) アブラナ科
アブラナ属カリフラワー, Brassica oleracea
var. botrytis, ผักกาดดอก.

※^ḥḥīl·^ḥḥāḥāḥ = ^ḥḥāḥāḥ.

ḥāḥāḥ [k'a'tē'āna:] (ps. khādana) (名) ①
腐食。②腐食性。

ḥāḥāḥīy [k'a'tē'āni:] (ps. khādanīya). =
ḥāḥāḥīyāḥāḥ.

ḥāḥāḥīyāḥāḥ [k'a'tē'āni'yī'āha:] (ps.
khādanīya + āhāra) (名) = ḥāḥāḥīy. 噛んで
食べる物 (=「飲み物」に対するもので僧が正
午以降翌朝まで食することを許されないもの)。

ḥāḥ [k'a:n] (動) ~しそこなう。都合で~しな
い。(エ) → ḥāḥ·^ḥḥīl. ḥāḥ·^ḥḥāḥ 行き
そこねる。

※^ḥḥāḥ·^ḥḥīl·^ḥḥāḥ (永く) 会っていない。

※~^ḥḥāḥ·^ḥḥīl·^ḥḥāḥ ~しなくてはならぬ。~し
ないわけにはいかない。避けられない。不可欠
の。必ず。きっと。

※^ḥḥāḥ·^ḥḥīl·^ḥḥāḥ 1日おいて。 ^ḥḥīl·^ḥḥāḥ·^ḥḥāḥ
^ḥḥāḥ·^ḥḥīl·^ḥḥāḥ 1日おきに1日。

※~^ḥḥīl·^ḥḥāḥ きっと/必ず~せよ。

※^ḥḥīl·^ḥḥāḥ~ (プランが) 失敗する。~できな
い。~しそこなう。~しない。

○~^ḥḥīl·^ḥḥāḥ きっと/必ず~する。 ^ḥḥāḥ·^ḥḥīl·^ḥḥāḥ
^ḥḥāḥ 必ず。きっと (~する。~に違いない)。
^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ
^ḥḥīl·^ḥḥāḥ 賭け事ばかりに夢中になっていると
そのうちきっとひどいことになるよ。

※^ḥḥāḥ·^ḥḥāḥ → ~^ḥḥīl·^ḥḥāḥ·^ḥḥāḥ 決して必
ず~した (←過去に)。

※^ḥḥāḥ·^ḥḥāḥ ①し損なう。できない。②急に中
止する。土壇場でキャンセルする。

ḥāḥ·^ḥḥīl [k'a:n s'æk] (名) 明後日。
^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ
^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ 明日明日と言
い逃れをする。

※^ḥḥāḥ·^ḥḥīl·^ḥḥāḥ = ^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ.

※^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥāḥ = ^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥāḥ.

※^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ = ^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ. 明々後
日 (= 3日後)。

※^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥāḥ = ^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥāḥ.

※^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ = ^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥāḥ.
ḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥ. 明後日の明後日 (= 4日後。

^ḥḥāḥ·^ḥḥīl·^ḥḥāḥ·^ḥḥīl·^ḥḥāḥを多用)。

ḥāḥ [k'an] (名) ①= ^ḥḥīl. ②(病氣) (←飲
食が困難になる)。③ (t. ^ḥḥāḥ: k'an < ok.
khal, khāl). 謝礼の金品。(エ) → ^ḥḥāḥ·^ḥḥīl.
※^ḥḥāḥ·^ḥḥāḥ = ^ḥḥāḥ·^ḥḥāḥ·^ḥḥāḥ = ^ḥḥāḥ·^ḥḥāḥ. (呪
術師/呪医師へ折とうを頼む時の謝礼) (= 金、
布、衣服、キンマなど)。

※^ḥḥāḥ·^ḥḥāḥ (病氣) (←喉が腫れ、物が飲
み込めなくなる。喉頭癌?)。

※*ខាន់ម៉ាញ៉ា* → *វល្លិ៍ខាន់ម៉ាញ៉ា* (ツタ)

ツクパネカツラ科ツクパネカツラ属,

Ancistrocladus cochinchinensis (S).

※*ខាន់រល្ស័ន* (→見出し語*រល្ស័ន*の中).

※*ខាន់ស្នា* (便宜上独立見出しにする).

※*ខាន់ស្នាក់* = *រោគខាន់ស្នាក់*. ジフテリ
ア.

ខាន់ដីប [k'an ci:p] (cf. t. *ក័ណ្ណដីប*: k'an
ci:p) (名) (馬の首にかける振り分けの袋
(←物入れ)).

ខាន់ស្នា [k'an sla:] (t. *ក័ណ្ណ*: k'an<ok.
khal, khāl. -) (名) (結婚に際して新郎側
から新婦側へ支払われる金品).

※*ប្រពន្ធខាន់ស្នាទីពីរ* = *ប្រពន្ធទីពីរ* =
ប្រពន្ធច្រី. (正式な結婚届けの出ている妻
の中の第2以下) (←いわゆる*ប្រពន្ធច្រី*.
結婚届けを出す時に指定する. cf. 民法145
条).

※*ប្រពន្ធខាន់ស្នាទីមួយ* = *ប្រពន្ធទីមួយ*
= *ប្រពន្ធរដីម* = *បឋមភរិយា*. 正妻 (=正式
な結婚届けの出ている妻の中の第1. 結婚届け
を出す時に指定する. これがなくなったら
*ប្រពន្ធខាន់ស្នាទីពីរ*のひとりこれをし
てもいいし, 全く別の女と結婚してこれにして
もよい. cf. 民法254条).

※*ប្រាក់ខាន់ស្នា* = *ប្រាក់បញ្ញើប្រាក់*.
(縁談がととのった時に娘の親に支払われる育
て料) (←これと共に娘に婚約金もおくられ
る). 結納金.

○*មាន់ស្នា* 法律上正式な. 正式の(夫
婦). 嫡出の子).

ពុទ្ធិមាន់ស្នា 嫡出子.

បុត្រភាពមាន់ស្នា = *បុត្រភាពមាន់ស្នា*. (婚姻届の出ている夫婦の子であるこ
と). 嫡出子であること.

ប្តីមាន់ស្នា 法律上正式な夫.

ប្តីប្រពន្ធមាន់ស្នា 法律上正式な夫婦.

ប្រពន្ធមាន់ស្នា 法律上正式な妻.

※*អាពាហ៍ពិពាហ៍មាន់ស្នាទីមួយ* 法律的
に正式な最初の結婚.

○*ភត់ស្នា* 正当な婚姻によらない. 内縁
の(夫婦). 私生(児).

ពុទ្ធិភត់ស្នា (婚姻届の出していない男
女の子). 非嫡出子. 私生児. 庶子.

បុត្រភាពភត់ស្នា (婚姻届の出してい
ない親の子であること). 私生児/庶子であるこ
と.

ប្តីប្រពន្ធភត់ស្នា 内縁の夫婦.

ម្តាយភត់ស្នា 未婚の母 (=未届, 姦
通, 強姦など, 法律上正式な婚姻によるもので
ない子の母).

ឪពុកភត់ស្នា (子の認知をしている)
未婚の父 (=未届, 姦通, 強姦など, 法律上正
式な婚姻によるものでない子の父).

ខាប [k'a:p] (動) 呪術で呼び出す/起こす
(←死者の霊を). (エ) → *ខាបខា*. *មន្ត*.
ខាបរខាប 悪霊を呼ぶ呪文.

ខាបខា [k'a:p k'a:] (名) (植) (←庭に植
えたり, 生け垣にしたりする).

ខាប [k'ap] (名) (甕) (←蓋つき). (形)
①濃い(スープ. 牛乳. 茶). どろどろした
(油). ②濃縮した.